



ធនាគារ កម្ពុជា អាស៊ី
CAMBODIA ASIA BANK
柬埔寨亚洲银行

របាយការណ៍ប្រចាំឆ្នាំ

២០២៣

ធនាគារ កម្ពុជា អេស៊ី ចំកាត់



**របាយការណ៍ប្រចាំឆ្នាំ
២០២៣**

មាតិកា

ចក្ខុវិស័យនិងបេសកកម្ម.....	១
ចំណុចសំខាន់ៗផ្នែកហិរញ្ញវត្ថុ.....	២
សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល	៥
សេចក្តីថ្លែងការណ៍របស់នាយកប្រតិបត្តិ	៧
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	៤២
របាយការណ៍សវនករឯករាជ្យ.....	៤៧
របាយការណ៍ហិរញ្ញវត្ថុ	
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	៥១
របាយការណ៍លទ្ធផលលម្អិត.....	៥២
របាយការណ៍បម្រែបម្រួលមូលធន	៥៣
របាយការណ៍លំហូរសាច់ប្រាក់	៥៤
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	៥៥

ចក្ខុវិស័យរបស់យើង

គោលបំណងរបស់ធនាគារ កម្ពុជា អាស៊ី គឺដើម្បីបង្កើនប្រតិបត្តិការរបស់ធនាគារសម្រាប់ ចូលរួមកសាងជាតិ និងធានាអោយប្រជាជនកម្ពុជាទទួលបាននូវសេវាធនាគារពាណិជ្ជដែលមានអត្រាការប្រាក់ប្រកួតប្រជែង និងបង្កើនការសន្សំដើម្បីផ្តល់មូលនិធិឱ្យមានកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។

បេសកកម្មរបស់យើង

ធនាគារ កម្ពុជា អាស៊ី នឹងនៅតែជាធនាគារពាណិជ្ជដែលមានភាពរឹងមាំ និងស្ថេរភាព។ តាមរយៈបុគ្គលិកដែលមានជំនាញវិជ្ជាជីវៈ រួសរាយរាក់ទាក់ សុភាពរាបសា និងមាន ចំណេះដឹង។ យើងនឹងផ្តល់ជូននូវផលិតផល និងសេវាកម្មដែលជាតម្រូវការនៃទីផ្សារដែលស្ថិតនៅក្នុងលក្ខណៈតម្រង់ទិសផ្តល់ជាផលចំណេញដល់ប្រជាជន។ យើងនឹងបន្តភាពខ្លាំងក្នុងការផ្តល់សេវាសម្រាប់អាជីវកម្ម និងផ្នែកទីផ្សារអតិថិជននៅក្នុងតំបន់ពាណិជ្ជកម្មរបស់យើងទាំងមូល។

គុណតម្លៃស្នូល

- កំណើន
- នវានុវត្តន៍
- សេចក្តីសុច្ឆរិត
- ការធ្វើការរួមគ្នា

ចំណុចសំខាន់ៗផ្នែកហិរញ្ញវត្ថុ

គិតត្រឹមបំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ	២០២៣	២០២២	២០២១	២០២០	២០១៩
លទ្ធផលប្រតិបត្តិការ (ពាន់ដុល្លារអាមេរិក)					
ចំណូលពីការប្រាក់ - សុទ្ធ	៣.៧០៦	៣.៣២៥	២.៤០៥	២.៥៩៧	២.៤២៥
ចំណូលមិនមែនការប្រាក់	៤.៨៨៤	៤.១០១	២.៣៥៤	៤.៩២៤	៦.៤០៨
ចំណូលប្រតិបត្តិការសរុប - សុទ្ធ	៨.៥៩១	៧.៤២៧	៤.៧៥៩	៧.៥២០	៨.៨៣៤
ចំណាយប្រតិបត្តិការផ្សេងទៀតសរុប	៦.៤០៧	៦.៦៧៣	៥.៥៦៥	៥.២៩៨	៥.៦៤៣
ចំណេញប្រតិបត្តិការមុនការខាតបង់ឥណទាន ដែលរំពឹងទុក/និងចំណាយពន្ធលើប្រាក់ចំណូល	២.១៨៣	៧៥៣	(៨០៧)	២.២២២	៣.១៩១
ការខាតបង់ឥណទានដែលរំពឹងទុក / ការខាតបង់លើឱនភាពចំពោះឥណទាន	៦២៦	១២៨	១៣៦	៨២៤	៣៥០
ចំណេញសុទ្ធ	១.៥៥៧	៦២៥	(៩៤៣)	១.៣៩៨	២.៨៤១
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (ពាន់ដុល្លារអាមេរិក)					
ឥណទាន	៨៣.៧៨៥	៧៨.៧៦៣	៧៥.២៤៩	៦០.១៨៤	៦០.១៨១
ប្រាក់ឧបត្ថម្ភសម្រាប់ការខាតបង់ឥណទានដែលរំពឹងទុក / ប្រាក់ឧបត្ថម្ភសម្រាប់គណនីជាប់សង្ស័យ	២.៦៩១	២.០៦៥	១.៩៣៥	១.៨០១	៩៧៥
ឥណទានមិនដំណើរការ NPL ដុល	៥.២១៨	២.៤៩៧	១.៥៩៨	២.៩១៧	៩១៨
ទ្រព្យសកម្មសរុប	២០១.៤៣២	២០៩.៤៩៤	១៩៤.៨១៩	១៩៦.៦៣១	១៩២.៨៣៥
ប្រាក់បញ្ញើ	១២៨.៥១៥	១១៧.៦២៨	១០៤.២៦៦	៩៥.៦៧៨	៩៨.៩៤៣
បំណុលសរុប	១៣៣.៣២៨	១២២.៧៥៧	១០៨.៨០១	១០៩.៦៣៨	១០៦.៣៥២
មូលធនសរុប	៨៨.១០៤	៨៦.៧៣៦	៨៦.០១៨	៨៦.៩៩៣	៨៦.៤៨៣

គិតត្រឹមបំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ	២០២៣	២០២២	២០២១	២០២០	២០១៩
សូចនាករលទ្ធផល					
អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម (ROA)	០.៦២%	០.៣៤%	-០.៥០%	០.២៧%	១.១៣%
អនុបាតចំណេញធៀបនឹងដើមទុនមធ្យម (ROE)	១.៥៥%	០.៨៣%	-១.១២%	០.៦១%	២.៥២%
ចំណេញការប្រាក់សុទ្ធ (NIM)	៤១.០២%	៤២.៦៧%	៥០.៥៣%	៣៤.៥៣%	២៧.៤៥%
អនុបាតថ្លៃចំណាយធៀបនឹងចំណូល	៧០.៩០%	៩០.៣១%	១១៦.៩៥%	៧០.៤៥%	៦៣.៨៨%
អនុបាតគុណភាពទ្រព្យសកម្ម / អនុបាតគោលនយោបាយហិរញ្ញវត្ថុ					
អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើ	៦២.១០%	៦៦.៩៣%	៧២.១៧%	៦២.៩០%	៦០.៨២%
អនុបាតឥណទានមិនដំណើរការដុល ធៀបនឹងឥណទានសរុប	៦.២៣%	៣.១៧%	២.១២%	៤.៨៥%	១.៥២%
អនុបាតសាធារណមូលធន	៥៩.៦៨%	៧២%	៨៤.៧៥%	៩១.២១%	៩២.២៤%

ធនាគារ កម្ពុជា អាស៊ី ជាធនាគារប្រកបដោយចីរភាព

ធនាគារ កម្ពុជា អាស៊ី ប្រតិបត្តិការអាជីវកម្មស្របទៅនឹង គោលការណ៍នៃធនាគារប្រកបដោយចីរភាពស្ថិតក្រោមអភិបាលកិច្ចសាជីវកម្មល្អការគ្រប់គ្រងហានិភ័យ សមស្រប និងការគ្រប់គ្រងថ្លៃចំណាយយ៉ាងមានប្រសិទ្ធភាព ដើម្បីពង្រឹងសិទ្ធិអំណាចដល់ជីវិតរស់នៅ និងអាជីវកម្មរបស់អតិថិជន។ យើងផ្តល់អាទិភាពដល់ការផ្តល់ជូននូវដំណោះស្រាយសរុបជាមួយនឹង សេវាប្រកបដោយការយកចិត្តទុកដាក់និងបរិយាប័ន្នដោយប្រកាន់ខ្ជាប់ទៅនឹងយុទ្ធសាស្ត្រផ្ដោតលើអតិថិជន ព្រមទាំងតាំងចិត្តក្នុងការផ្តល់ជូននូវបទពិសោធន៍អតិថិជនល្អឥតខ្ចោះ។ តាមរយៈការដឹកនាំដោយយុទ្ធសាស្ត្ររបស់ធនាគារ កម្ពុជា អាស៊ី នៃការសម្រេចឱ្យបាននូវកំណើន និងការបង្កើតផលចំណេញរយៈពេលវែងប្រកបដោយចីរភាព ការបង្កើតបទដ្ឋាន និងការអនុវត្តអន្តរជាតិ គឺត្រូវបានដាក់បញ្ចូលទៅក្នុងប្រតិបត្តិការទាំងអស់របស់ពួកយើងជាផ្នែកមួយនៃ DNA ដោយធានាបាននូវអត្ថប្រយោជន៍អតិបរមាសម្រាប់ភាគីពាក់ព័ន្ធទាំងអស់។

ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល

សូមស្វាគមន៍មកកាន់របាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ ធនាគារ កម្ពុជា អាស៊ី ចំកាត់!

ក្នុងឆ្នាំ២០២៣ ប្រទេសកម្ពុជាបានបន្តប្រឈមមុខនឹងបញ្ហាប្រឈមច្រើនជាងឆ្នាំមុនៗ។ បញ្ហាប្រឈមទាំងនេះកើតចេញពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងភាពមិនច្បាស់លាស់ដែលបណ្តាលមកពីអត្រាការប្រាក់ខ្ពស់បន្ទាប់ពីធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក និងធនាគារកណ្តាលអឺរ៉ុបដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់។ លើសពីនេះការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ត្រូវបានរារាំងដោយបញ្ហានៅក្នុងវិស័យអចលនទ្រព្យ របស់ខ្លួន និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។ កត្តាទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់ខ្សែសង្វាក់តម្លៃសកលប៉ះពាល់ដល់ទំហំពាណិជ្ជកម្មទំនិញពិភពលោក និងនាំឱ្យតម្លៃទំនិញប្រែប្រួល។ ក្នុងស្រុកប្រទេសកម្ពុជា បានប្រឈមមុខនឹងបញ្ហាប្រឈមធំៗ មួយចំនួនរួមទាំងបំណុលគ្រួសារខ្ពស់ ដែលទប់ស្កាត់ការចំណាយរបស់អ្នកប្រើប្រាស់ និងប៉ះពាល់អវិជ្ជមានដល់ការប្រើប្រាស់ឯកជន ការពង្រីកសេដ្ឋកិច្ច និងស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេស។ បញ្ហាប្រឈមមួយទៀតគឺការផ្លាស់ប្តូរទៅកាន់សង្គមវ័យចំណាស់ដែលប៉ះពាល់ដល់ផលិតកម្មជាពិសេសក្នុងវិស័យកសិកម្ម និងសេវាកម្មព្រមទាំងមូលដ្ឋានពន្ធ។ លើសពីនេះសមាមាត្រនៃការវិនិយោគសាធារណៈ និងឯកជន ដែលមានកម្រិតទាបជាបន្តបន្ទាប់។ កត្តាទាំងអស់នេះបានរួមចំណែកដល់ការស្ទុះងើបសេដ្ឋកិច្ចយឺត និងទាបជាងការរំពឹងទុករបស់កម្ពុជា។

ចំពោះមានភាពមិនច្បាស់លាស់ និងបញ្ហាប្រឈមបែបនេះ ធនាគារ កម្ពុជា អាស៊ី បានដំណើរការ ដោយប្រុងប្រយ័ត្នដោយគិតគូរពីហានិភ័យពីគ្រប់ជ្រុងជ្រោយ។ យើងបានកំណត់អាទិភាពលើការគ្រប់គ្រង និងការត្រួតពិនិត្យគុណភាពទ្រព្យសកម្មយ៉ាងតឹងរ៉ឹងខណៈពេលដែលបង្កើតការផ្តល់ជូនដើម្បីទប់ទល់នឹងភាពមិនប្រាកដប្រជាសេដ្ឋកិច្ច ដោយរក្សាបាននូវសមាមាត្រគ្របដណ្តប់ខ្ពស់ និងមូលដ្ឋានដើមទុនដ៏រឹងមាំបើប្រៀបធៀបទៅនឹងតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា។ វិធីសាស្ត្រនេះគាំទ្រដល់តារាងតុល្យការដ៏រឹងមាំរបស់យើង និងសមត្ថភាពក្នុងការគាំទ្រការបណ្តាក់ទុនអាជីវកម្មថ្មីនាពេលអនាគត។

នៅឆ្នាំ២០២៤ ធនាគារ កម្ពុជា អាស៊ី នឹងធ្វើអាជីវកម្មរបស់ខ្លួនដោយប្រធានបទ "ការកែទម្រង់តម្លៃអតិថិជន និងការលើកកម្ពស់និរន្តរភាពជាមួយនឹងការច្នៃប្រឌិត"។ នេះរួមបញ្ចូលទាំងការទាញយកការច្នៃប្រឌិត ដើម្បីបង្កើតតម្លៃ និងធ្វើឱ្យជីវិតរបស់ប្រជាជនកម្ពុជាទាំងអស់ប្រសើរឡើងឥតឈប់ឈរ។ យើងមានគោលបំណងប្រើប្រាស់ ភាពជឿនលឿនផ្នែកបច្ចេកវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្ម ដើម្បីឱ្យគ្រប់ទំហំរបស់ធនាគារអាច រីកចម្រើនរួមគ្នាជាមួយសង្គមដោយកាត់បន្ថយវិសមភាព។ ជាងនេះទៅទៀត យើងផ្តល់អាទិភាពលើការអនុវត្ត ការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ ការកែលម្អលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងការលើក ទឹកចិត្តឱ្យមានទម្លាប់ហិរញ្ញវត្ថុវិជ្ជមាន។ យើងមានគោលបំណងធ្វើអាជីវកម្មខណៈពេលដែលការលើកកម្ពស់ សមតុល្យក្នុងទិដ្ឋភាពសង្គម បរិស្ថាន និងអភិបាលកិច្ច ដើម្បីបង្កើតមូលដ្ឋាន

គ្រឹះដីរឹងមាំសម្រាប់សេដ្ឋកិច្ចជាតិ និងជំរុញឱ្យមានការរីកចម្រើនក្នុងសង្គមប្រកបដោយអត្ថន័យឆ្ពោះទៅរក
កំណើនដីរឹងមាំ។

ក្នុងនាមក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ បុគ្គលិក និងក្រុមហ៊ុនដែលពាក់ព័ន្ធ ខ្ញុំសូមថ្លែងអំណរគុណ យ៉ាង
ជ្រាលជ្រៅចំពោះម្ចាស់ភាគហ៊ុន ដៃគូអាជីវកម្ម និងអតិថិជនទាំងសាធារណៈ និងឯកជនដែលតែងតែជឿជាក់
មកលើធនាគារ កម្ពុជា អាស៊ី។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំនឹងបន្តគាំទ្រធនាគារយើងនាពេលខាងមុខ។

ដោយក្តីគោរព



Va Dalot
ប្រធានក្រុមប្រឹក្សា

សារវិធានរបស់នាយកប្រតិបត្តិ


សូមស្វាគមន៍មកកាន់ធនាគារកម្ពុជាអាស៊ី!

នៅក្នុងឆ្នាំ២០២៣ នេះ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចទាំងមូលរបស់ពិភពលោក មិនទាន់ជាសះស្បើយ និងអាចក្រោកឡើងវិញ ១០០% នៅឡើយទេ។ ដូចដែលយើងបានដឹងមកហើយរយៈពេលប្រហែល ៣ឆ្នាំ ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសទាំងអស់នៅលើពិភពលោកបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិសកលដែលបណ្តាលមក ពីការរីករាលដាលនៃជំងឺកូវីត១៩ ក៏ដូចជាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ជាដើម។ កត្តាទាំងនេះបាននាំឱ្យបន្តជះឥទ្ធិពលអវិជ្ជមានមកដល់ពេលបច្ចុប្បន្ន និងបង្កផលលំបាកជាច្រើនដែលត្រូវដោះស្រាយជាបន្តបន្ទាប់ស្ទើរគ្រប់វិស័យ ដោយរួមបញ្ចូលទាំងវិស័យធនាគារ និងហិរញ្ញវត្ថុផងដែរ។ យោងទៅតាមលក្ខខណ្ឌ និងបញ្ហាដែលកើតឡើងដូចបានរៀបរាប់ខាងលើ ធនាគារ កម្ពុជា អាស៊ី បានយកចិត្តទុកដាក់ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនប្រកបដោយការប្រុងប្រយ័ត្ន ដោយធ្វើការគ្រប់គ្រងគុណភាពទ្រព្យសកម្មឲ្យបានដិតដល់ និងរក្សាកម្រិតខ្ពស់នៃសមាមាត្រគ្របដណ្តប់ និងកម្រិតមូលធនដ៏រឹងមាំ។ បន្ថែមពីនេះទៀត យើងបានត្រៀមរួចរាល់ក្នុងការចូលរួមជាមួយអតិថិជនគ្រប់ផ្នែកទាំងអស់ ក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរសេដ្ឋកិច្ច តាមរយៈការផ្តល់ដំណោះស្រាយ និងជំនួយដែលមានគោលដៅ។

ធនាគារ កម្ពុជា អាស៊ី ប្តេជ្ញាផ្តល់ជូនអតិថិជនរបស់ខ្លួននូវផលិតផល និងសេវាកម្មតាមបែបឌីជីថល ប្រកបដោយភាពច្នៃប្រឌិត និងគុណភាព ដែលស្របតាមតម្រូវការជាក់ស្តែងរបស់ពួកគេ។ ធនាគារ កម្ពុជា អាស៊ី តែងតែខិតខំពង្រឹង និងថែរក្សាទំនាក់ទំនងជាមួយអតិថិជនដោយតែងតែគិតគូរ និងយកចិត្តទុកដាក់ពីតម្រូវការ និងដោះស្រាយរាល់បញ្ហានានារបស់អតិថិជនដើម្បីធានាថា អតិថិជនទទួលបាននូវផលិតផល និងសេវាកម្ម ពីធនាគារ ប្រកបដោយគុណភាព និងអាចជឿទុកចិត្តបាន។ ការជឿទុកចិត្ត និងការគាំទ្ររបស់អតិថិជន ម្ចាស់ភាគហ៊ុន បុគ្គលិក និងភាគីដែលពាក់ព័ន្ធផ្សេងទៀត គឺជាមោទនភាពយ៉ាងខ្លាំងសម្រាប់ធនាគារ កម្ពុជា អាស៊ី ទាំងនេះគឺជាកត្តាសំខាន់មួយជួយអោយធនាគារទទួលបានលទ្ធផលល្អក្នុងឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ទៀត។

ជាចុងក្រោយ សូមធ្វើការថ្លែងអំណរគុណដល់អតិថិជនទាំងអស់របស់យើងដែលបានជឿទុកចិត្ត និងគាំទ្រមក
លើផលិតផល និងសេវាកម្មរបស់យើ ដែលវាជាផ្នែកដ៏សំខាន់ក្នុងការជួយឱ្យធនាគារសម្រេចបាននូវលទ្ធផល
ដែលអាចទទួលយកបាននៅក្នុងឆ្នាំ២០២៣ នេះ។

ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់



Wong Tow Fock

នាយកប្រតិបត្តិ ធនាគារ កម្ពុជា អាស៊ី

ប្រតិបត្តិការ និងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម

១. ទិដ្ឋភាពទូទៅនៃបរិយាកាសប្រតិបត្តិការ ជីវប្រវត្តិធនាគារ

ធនាគារ កម្ពុជា អាស៊ី (CAB Bank) ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុមានកេរ្តិ៍
ឈ្មោះយូរជាងគេបំផុតនៅប្រទេសកម្ពុជា អនុវត្តអាជីវកម្មរបស់ខ្លួនដោយឈរលើគោលការណ៍នៃធនាគារ
ប្រកបដោយចីរភាព នៅក្រោមអភិបាលកិច្ចសាជីវកម្មល្អ ក៏ដូចជាការគ្រប់គ្រងហានិភ័យ និងថ្លៃចំណាយបាន
ត្រឹមត្រូវ។ ដើម្បីជួយជ្រោមជ្រែងដល់ជីវភាពរស់នៅ និងអាជីវកម្មរបស់អតិថិជន យើងផ្តល់អាទិភាពលើការ
ផ្តល់នូវដំណោះស្រាយសរុបប្រកបដោយការយកចិត្តទុកដាក់ និងគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយឆ្លើយ
តបរហ័សទៅនឹងតម្រូវការរបស់អតិថិជននិងសង្គម។ ប្រតិបត្តិការរបស់យើងបានធ្វើឱ្យកើនឡើងនូវតុល្យភាព
នៅគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីបង្កើតនូវផលចំណេញប្រកបដោយចីរភាពរយៈពេលវែង និងអត្ថប្រយោជន៍
អតិបរមាជូនដល់ភាគីពាក់ព័ន្ធទាំងអស់។

ធនាគារ កម្ពុជា អាស៊ី ចូលរួមនៅក្នុងអាជីវកម្មធនាគារពាណិជ្ជកម្ម អាជីវកម្មឈ្នួលរ៉ោបូស៊ី និងអាជីវកម្មពាក់
ព័ន្ធតាមការអនុញ្ញាតរបស់ធនាគារជាតិនៃកម្ពុជា និងផ្សារមូលបត្រកម្ពុជា។ ធនាគារ កម្ពុជា អាស៊ី ផ្តល់ជូននូវ
ផលិតផល និងសេវាកម្មហិរញ្ញវត្ថុតាមរយៈបណ្តាញសាខា និងសេវាធនាគារឌីជីថល។ ដំណោះស្រាយហិរញ្ញវត្ថុ
របស់ធនាគារ កម្ពុជា អាស៊ី មានគោលបំណងបំពេញឱ្យបាននូវតម្រូវការរបស់អតិថិជនគ្រប់មជ្ឈដ្ឋានទាំងអស់
តាមរយៈការផ្តល់នូវបទពិសោធន៍សេវាកម្មពេញចិត្តបំផុត។

ធនាគារ កម្ពុជា អាស៊ី បានវិនិយោគទៅលើបច្ចេកវិទ្យាយ៉ាងខ្លាំងដើម្បីសម្របសម្រួលដល់យុទ្ធសាស្ត្រអាជីវកម្ម
បច្ចេកវិទ្យារបស់ខ្លួន និងបំពេញតម្រូវការអាទិភាពរបស់អតិថិជនដែលមានការប្រែប្រួលយ៉ាងខ្លាំងតាមរយៈ
ការរីកចម្រើននៃបច្ចេកវិទ្យា។ នៅក្នុងការអនុវត្តនេះ ធនាគារ កម្ពុជា អាស៊ី មានកាតព្វកិច្ចអនុវត្តការសិក្សា និង
អភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានថ្មីៗ ដើម្បីបង្កើនប្រសិទ្ធភាពនៃបច្ចេកវិទ្យា និងផលិតភាពនៃមូលធនមនុស្សនៅ
ពេលដែលធនាគាររីកចម្រើនទៅមុខក្លាយជាធនាគារមួយក្នុងចំណោមធនាគារជម្រើសទីមួយនៅក្នុងយុគសម័យ
ឌីជីថលថ្មីនៃសេវាហិរញ្ញវត្ថុនេះ។

លើសពីនេះធនាគារ កម្ពុជា អាស៊ី បានពង្រីកទីស្នាក់ការរបស់ខ្លួន ដើម្បីពង្រីកទ្វេដងនៃទំហំបច្ចុប្បន្នរបស់ខ្លួន
ដើម្បីផ្តល់កន្លែងដល់បុគ្គលិកជ្រើសរើសថ្មី ដោយមាននូវគោលបំណងផ្តល់នូវភាពកាន់តែងាយស្រួលនៃអាជីវកម្ម
របស់ខ្លួន និងដំឡើងសមត្ថភាពប្រព័ន្ធធនាគារ ដើម្បីចាប់យកចំណែកអាជីវកម្មថ្មីៗ រួមបញ្ចូលទាំងអតិថិជន
សេវាធនាគារ VIP ព្រមទាំងអាជីវកម្ម និងម្ចាស់សហគ្រាសធុនតូច និងមធ្យមផងដែរ។

២. ប្រតិបត្តិការអាជីវកម្ម

ធនាគារ កម្ពុជា អាស៊ី គឺមានកេរ្តិ៍ឈ្មោះល្បីនៅរាជធានីភ្នំពេញ និងគ្រប់បណ្តាមជ្ឈមណ្ឌលទីក្រុងនៅតាមខេត្ត ធំៗទាំងអស់។ យើងមានសាខាចំនួន ៨ ដែលមានទីតាំងស្ថិតនៅតំបន់ពាណិជ្ជកម្មសំខាន់ៗនៃរាជធានីភ្នំពេញ និងក្រុងនៃខេត្តបាត់ដំបង សៀមរាប ព្រះសីហនុ កំពង់ចាម និងកំពត។ យើងក៏មានបញ្ជីជាច្រើននៅ មជ្ឈមណ្ឌលឆ្លងកាត់ពាណិជ្ជកម្ម និងអន្តរជាតិសំខាន់ៗ ដើម្បីបម្រើដល់អតិថិជនរបស់យើង និងផ្តល់នូវភាព ងាយស្រួលក្នុងការប្រើប្រាស់ម៉ាស៊ីនអេធីអឹម និងសេវាកម្មនានាដូចជាសេវាផ្ទេរប្រាក់ក្នុងប្រទេស និងអន្តរ ជាតិ និងសេវាប្តូររូបិយប័ណ្ណបរទេស។

ធនាគារ កម្ពុជា អាស៊ី បម្រើគ្រប់វិស័យទាំងអស់នៃទីផ្សាររាប់ចាប់ពីអាជីវកម្មខ្នាតធំ ដល់អាជីវកម្មខ្នាត តូច រហូតដល់សហគ្រាសធុនតូច និងមធ្យម និងសាជីវកម្ម។ កិច្ចការនេះគឺស្របជាមួយនឹងបេសកកម្មរបស់យើង ក្នុងការរីកចម្រើនតាមលក្ខណៈប្រាក់ចំណេញ និងផ្តោតលើមនុស្ស តាមរយៈការផ្តល់នូវផលិតផល និងសេវា កម្មហិរញ្ញវត្ថុតាមតម្រូវការក្នុងលក្ខខណ្ឌ និងតម្លៃសមរម្យ។ យើងមានគោលបំណងក្លាយជាធនាគារជម្រើស ទីមួយ សម្រាប់អតិថិជននៅទូទាំងដំណាក់កាលទាំងមូលនៃជីវិតរស់នៅចាប់តាំងពីកើតរហូតដល់ចូលនិវត្តន៍។

ចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២១ ធនាគារ កម្ពុជា អាស៊ី បានវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ហើយយុទ្ធសាស្ត្រឌីជីថលជាចម្បងរបស់យើង និងផ្លាស់ប្តូរសេវាធនាគារឌីជីថលចាប់ពីឆ្នាំ២០២២ មក។

ការផ្លាស់ប្តូរបច្ចេកវិទ្យាចាប់ផ្តើមពីសេវាធនាគារស្តុល សេវាទូទាត់ឌីជីថល ជំនួយការបញ្ញានិម្មិត (Virtual Intelligent Assistant) និងការដាក់ឱ្យប្រើប្រាស់ស្វ័យសេវាម៉ាស៊ីនទូទាត់ Kiosks។

៣. លទ្ធផល

ហិរញ្ញវត្ថុ

រចនាសម្ព័ន្ធចំណូលរបស់ធនាគារ កម្ពុជា អាស៊ី

រចនាសម្ព័ន្ធចំណូលរបស់ធនាគារ កម្ពុជា អាស៊ី សម្រាប់ចុងការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ គឺមានដូចខាងក្រោម៖

(ពាន់ដុល្លារអាមេរិក)

	២០២៣		២០២២		២០២១	
	ចំនួនទឹកប្រាក់	%	ចំនួនទឹកប្រាក់	%	ចំនួនទឹកប្រាក់	%
ចំណូលពីការប្រាក់						
អន្តរធនាគារ						
ប្រាក់បញ្ញើ	១.៧៤០		១.១៩៣		៩៤៣	
ឥណទាន	៧.២៩៥		៦.៦០១		៥.៥២៣	
ចំណូលពីការប្រាក់សរុប	៩.០៣៥		៧.៧៩៤		៦.៤៦៦	
ចំណាយការប្រាក់សរុប	៥.៣៣០		៤.៤៦៩		៤.០៦១	
ចំណូលពីការប្រាក់សរុប - សុទ្ធ	៣.៧០៥	៤៣%	៣.៣២៥	៤៤%	២.៤០៥	៥១%
ចំណូលមិនមែនការប្រាក់សរុប	៤.៨៨៤	៥៧%	៤.១០១	៦៦%	២.៣៥៤	៤៩%
ចំណូលប្រតិបត្តិការសរុប - សុទ្ធ	៨.៥៨៩	១០០%	៧.៤២៦	១០០%	៤.៧៥៩	១០០%

ប្រតិបត្តិការ

នៅឆ្នាំ២០២៣ ធនាគារ កម្ពុជា អាស៊ី បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមចំណែកដល់សកម្មភាពសេដ្ឋកិច្ចជាបន្តបន្ទាប់ និងបន្តផ្តល់ឥណទានដល់អតិថិជន។ យើងបានដាក់ចេញ និងបានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រសំខាន់ៗដូចជា៖


- ១) ការដំឡើងសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន
- ២) ការពង្រីកផលបត្រប្រាក់បញ្ញើលក់រាយ និង
- ៣) ការបង្កើនទ្រព្យសកម្មនៅតាមក្រុមគោលដៅអាជីវកម្មធុនមីក្រូ តូច និងមធ្យម ដែលកំពុងត្រូវការប្រាក់បញ្ញើត្រឹមត្រូវដើម្បីរក្សាចីរភាព និងពង្រីកអាជីវកម្មរបស់ពួកគេ។

យុទ្ធសាស្ត្រអាជីវកម្ម

យុទ្ធសាស្ត្ររបស់ធនាគារ កម្ពុជា អាស៊ី គឺក្លាយជាធនាគារបញ្ញានិម្មិត
ដើម្បីបម្រើគ្រប់តម្រូវការសេវាធនាគារប្រចាំថ្ងៃ
ជូនអតិថិជន

ចីរភាព
&
នវានុវត្តន៍
ការអភិវឌ្ឍន៍

កំណើន
យុទ្ធសាស្ត្រ



លើកកម្ពស់ផលិតភាពផ្នែកលើគុណតម្លៃ



ដំណើរការនៃការផ្លាស់ប្តូរ

សមត្ថភាព
គន្លឹះ

សមត្ថភាពបច្ចេកវិទ្យាទំនើប លំដាប់ពិភពលោក	ការគ្រប់គ្រងហានិភ័យ និងអនុលោមភាពលក្ខណៈបុរេសកម្ម	សន្តិសុខសាយប៉ារ
អង្គភាពមានទេពកោសល្យ និងដំណើរការរហ័ស	ភាពជាដៃគូ និងបណ្តាញឌីជីថល	ការចំណាយ និងការទូទាត់សង

១. ប្រាក់បញ្ញើ

នៅក្នុងឆ្នាំ២០២៣ ធនាគារ កម្ពុជា អាស៊ី បានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវកំណើនប្រាក់បញ្ញើស្របជាមួយនឹងតម្រូវការរបស់អតិថិជនដើម្បីសន្សំ និងរកចំណូលបានកាន់តែខ្ពស់។ ជំនួសឱ្យការទុកប្រាក់ដែលមិនបានប្រើប្រាស់នៅក្នុងគណនីប្រាក់ទាប អតិថិជនអាចផ្ទេរប្រាក់ទៅកាន់គណនីប្រាក់ខ្ពស់បាននៅធនាគារ កម្ពុជា អាស៊ី។

២. ឥណទានហ៊ុនសន្តាន់ចិត្ត

ធនាគារ កម្ពុជា អាស៊ី បានធ្វើការបែងចែកកញ្ចប់មូលនិធិពិសេសដែលមានចំនួនទឹកប្រាក់១០ លានដុល្លារអាមេរិកជាកញ្ចប់ឥណទានសំរាប់ស្ថាប័នអាជីវកម្មដែលប៉ះពាល់ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ច និងអាជីវកម្មដែលត្រូវការមូលនិធិបន្ទាន់សម្រាប់ការបន្តប្រតិបត្តិការអាជីវកម្មនិងផ្តល់ជូនការងារដល់និយោជិតរបស់ពួកគាត់។ កញ្ចប់ឥណទាននេះបានជួយដល់អតិថិជនឱ្យបន្តអាជីវកម្មតាមរយៈការដាក់ឱ្យអនុវត្តនូវវិធីសាស្ត្រ និងបច្ចេកវិទ្យាថ្មីៗសម្រាប់ការធ្វើអាជីវកម្ម។

៣. ការផ្តោតលើអតិថិជន

អតិថិជន និងសេវាកម្ម

ធនាគារ កម្ពុជា អាស៊ី បន្តពង្រឹងគំរូអាជីវកម្មរបស់ខ្លួន ពោលគឺយុទ្ធសាស្ត្រផ្តោតលើអតិថិជន ដែលធនាគារផ្តោតលើការផ្តល់ជូននូវសេវាកម្មកែតម្រូវតាមបុគ្គលដើម្បីបំពេញតាមតម្រូវការសេវាហិរញ្ញវត្ថុតាមរយៈធនាគារសម្រាប់អាជីវកម្មធុនតូច មធ្យម ធំ និងប្រជាពលរដ្ឋទូទៅដែលយើងដឹងយ៉ាងច្បាស់តាមរយៈក្រុមស្រាវជ្រាវទីផ្សាររបស់យើង។ នាឆ្នាំ២០២៣ យើងបានផ្តោតការយកចិត្តទុកដាក់ទៅលើការផ្តល់ជំនួយដោយផ្ទាល់ ឬដោយប្រយោល ជូនដល់ក្រុមទាំងអស់នៃអតិថិជនរបស់យើងដើម្បីអោយពួកគាត់អាចរក្សាជីវភាព និងអាជីវកម្មរបស់ពួកគាត់នៅក្នុងអំឡុងពេលនៃភាពមិនប្រាកដប្រជាណាមួយ។ លើសពីនេះយើងបានផ្តល់នូវសេវាកម្មប្រកបដោយការយកចិត្តទុកដាក់ និងបរិយាប័ន្នដែលបានឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនជាដៃគូហិរញ្ញវត្ថុជាទីទុកចិត្ត និងជាធនាគារប្រតិបត្តិការចម្បងរបស់អតិថិជនផងដែរ។

អាជីវកម្មលក់រាយ

ធនាគារ កម្ពុជា អាស៊ី ផ្តល់អាទិភាពដល់ការប្រើប្រាស់ទិន្នន័យ និងការវិភាគទិន្នន័យ ដើម្បីទទួលបាននូវទស្សនាទានអំពីអតិថិជនដែលអនុញ្ញាតឱ្យយើងអាចផ្តល់នូវផលិតផលនិងសេវាកម្មដែលបំពេញតាមតម្រូវការរបស់ពួកគាត់។ គំនិតផ្តួចផ្តើមចម្បងៗគឺមានដូចខាងក្រោម៖

អាជីវកម្មធុនតូច និងមីក្រូ៖ យើងបានវិភាជន៍កញ្ចប់មូលនិធិពិសេសដែលមានទឹកប្រាក់ចំនួន ២ លានដុល្លារអាមេរិក ដើម្បីផ្តល់ជំនួយដល់អតិថិជនជាអាជីវកររបស់យើង និងកញ្ចប់ឥណទានដែលសមស្រប និងមានភាពបត់បែន។

ប្រជាជនចំណូលមធ្យម និងប្រជាជនគ្រប់រូប៖ យើងបានដាក់ឱ្យប្រើប្រាស់នូវផលិតផល និង សេវាកម្មថ្មីៗដូចខាងក្រោម៖

- ក) សេវាធនាគារតាមអ៊ីនធឺណិត (iBanking) របស់ធនាគារ កម្ពុជា អាស៊ី៖ វិភាគជាមួយភាពងាយស្រួលនៃការធ្វើប្រតិបត្តិការធនាគារគ្រប់ពេលវេលា និងគ្រប់កន្លែងរបស់អ្នក។ សេវាកម្ម iBanking រួមមានការគ្រប់គ្រងសមតុល្យគណនី ការផ្ទេរប្រាក់តាមអ៊ីនធឺណិត ការទូទាត់តាមកំពូទ័រ បញ្ចូលទឹកប្រាក់តាមទូរស័ព្ទ និងការដាក់ប្រាក់បញ្ញើតាមលក្ខខណ្ឌ។
- ខ) សេវាធនាគារតាមទូរសព្ទដៃ CAB Mobile៖ ជាមួយនឹង CAB Mobile យើងផ្តល់ជម្រើសជាច្រើនដើម្បីធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិចប្រើចុងម្រាមដៃរបស់លោកអ្នក រួមទាំងការផ្ទេរប្រាក់បញ្ចូលទឹកប្រាក់តាមទូរស័ព្ទ ការដាក់ប្រាក់បញ្ញើតាមកាលកំណត់ បើកគណនីថ្មី និងស្កេន QR និងផ្ទេរប្រាក់តាមបាតង។ CAB Mobile ក៏ផ្តល់នូវបណ្តាញទំនាក់ទំនងសម្រាប់អតិថិជនរបស់យើងផងដែរ។
- គ) គណនីសន្សំ Super Saver៖ មានវិធីកាន់តែងាយស្រួលដើម្បីបង្កើនប្រាក់ចំណូលរបស់លោកអ្នកគណនីសន្សំ CAB Super Saver របស់ធនាគារ កម្ពុជា អាស៊ី ជួយសម្រេចផែនការ សន្សំដោយអនុញ្ញាតឱ្យលោកអ្នក ដាក់ប្រាក់សន្សំពីចំនួនតិចតួចស្របពេលទទួលបានអត្រាការប្រាក់ខ្ពស់បំផុត។ សន្សំពីចំនួនតិច ទទួលបានចំណូលការប្រាក់វិញច្រើន។ អតិថិជនអាចកំណត់ការផ្ទេរប្រាក់ដោយស្វ័យប្រវត្តិ ពីគណនីដើមលោកអ្នកផ្ទាល់ ម្តងក្នុងមួយខែ ឬផ្ទេរ ឬដាក់ប្រាក់នៅសាខាណាមួយ ដោយផ្ទាល់នៅថ្ងៃណាមួយប្រចាំខែក៏បាន។ ជាមួយ CAB Super Saver លោកអ្នកមិនត្រឹមតែទទួលបាននូវចំនួនទឹកប្រាក់ដែលអ្នកសន្សំនោះទេ ប៉ុន្តែលោកអ្នកនឹងទទួលបានពីការប្តេជ្ញាចិត្តរបស់អ្នកក្នុងការសន្សំផងដែរ។

- ឃ) គណនីបញ្ញើមានកាលកំណត់សម្រាប់អ្នកចូលនិវត្តន៍៖ ធនាគារ កម្ពុជា អាស៊ី ផ្តល់ជូននូវផលិតផលនេះដល់អតិថិជនស្ថិតនៅក្នុងវ័យនិវត្តន៍ ដែលជាឯកសិទ្ធិក្នុងការទទួលបានអត្រាការប្រាក់ខ្ពស់ជាងអតិថិជនទូទៅ ជាមួយនឹងគម្រោងបញ្ញើមានកាលកំណត់សម្រាប់អ្នកចូលនិវត្តន៍។ បញ្ញើមានកាលកំណត់សម្រាប់អ្នកចូលនិវត្តន៍គឺជាផែនការបញ្ញើមានកាលកំណត់ជាមួយនឹងអត្រាការប្រាក់ពិសេសដែលផ្តល់ជូនដល់បុគ្គលដែលមានអាយុ ៦០ ឆ្នាំឡើងទៅ។
- ង) កម្មវិធីប្រាក់បញ្ញើ Step-Up ៩ Plus៖ Step – Up ៩ Plus គឺជាគណនីបញ្ញើមានកាលកំណត់ ដែលផ្តល់ជូនអតិថិជននូវអត្រាការប្រាក់ខ្ពស់រហូតដល់ ៩.៩% p.a. រយៈពេល ៩ ខែ។ Step-up ៩ Plus ត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់អតិថិជន ដែលកំពុងស្វែងរកគ្រឹះស្ថានដែលផ្តល់ទំនុកចិត្តខ្ពស់ក្នុងការដាក់ប្រាក់បញ្ញើមានកាលកំណត់ ដោយផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់ក្នុងរយៈពេលខ្លី។ លើសពីនេះអតិថិជនក៏នឹងរីករាយជាមួយនឹងអត្ថប្រយោជន៍ បន្ថែមពីធនាគារ កម្ពុជា អាស៊ី ផងដែរ។
- ច) គណនីសន្សំបង់ថ្លៃសិក្សា៖ គណនីសន្សំបង់ថ្លៃសិក្សា គឺជាប្រភេទគណនីប្រាក់បញ្ញើសន្សំដែលផ្តល់ជូននូវភាពបត់បែន និងងាយស្រួល ដល់មាតាបិតា ឬអាណាព្យាបាលក្នុងការដាក់សន្សំ សម្រាប់បង់ថ្លៃសិក្សារបស់បុត្រីបុត្រា របស់លោកអ្នកទៅតាមកាលបរិច្ឆេទបង់ប្រាក់របស់សាលា។ អតិថិជនគោលដៅសម្រាប់សេវាកម្មនេះគឺអាណាព្យាបាលដែលមានកូនស្ថិតក្នុងវ័យកុមារ និងវ័យជំទង់សិក្សានៅសាលារៀនដែលជាដៃគូរបស់ ធនាគារ កម្ពុជា អាស៊ី ។
- ឆ) ប័ណ្ណ CAB៖ ជាមួយនឹងប័ណ្ណឥណទានរ៉ូប៊ីន និងប័ណ្ណឥណទាន UnionPay របស់ធនាគារ អតិថិជននឹងរីករាយជាមួយនឹងការដកប្រាក់នៅតាមគ្រប់ម៉ាស៊ីនអេធីអឹម ព្រមទាំងទូទាត់តាមរយៈម៉ាស៊ីនឆ្លុកកាតណាមួយក៏បានសម្រាប់ការទិញទំនិញទាំងក្នុង និងក្រៅប្រទេសកម្ពុជា ជុំវិញពិភពលោក នៅកន្លែងដែលមានស្លាកសញ្ញា VISA និង UnionPay ។

អាជីវកម្មធុនមធ្យម

ដោយមាននូវគោលបំណងក្លាយជាធនាគារជម្រើសទីមួយសម្រាប់ក្រុមហ៊ុន ធនាគារ កម្ពុជា អាស៊ី គឺប្តេជ្ញាចិត្តគាំទ្រដល់អតិថិជនលើសពីដំណោះស្រាយសេវាធនាគារទៅទៀត ដើម្បីជំរុញការប្រកួតប្រជែងរបស់ពួកគេ។ គំនិតផ្តួចផ្តើមចម្បងៗគឺមានដូចខាងក្រោម៖

- ក) ឥណទាន SME ឆ្លាតវៃ មានគោលបំណងផ្តល់នូវមូលនិធិងាយស្រួលតាមតម្រូវការអាជីវកម្មដល់អតិថិជននៅក្នុងវិស័យសេដ្ឋកិច្ចសំខាន់ៗ និងវិស័យដែលបង្កើតឡើងថ្មីៗដែលមានស្ថានភាពហិរញ្ញវត្ថុស្ថិតស្ថេរ និងធ្លាប់ធ្វើប្រតិបត្តិការឆ្លងកាត់ស្ថានភាពដែលពិបាក ។ ផលិតផលនេះ គឺត្រូវបានធានាដោយគម្រោងធានាឥណទាន ដែលផ្តល់នូវភាពងាយស្រួលដល់អតិថិជនដែលត្រូវការមូលនិធិ និងមិនត្រូវការផ្តល់ទ្រព្យធានា ឬទ្រព្យសកម្មដើម្បីដាក់ជូនធនាគារ កម្ពុជា អាស៊ី ឡើយ។

- ខ) សេវាធនាគារតាមអ៊ីនធឺណេត (iBanking) សម្រាប់សាជីវកម្ម ផ្តល់នូវបទពិសោធន៍អនឡាញដ៏រលូន និងប្រព័ន្ធជាប្រសើរដល់គណនេយ្យដែលមានលក្ខណៈទាក់ទាញ ជាពិសេសឧបករណ៍ទូទាត់ទទួលប្រាក់ និងរបាយការណ៍។
- គ) ធនាគារ កម្ពុជា អាស៊ី និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ក្លាយជាដៃគូផ្លូវការទៅលើកម្មវិធីសហហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម ដើម្បីផ្តល់នូវហិរញ្ញប្បទានដែលអាចទទួលយកបានដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេស។ កិច្ចសហប្រតិបត្តិការរវាងធនាគារ កម្ពុជា អាស៊ី និងធនាគារសហគ្រាសធុនតូច និងមធ្យម បានផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។ ធនាគារ កម្ពុជា អាស៊ី គឺបានត្រៀមខ្លួនរួចរាល់នៅក្នុងការជួយដល់ អតិថិជនរបស់យើងក្នុងការទទួលបានឥណទាន នៅក្រោមគម្រោងនេះ ជាមួយនឹងលក្ខខណ្ឌមានភាពបត់បែន និងអត្រាការប្រាក់ទាប។ យើងជឿជាក់យ៉ាងមុតមាំថា កិច្ចព្រមព្រៀងនេះនឹងជួយដល់សហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនប្រកបដោយចីរភាព។ យើងបានបង្កើតនូវយុទ្ធសាស្ត្រផ្សព្វផ្សាយ ជាពិសេសតាមរយៈបណ្តាញសង្គម និងសារព័ត៌មាននានាដើម្បីផ្សព្វផ្សាយឱ្យដល់អតិថិជនគោលដៅដែលព្យាយាមស្តារឡើងវិញនូវប្រតិបត្តិការធម្មតារបស់ពួកគេ និងកំពុងស្វែងរកនិយោជិតជំនាញក្នុងការជួយឱ្យអាជីវកម្មរីកចម្រើនតាមរយៈបច្ចេកវិទ្យា។ យើងរំពឹងថានឹងមានអតិថិជនកាន់តែច្រើនដឹងអំពីអត្ថប្រយោជន៍នៃគម្រោងសហហិរញ្ញប្បទាននេះ និងអាចមានលទ្ធភាពដាក់ពាក្យស្នើសុំឥណទានតាមរយៈធនាគារ កម្ពុជា អាស៊ី ក្នុងការគាំទ្រដល់តម្រូវការលំហូរសាច់ប្រាក់របស់ពួកគាត់។

អាជីវកម្មសាជីវកម្ម

ធនាគារ កម្ពុជា អាស៊ី ផ្តល់អាទិភាពដល់ការផ្តល់ជូនផលិតផល និងសេវាកម្មដែលបំពេញតាមតម្រូវការរបស់អតិថិជនបានគ្រប់ជ្រុងជ្រោយ ក្នុងន័យប្រតិបត្តិការអាជីវកម្ម អ្នកផ្គត់ផ្គង់ ម្ចាស់អាជីវកម្ម និងនិយោជិតរបស់ពួកគាត់។ យើងមានគោលបំណងពង្រឹងសមត្ថភាពប្រកួតប្រជែង និងប្រសិទ្ធផលនៃការគ្រប់គ្រងអាជីវកម្មរបស់ពួកគាត់ ស្របពេលដែលរក្សាជំហររបស់យើងក្នុងនាមជាធនាគារចម្បងរបស់ពួកគាត់ផងដែរ។ ទន្ទឹមនឹងនេះ យើងបានបន្តផ្តល់ជំនួយដល់អតិថិជនដែលរងគ្រោះដោយសារជំងឺ រាតត្បាតស្របតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងវិធានការជំនួយផ្សេងទៀតដែលផ្តួចផ្តើមឡើងដោយធនាគារ កម្ពុជា អាស៊ី ដើម្បីជួយពួកគាត់រក្សាសន្ទនីយភាព។

នៅឆ្នាំ២០២៣ យើងកំពុងតែពង្រីកការិយាល័យសាជីវកម្ម និងបើកទីតាំងផ្តល់សេវាធនាគារពាណិជ្ជកម្មនៅអគារលេខ ៧៥C.០៣៦ មហាវិថីព្រះសីហនុ សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌល

ពាណិជ្ជកម្មមួយក្នុងចំណោមតំបន់ហិរញ្ញវត្ថុទាំងបីនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ ទីតាំង និងបរិក្ខារធនាគារ លំដាប់ VIP ត្រូវបានរចនាឡើងសម្រាប់អតិថិជនដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម និងអតិថិជន ពិសេសរបស់យើងដែលមានអគារស្ថាបត្យកម្មដ៏វិចិត្រធំទូលាយ ផ្តល់ជូននូវបន្ទប់ឯកជនសម្រាប់អតិថិជនរបស់ យើងព្រមទាំងការប្រឹក្សាយោបល់ពីប្រធានផ្នែកទំនាក់ទំនង និងម៉ាស៊ីនដកនិងដាក់ប្រាក់ (VTMs) ទំនើបផងដែរ។

ធនាគារ កម្ពុជា អាស៊ី មានគម្រោងដាក់ឱ្យប្រើប្រាស់នូវផលិតផល និងសេវាកម្មដូចខាងក្រោម៖

- សេវាហិរញ្ញវត្ថុពាណិជ្ជកម្មសម្រាប់ការនាំចូល និងនាំចេញ
- សេវាគ្រប់គ្រងសាច់ប្រាក់
- សេវាដំណោះស្រាយទូទាត់
- សេវាផ្ទេរប្រាក់អន្តរជាតិ
- សេវាបើកប្រាក់បៀវត្ស
- សេវា RMs ដាច់ដោយឡែក

បណ្តាញសេវាកម្ម

នៅឆ្នាំ២០២៣ ធនាគារ កម្ពុជា អាស៊ី បានផ្តោតលើការផ្តល់ជូននូវសេវាកម្មអនឡាញ និងសេវាកម្មផ្ទាល់ ប្រកបដោយភាពរលូនទាំងផ្នែកអាជីវកម្ម និងដៃគូអាជីវកម្មរបស់យើង ដើម្បីធានាបាននូវបទពិសោធន៍ល្អៗ ជូនអតិថិជននៅគ្រប់ទីកន្លែងគ្រប់ពេលវេលា។ យើងបានប្រមូលផ្តុំការរួបរួមកម្លាំង និងកិច្ចសហការជាមួយដៃគូ ខណៈដែលអភិវឌ្ឍន៍បណ្តាញសេវាកម្មស្នូលរបស់យើងផងដែរ ដើម្បីបង្កើនប្រសិទ្ធផលនៅក្នុងការទទួលបាន សេវារបស់អតិថិជន ដើម្បីផ្តល់ឱ្យពួកគាត់នូវសេវាកម្មដ៏ល្អឥតខ្ចោះជាមួយនឹងថ្លៃចំណាយល្អសមរម្យបំផុត។

បណ្តាញសាខា៖ គំនិតផ្តួចផ្តើមសំខាន់ៗ សម្រាប់ការគ្រប់គ្រងបណ្តាញសាខា នៅឆ្នាំ២០២៣ រួមមាន៖

បណ្តាញសាខា៖ ធនាគារ កម្ពុជា អាស៊ី ផ្តោតលើបណ្តាញសេវាកម្មទាំងអស់ដែលផ្តល់នូវ គុណតម្លៃពិសេសតាមរយៈសេវាកម្មជាច្រើន ដែលស្របតាមតម្រូវការប្រចាំថ្ងៃរបស់អតិថិជន ផ្តល់ជូនបទពិសោធន៍ល្អៗជូនអតិថិជនប្រកបដោយភាពរលូនគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ស្របជាមួយគ្នានេះដែរ យើងមានសាខាចំនួនប្រាំបី និងបញ្ជីជាច្រើន ខណៈដែលសហការ ជាដៃគូជាមួយនឹងក្រុមហ៊ុនទ្រូម៉ាន់នី និងវីង ដើម្បីផ្តល់នូវការគ្របដណ្តប់សេវាកម្មកាន់តែ ទូលាយនៅទូទាំងប្រទេស។ ដូចគ្នានេះផងដែរ យើងបានបន្តផ្តោតលើការបង្រួមសាខា និង បញ្ជី ដើម្បីកាត់បន្ថយភាពលើសចំនួន ជាពិសេសពាក់ព័ន្ធនឹងសាខា និងបញ្ជីដែលមាន ចរាចរណ៍ទាប ធ្វើយ៉ាងណាឱ្យចំនួនដែលនៅសល់គឺសមស្របសម្រាប់គោលដៅឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ យើងបានកែតម្រូវគំរូសាខាដើម្បីឱ្យស្របតាមតម្រូវការរបស់អតិថិជននៅតាម

តំបន់នីមួយៗផងដែរ។ នៅឆ្នាំ២០២៤ និងឆ្នាំ២០២៥ យើងមានគម្រោងបង្កើតភាពជាដៃគូអាជីវកម្ម ដែលនឹងជាគំរូអាជីវកម្មចែករំលែកប្រាក់ចំណេញ និងចែករំលែកបរិវេណសម្រាប់ដៃគូអាជីវកម្មរបស់យើងផងដែរ។ លើសពីនេះយើងបានគាំទ្រដល់ការអនុវត្តបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍន៍សេវាកម្ម និងដំណើរការផ្ទៃក្នុងនៅក្នុងសាខានានា ដើម្បីបង្កើនប្រសិទ្ធផលនិងការគ្រប់គ្រងចំណាយសមស្រប អមជាមួយនឹងបទពិសោធន៍ការលក់ និងសេវាកម្មដែលមានលក្ខណៈសុខដុមនីយកម្មស្របតាមកំណើនការប្រើប្រាស់បណ្តាញឌីជីថលរបស់អតិថិជន។

សាខា និងបណ្តាញសេវាហិរញ្ញវត្ថុ

	ចំនួនទីតាំង
បណ្តាញសាខា	
សាខា	៨
បញ្ជី ^(១)	១១

កំណត់សម្គាល់៖

(១) សេវាកម្មរួមមាន សេវាប្តូរប្រាក់ – សេវាផ្ទេរប្រាក់ និងម៉ាស៊ីន POS សម្រាប់ការដកសាច់ប្រាក់តាមប័ណ្ណ VISA / MasterCard។

បណ្តាញអេឡិចត្រូនិក៖

- (i) **ម៉ាស៊ីនអេធីអ៊ីមរបស់ធនាគារ កម្ពុជា អាស៊ី៖** ទីតាំងរបស់ម៉ាស៊ីនគឺជាចំណុចផ្ដោតចម្បងជាមួយនឹងចំណុចផ្តល់សេវាគ្រប់គ្រាន់ ដើម្បីធានាបាននូវការគ្របដណ្តប់សេវាកាន់តែទូលាយ និងបំពេញតាមតម្រូវការរបស់អតិថិជន។ ស្របគ្នានេះដែរ យើងបានផ្តល់អាទិភាពទៅលើការបង្កើនប្រសិទ្ធភាពម៉ាស៊ីនដើម្បីលើកកម្ពស់លទ្ធភាពចូលប្រើប្រាស់សេវារបស់ធនាគារ កម្ពុជា អាស៊ី។
- (ii) **CAB Mobile និងសេវាធនាគារតាមអ៊ីនធឺណិត CAB Internet Banking៖** នៅឆ្នាំ២០២១ យើងបានដាក់ឱ្យប្រើប្រាស់នូវសេវាធនាគារតាមទូរសព្ទដៃ CAB Mobile និងសេវាធនាគារតាមអ៊ីនធឺណិត។ CAB Mobile របស់យើង ផ្តល់នូវជម្រើសជា

ច្រើនក្នុងការអនុវត្តប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងដែនរបស់យើង រួមបញ្ចូលទាំងសេវាផ្ទេរប្រាក់ សេវាបញ្ចូលលុយទូរស័ព្ទ សេវាដាក់បញ្ញើមានកាលកំណត់ បើកគណនីថ្មី ស្កេនកូដ QR និងសេវាផ្ទេរប្រាក់តាមបាតង។ CAB Mobile ក៏ផ្តល់ជូននូវបណ្តាញប្រាស្រ័យទាក់ទងសម្រាប់អតិថិជនរបស់យើងផងដែរ។

- (iii) **មជ្ឈមណ្ឌលបម្រើសេវាអតិថិជនតាមទូរសព្ទរបស់ ធនាគារ កម្ពុជា អាស៊ី៖** ធនាគារ កម្ពុជា អាស៊ី ផ្តល់នូវសេវាបម្រើអតិថិជន ២៤/៧ សម្រាប់គ្រប់អតិថិជនទាំងអស់ និងមានគម្រោងបង្កើនបទពិសោធន៍កាន់តែច្រើនសម្បូរបែបបន្ថែមទៀត នាពេលអនាគតដ៏វែងឆ្ងាយ ដោយសេវារបស់យើងមានជាភាសាខ្មែរ/អង់គ្លេស/ចិន ផ្តល់ជូនអតិថិជននូវតម្លាភាព និងការចូលរួមប្រកបដោយការយកចិត្តទុកដាក់នៅទូទាំងការប្រាស្រ័យទាក់ទង ដោយធនាគារ កម្ពុជា អាស៊ី មាននូវបណ្តាញជាច្រើនសម្រាប់គាំទ្រដូចជា តាម រយៈការហៅទូរសព្ទ Facebook Instagram Telegram ជាដើម។

ប្រតិបត្តិការរបស់ធនាគារ កម្ពុជា អាស៊ី

ការគ្រប់គ្រងធនធានមនុស្ស

ធនាគារ កម្ពុជា អាស៊ី បានអនុវត្តយុទ្ធសាស្ត្រធនធានមនុស្ស និងស្របតាមយុទ្ធសាស្ត្ររបស់ធនាគារ កម្ពុជា អាស៊ី។ គំនិតផ្តួចផ្តើមសំខាន់ៗ គឺមានដូចខាងក្រោម៖

- ធានាឱ្យបាននូវអ្នកដឹកនាំ និងវប្បធម៌សក្តិសមល្អប្រសើរ៖ យើងបានបង្កើតគុណវុឌ្ឍិសម្រាប់ថ្នាក់ដឹកនាំប្រកបដោយគោលបំណង និងមានលក្ខណៈជាក់ស្តែងស្របតាមគោលការណ៍ណែនាំអំពីឥរិយាបថដែលរំពឹងទុករបស់ធនាគារ កម្ពុជា អាស៊ី ដែលមាននូវការស្គាល់ខ្លួនឯង តម្រង់ទិសតាមលទ្ធផល ការកសាងក្រុម និងសមាហរណកម្ម។ កិច្ចការនេះគឺដើម្បីធានាថា សកម្មភាពដែលនឹងត្រូវអនុវត្តប្រកបដោយការស្គាល់ខ្លួនឯង ដោយទទួលខុសត្រូវចំពោះការងារជាក្រុម អតិថិជន និងអង្គភាពនៅទូទាំងដំណើរការការងារ។ ធនាគារ កម្ពុជា អាស៊ី បានរៀបចំសកម្មភាព ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំជាបន្តបន្ទាប់ ដោយចាប់ផ្តើមពីដំណើរការជ្រើសរើសបុគ្គលិក។ ការសម្ភាសន៍ជ្រើសរើស និងលក្ខណៈវិនិច្ឆ័យសម្រាប់ការសាកល្បងការងារថ្មី ត្រូវបានបង្កើតឡើងស្របតាម គោលការណ៍ណែនាំ អំពីឥរិយាបថរំពឹងទុកពាក់ព័ន្ធនឹងគុណតម្លៃនៃភាពជាអ្នកដឹកនាំ។ យើងក៏បានរៀបចំសិក្ខាសាលាប្រតិបត្តិ ស្តីពីភាពជាអ្នកដឹកនាំប្រកបដោយគោលបំណង និង លក្ខណៈជាក់ស្តែង សម្រាប់ ប្រធានប្រតិបត្តិថ្នាក់នាយក និងបុគ្គលិកប្រតិបត្តិផ្សេងទៀតដែលមានមុខតំណែងខ្ពស់ពីបទសោធន៍ នៃភាពជាអ្នកដឹកនាំសហសម័យលំដាប់ពិភពលោក ដែលអាចនឹងបន្តអនុវត្តទៅមុខចំពោះការងាររបស់ពួកគេស្របតាមគោលការណ៍ណែនាំអំពីឥរិយាបថរំពឹងទុករបស់យើង។

- ជំរុញយុទ្ធសាស្ត្ររីកចម្រើន៖ ធនាគារ កម្ពុជា អាស៊ី បានអនុវត្តការរៀបចំរចនាសម្ព័ន្ធអង្គភាព ឡើងវិញ និងបានជ្រើសរើសបុគ្គលិកដើម្បីគាំទ្រការអភិវឌ្ឍន៍អាជីវកម្មរបស់ធនាគារ កម្ពុជា អាស៊ី។ យើងបានផ្ដោតលើការបង្កើនជំនាញ បទពិសោធន៍ និងសមត្ថភាពរបស់និយោជិតនៅក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ និងទទួលខុសត្រូវចំពោះមតិយោបល់ជាច្រើន ជាពិសេសនិយោជិតដែលចូលរួមជាមួយការពង្រីកអាជីវកម្មនៅក្នុងតំបន់ ទិន្នន័យ និងការវិភាគ និងការបង្កើតយុទ្ធសាស្ត្រ។ លើសពីនេះ សមត្ថភាពរបស់និយោជិត គឺត្រូវបានពង្រឹង ដើម្បីឱ្យស្របតាមរបៀបរបបធ្វើការងាររហ័សនៅក្នុងអំឡុងពេលនៃការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យាជំហ័សនេះ។ ការវាយតម្លៃសមិទ្ធផលការងារក៏ត្រូវបានកែតម្រូវ ដើម្បីសម្របតាមទម្រង់ការងារថ្មីនេះ។ ធនាគារ កម្ពុជា អាស៊ី បានបង្កើតគោលការណ៍ណែនាំ សម្រាប់របៀបធ្វើការងាររហ័ស ដែលមានបួនជំហានសម្រាប់ការចូលរួមរបស់និយោជិត និងក្រមប្រតិបត្តិដើម្បីធានាបាននូវបរិយាកាសការងារមានលក្ខណៈជាប្រព័ន្ធ និងស្មើភាពគ្នា។ ជំហានទាំងនោះមានដូចខាងក្រោម៖

១)ផ្គត់ផ្គង់និពរហ័ស/បណ្តុំជំនាញ៖ និយោជិតត្រូវបានលើកទឹកចិត្តឱ្យធ្វើការងារប្រកបដោយភាពបត់បែន ហ៊ានបញ្ចេញភាពច្នៃប្រឌិត និងនវានុវត្តន៍ ព្រមទាំងដើរឱ្យបានមុនការផ្លាស់ប្តូរ។ រហូតមកដល់ពេលនេះ យើងបានរៀបចំវគ្គសិក្សាអំពីរបៀបធ្វើការងាររហ័ស ដែលបង្រៀនដោយជំនាញការមកពីមជ្ឈមណ្ឌល Agile Center of Excellence។

២) របៀបធ្វើការងាររួម៖ មានការផ្ដោតការយកចិត្តទុកដាក់លើការងារក្រុមជាក់ស្តែង ដែលស្របទៅនឹងទម្រង់ការងារថ្មីៗទាន់តាមបច្ចុប្បន្នភាព។

៣)របៀបធ្វើការងាររហ័ស៖ និយោជិតរបស់យើងត្រូវបានជំរុញឱ្យអនុវត្តយករបៀបធ្វើការងាររហ័សដើម្បីបង្កើនភាពបត់បែន និងល្បឿននៃការងារអន្តរនាយកដ្ឋានឱ្យដល់កម្រិតអតិបរិមា។ យើងក៏បានរៀបចំសកម្មភាពផ្តល់រង្វាន់បុគ្គលិក ដើម្បីទទួលស្គាល់និយោជិតដែលមានសមិទ្ធផលការងារល្អបំផុត និងជំរុញទឹកចិត្តនៅក្នុងចំណោមសហការីផងដែរ។

៤) សហគមន៍នៃការអនុវត្ត៖ យើងបានលើកទឹកចិត្តឱ្យនិយោជិតដែលមិនមានបទពិសោធន៍លើរបៀបធ្វើការងាររហ័ស ឱ្យរៀនសូត្រពីការអនុវត្ត និងពីអ្នកដទៃ ដូច្នេះបង្កើតជាសហគមន៍នៃការអនុវត្ត ជាកន្លែងដែលសហការីប្រមូលផ្តុំគ្នា ដើម្បីចែករំលែកការអនុវត្តល្អអោយគ្នាទៅវិញទៅមក។ ដើម្បីលើកកម្ពស់សមត្ថភាពនិយោជិតដែលចូលរួមជាមួយអាជីវកម្មក្នុងតំបន់ ធនាគារ កម្ពុជា អាស៊ី បានបង្កើតកម្មវិធីសំណើគុណតម្លៃនិយោជិត (កន្លែងល្អបំផុតក្នុងការធ្វើការងារ រៀនសូត្រ និងដឹកនាំ)

ដើម្បីគាំទ្រដល់កម្លាំងជំរុញរបស់យើងក្នុងការជ្រៀតចូលទីផ្សារក្នុងតំបន់ ស្របតាមយុទ្ធសាស្ត្ររបស់យើងក្នុងការក្លាយជាអ្នកដឹកនាំក្នុងតំបន់។ លើសពីនេះទៅទៀត យើងក៏បានគូសបញ្ជាក់អំពីការធ្វើអាជីវកម្មទីផ្សារសេរីនៃការលូតលាស់ដែលគ្មានដែនកំណត់ ដើម្បីផ្សព្វផ្សាយដល់មនុស្សជំនាន់ក្រោយអំពីឱកាស កំណើនគ្មានព្រំដែនដោយសារតែយើងមានការជំរុញទឹកចិត្តក្នុងការក្លាយ ជាអង្គភាពដែលបម្រើដល់មូលដ្ឋានគ្រឹះនៃសង្គមកម្ពុជា និងសហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ។

ការគ្រប់គ្រងហានិភ័យ

ការគ្រប់គ្រងហានិភ័យ គឺជាផ្នែកដ៏សំខាន់មួយនៃវប្បធម៌ក្រុមហ៊ុនរបស់យើង។ យើងត្រូវតែបង្កើតគោលនយោបាយគ្រប់គ្រងហានិភ័យ និងការកំណត់ហានិភ័យ ហើយការគ្រប់គ្រងហានិភ័យ គឺត្រូវបានយកមកពិចារណានៅពេលបង្កើតយុទ្ធសាស្ត្រ និងសកម្មភាពអាជីវកម្មរបស់យើង ដើម្បីគាំទ្រដល់កំណើនអាជីវកម្ម។ កិច្ចការនេះ គឺដើម្បីធានាបាននូវលទ្ធភាពចំណេញប្រកបដោយចីរភាព និងបង្កើនផលចំណេញរបស់ភាគីពាក់ព័ន្ធខ្សែដល់កម្រិតអតិបរមា។ យុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យរបស់ធនាគារ កម្ពុជា អាស៊ី ត្រូវបានបង្កើតឡើងស្របតាមគោលការណ៍ណែនាំ និងគោលការណ៍អន្តរជាតិ និងអនុវត្តនៅទូទាំងធនាគារ។ យើងចូលរួមនៅក្នុងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យសរុបដែលសង្កត់ធ្ងន់ទៅលើការគ្រប់គ្រងហានិភ័យ ឧទាហរណ៍ ឥណទាន ទីផ្សារ សន្ទនីយភាព ហានិភ័យប្រតិបត្តិការ និងយុទ្ធសាស្ត្រ។ រចនាសម្ព័ន្ធគ្រប់គ្រងហានិភ័យ កំណត់យ៉ាងច្បាស់អំពីភារកិច្ច និងទំនួលខុសត្រូវពាក់ព័ន្ធនឹងអង្គភាពពាក់ព័ន្ធ រួមបញ្ចូលទាំងអង្គភាពគ្រប់គ្រងហានិភ័យឯករាជ្យ ខណៈដែលការវាស់វែងតែតម្រូវ ហានិភ័យត្រូវបានអនុវត្តជាមួយនឹងអង្គភាពអាជីវកម្មនីមួយៗ។

ការគ្រប់គ្រងហានិភ័យមូលធន និងសន្ទនីយភាពគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សាភិបាល ដែលទទួលខុសត្រូវចំពោះការធានានូវកម្រិតមូលធន និងសន្ទនីយភាពសមស្រប ដើម្បីសម្របសម្រួលប្រតិបត្តិការអាជីវកម្មបច្ចុប្បន្ន និងអនាគតរបស់យើង។ ទន្ទឹមនឹងនេះ ធនាគារ កម្ពុជា អាស៊ី ធានាថា គោលនយោបាយដំណើរការ និងប្រព័ន្ធសម្រាប់គ្រប់គ្រង តាមដានត្រួតពិនិត្យ និងរាយការណ៍អំពី ហានិភ័យ មូលធន និងសន្ទនីយភាព គឺជាកំឡុងអនុវត្ត ចំណែកឯការបែងចែកតួនាទី និងខ្សែរាយការណ៍ គឺត្រូវបានកំណត់យ៉ាងច្បាស់ស្របទៅនឹងគោលការណ៍ត្រួតពិនិត្យផ្ទៃក្នុងល្អ។ យើងក៏សង្កត់ធ្ងន់លើការអនុវត្តការបង្ហាញ ហានិភ័យ មូលធន និងសន្ទនីយភាពលម្អិត សុក្រឹត និងទៀងទាត់ ចំណែកឯការបែងចែកតួនាទី និងខ្សែរាយការណ៍ គឺត្រូវបានកំណត់យ៉ាងច្បាស់ស្របទៅនឹងគោលការណ៍ត្រួតពិនិត្យផ្ទៃក្នុងល្អ។ យើងក៏សង្កត់ធ្ងន់ទៅលើការបង្ហាញអំពីការគ្រប់គ្រងហានិភ័យ មូលធន និងសន្ទនីយភាពលម្អិត សុក្រឹត និងទៀងទាត់ដល់សាធារណជនផងដែរ។

ការអភិវឌ្ឍន៍សំខាន់ៗដើម្បីពង្រឹងការគ្រប់គ្រងហានិភ័យ

ធនាគារ កម្ពុជា អាស៊ី សង្កត់ធ្ងន់ជាខ្លាំងទៅលើការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ គោលនយោបាយ ឧបករណ៍ និងដំណើរការគ្រប់គ្រងហានិភ័យ ត្រូវបានបង្កើតឡើង និងត្រួតពិនិត្យជាទៀងទាត់ដើម្បីការពារប្រឆាំងនឹងទៅនឹងការប្រឈមប្រឆាំងទៅនឹងនិន្នាការហានិភ័យ ស្របតាមភាពឆាប់ប្រែប្រួលនៃទីផ្សារ និងធានាថា គោលនយោបាយទាំងនោះសមស្របសម្រាប់ការប្រែប្រួលចំពោះលក្ខខណ្ឌតម្រូវបទប្បញ្ញត្តិ រួមបញ្ចូលទាំងគោលនយោបាយសេដ្ឋកិច្ចក្នុងប្រទេស និងសកល។ វិធានការពាក់ព័ន្ធដែលបានអនុវត្ត គឺមានដូចតទៅ៖

- (ក) **ពង្រឹងដំណើរការ និងសំវិធានធនឱនភាព រួមបញ្ចូលទាំងការធ្វើស្រួសតេស្តតាមលក្ខខណ្ឌតម្រូវផ្ទៃក្នុង និងលក្ខខណ្ឌតម្រូវរបស់ធនាគារជាតិនៃកម្ពុជា៖** គំរូហានិភ័យ ឥណទាន ការចាត់ថ្នាក់ទ្រព្យសកម្មសំវិធានធនកត្តាសេដ្ឋកិច្ច សេណារីយ៉ូករណីអាជីវកម្ម និងសូចនាករសេដ្ឋកិច្ច ត្រូវបានដាក់បញ្ចូលទៅក្នុងបទដ្ឋានរបស់យើង។ ជាមួយគ្នានេះដែរ យើងបានអនុលោមតាមលក្ខខណ្ឌតម្រូវបទប្បញ្ញត្តិ និងបានផ្តល់នូវការព្យាករណ៍ហិរញ្ញវត្ថុ ដល់គណៈគ្រប់គ្រងជាន់ខ្ពស់អំពីស្ថានភាពហិរញ្ញវត្ថុ និងយន្តការគ្រប់គ្រងចំណាយរបស់ធនាគារ ដើម្បីកាត់បន្ថយឥទ្ធិពលអវិជ្ជមាន ដែលអាចនឹងប៉ះពាល់ដល់ប្រតិបត្តិការ អាជីវកម្ម និងផែនការវិនិយោគរបស់យើងរយៈពេលពីរឆ្នាំបន្ទាប់។
- (ខ) **ការដំឡើងសមត្ថភាពគ្រប់គ្រងសន្តិសុខព័ត៌មានជាបន្តបន្ទាប់ ដើម្បីបំពេញតាមបទដ្ឋានសកល៖** ប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មានរបស់ធនាគារ កម្ពុជា អាស៊ី ត្រូវបានដំឡើងសមត្ថភាព។
- (គ) **ការពង្រឹងការការពារទិន្នន័យ និងឯកជនភាពរបស់អតិថិជន៖** ក្រុមការងារបានអនុវត្តជំហានក្នុងការធានាការត្រៀមរៀបចំ ដោយអនុលោមតាមការការពារទិន្នន័យ និងឯកជនភាព។ វិធានការរួមមាន ការកែតម្រូវគោលនយោបាយ ព្រមទាំងការធ្វើបច្ចុប្បន្នភាពដំណើរការ និងបច្ចេកវិទ្យា ដោយគ្របដណ្តប់លើវិធានការត្រួតពិនិត្យ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការគ្រប់គ្រងការអនុញ្ញាត និងការអនុវត្តសិទ្ធិរបស់អតិថិជន។ លើសពីនេះ យើងបានផ្សព្វផ្សាយជាបន្តបន្ទាប់ដល់និយោជិត និងដៃគូសាជីវកម្ម

ដើម្បីធានាថាពួកគាត់ទទួលស្គាល់អំពីសារៈសំខាន់នៃអនុលោមភាពតាមការការពារ ទិន្នន័យ និងឯកជនភាព ស្របពេលដែលរបាយការណ៍វឌ្ឍនភាពត្រូវបានត្រួតពិនិត្យ និងបង្ហាញជូនគណៈគ្រប់គ្រងរបស់ធនាគារ កម្ពុជា អាស៊ី ជាទៀងទាត់។

- (ឃ) **ការបង្កើតក្របខ័ណ្ឌគ្រប់គ្រងផលិតផលពេញលេញ** ដើម្បីធានាថា រាល់ផលិតផល និងសេវាកម្មសំខាន់ៗទាំងអស់ គឺត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ដោយស្របតាមតម្រូវការរបស់អតិថិជន និងគ្រប់គ្រងដោយកម្រិតហានិភ័យដែលអាចទទួលយកបាន។
- (ង) **ការបង្កើតគោលការណ៍ណែនាំប្រតិបត្តិការ និងការត្រួតពិនិត្យសមស្របសម្រាប់ការគ្រប់គ្រងហានិភ័យសមស្រប និងបទពិសោធន៍អតិថិជនវិជ្ជមាននៅក្នុងចំណោមអង្គភាពពាក់ព័ន្ធនឹងហានិភ័យ** ឱ្យកាន់តែមានសមាហរណកម្ម និងប្រសិទ្ធភាពដោយនាយកដ្ឋាននីមួយៗ ដែលត្រូវបានត្រួតពិនិត្យដោយប្រធាននាយកដ្ឋានដែលជាសមាជិកនៃគណៈកម្មាធិការគ្រប់គ្រង។ ការពង្រឹងនេះ គឺដើម្បីធានាថា ធនាគារអាចផ្តល់នូវផលិតផល និងសេវាកម្មជាច្រើនដើម្បីសម្របតាមតម្រូវការរបស់អតិថិជន និងរៀបចំសម្រាប់កំណើនអាជីវកម្មនៅក្នុងសម័យឌីជីថលកាន់តែមានប្រសិទ្ធភាព ស្របពេលដែលហានិភ័យសំខាន់ៗ និងបញ្ហាអនុលោមភាពគឺត្រូវបានកំណត់ និងគ្រប់គ្រងប្រកបដោយសុវត្ថិភាព និងសមស្រប។
- (ច) **ការពង្រឹងការគ្រប់គ្រងដៃគូអាជីវកម្ម និងការគ្រប់គ្រងហានិភ័យភាគីទីបី** ដែលគ្របដណ្តប់លើការវាយតម្លៃហានិភ័យ ការជ្រើសរើស ដំណើរការ ការរៀបចំកិច្ចសន្យា ការតាមដានត្រួតពិនិត្យហានិភ័យ និងការបញ្ចប់សេវាកម្មជាមួយដៃគូអាជីវកម្ម និងភាគីទីបី ដើម្បីធានានូវការពង្រឹងសន្តិសុខសម្រាប់ប្រតិបត្តិការអាជីវកម្ម និងការបង្កើនប្រសិទ្ធភាពទៅលើការចាប់រកការក្លែងបន្លំក្នុងទម្រង់ជាច្រើន ដើម្បីការគ្របដណ្តប់កាន់តែទូលាយ។
- (ឆ) **ដាក់ឱ្យដំណើរការនូវការគ្រប់គ្រងក្រមប្រតិបត្តិទីផ្សារ** ស្របតាមតម្រូវការ ស្ថានភាពហិរញ្ញវត្ថុ និងការយល់ដឹងរបស់អតិថិជន ដើម្បីធានាថាអតិថិជនទទួលបានសេវា និង

ការប្រព្រឹត្តចំពោះប្រកបដោយយុត្តិធម៌ជាមួយនឹងព័ត៌មានពេញលេញ និងសុក្រឹតអំពី
ផលិតផល និងសេវាកម្មសម្រាប់បទពិសោធន៍អតិថិជនវិជ្ជមាន។

ការគ្រប់គ្រងហានិភ័យ

ធនាគារ កម្ពុជា អាស៊ី បានសង្កត់ធ្ងន់ទៅលើការគ្រប់គ្រង ហានិភ័យគ្រប់ជ្រុងជ្រោយដូចជា ហានិភ័យឥណទាន ហានិភ័យទីផ្សារ ហានិភ័យសន្ទនីយភាព ហានិភ័យប្រតិបត្តិការ និងហានិភ័យយុទ្ធសាស្ត្រ ដែលហានិភ័យទាំងអស់នេះគឺត្រូវបានគ្របដណ្តប់ និងគ្រប់គ្រងបានយ៉ាងសមស្រប។

ការគ្រប់គ្រងហានិភ័យឥណទាន

ហានិភ័យឥណទានសម្តៅដល់ហានិភ័យដែលតាមរយៈហានិភ័យនេះ សមភាគី ឬអ្នកខ្ចីអាចនឹងខកខានមិនបំពេញតាមកាតព្វកិច្ចនៃកិច្ចសន្យា ឬកិច្ចព្រមព្រៀង ឬមានបំណងមិនគោរពតាមកិច្ចព្រមព្រៀង ដែលបណ្តាលឱ្យមានការខាតបង់ដល់ធនាគារ កម្ពុជា អាស៊ី។ ដូច្នេះធនាគារ កម្ពុជា អាស៊ី បានសង្កត់ធ្ងន់ជាសំខាន់លើការគ្រប់គ្រងហានិភ័យឥណទានស្របតាមបទដ្ឋានអន្តរជាតិ និងលក្ខខណ្ឌបទប្បញ្ញត្តិ ផលប៉ះពាល់បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដែលអាចនឹងបង្កឡើងដោយប្រតិបត្តិការអាជីវកម្មរបស់ធនាគារ កម្ពុជា អាស៊ី ដើម្បីធានាបាននូវកំណើនប្រកបដោយចីរភាព និងផលចំណេញសមហេតុផលដល់ភាគីពាក់ព័ន្ធ។

នៅឆ្នាំ២០២៣ ធនាគារ កម្ពុជា អាស៊ី បានផ្តោតលើសេវាអតិថិជន និងការគ្រប់គ្រងហានិភ័យឥណទានសម្រាប់គ្រប់អតិថិជនគោលដៅទាំងអស់ ដើម្បីធានាថាកម្រិតហានិភ័យគឺស្ថិតនៅក្រោមការកំណត់ហានិភ័យដែលអាចទទួលយកបាន។ ទន្ទឹមនឹងនេះការរំខានផ្នែកឌីជីថលដែលជំរុញឱ្យធនាគារ កម្ពុជា អាស៊ី ផ្តោតការយកចិត្តទុកដាក់កាន់តែច្រើនលើលក្ខណៈវិនិច្ឆ័យត្រួតពិនិត្យអតិថិជនតឹងរ៉ឹង ស្របពេលដែលកំណត់អាទិភាពលើវិធានការជំនួយប្រកបដោយចីរភាព ជាពិសេសសម្រាប់អាជីវកម្មធុនតូច និងមីក្រូ ក៏ដូចជាអាជីវកម្មលក់រាយដែលមានស្ថានភាពហិរញ្ញវត្ថុរឹងមាំ និងសមត្ថភាពសងបំណុលល្អ។ លើសពីនេះ ធនាគារ កម្ពុជា អាស៊ី មានគោលនយោបាយ ដើម្បីដាក់បញ្ចូលហានិភ័យពាក់ព័ន្ធនឹងសុខភាពសាធារណៈដែលអាចនឹងប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្មរបស់អតិថិជនតាមរយៈហានិភ័យរូបសាស្ត្រ និងហានិភ័យអន្តរកាល ដែលជាកត្តាមួយក្នុងចំណោមកត្តានានាសម្រាប់ដំណើរការធានាឥណទាន និងប្រើប្រាស់គោលនយោបាយនេះជាសមាសធាតុមួយក្នុងចំណោមសមាសធាតុនានាក្នុងការវាយតម្លៃផលប៉ះពាល់មកលើផលបត្រឥណទានរបស់ធនាគារ។

ធនាគារ កម្ពុជា អាស៊ី ក៏បានផ្តោតលើការគ្រប់គ្រងផលបត្រ ដើម្បីរក្សាការប្រមូលផ្តុំឥណទានជាមួយនឹងកម្រិតកំណត់ដែលបានបង្កើត។ គោលដៅកំណើនឥណទានត្រូវបានបង្កើតឡើងដោយស្របតាមស្ថានភាពសេដ្ឋកិច្ចអំណោយផល ដោយគិតគូរពិចារណាទៅលើអតិថិជនគោលដៅ វិស័យ និងឧស្សាហកម្ម ផលិតផល

ដើម្បីបង្កើនផលចំណេញឱ្យដល់កម្រិតអតិបរមានៅក្រោមវិស័សអាប៉ែត (Risk Appetite)។ ធនាគារ កម្ពុជាអាស៊ី បានសង្កត់ធ្ងន់ទៅលើការរកឃើញសញ្ញាព្រមានដំបូងរបស់អតិថិជន និងការតាមដានត្រួតពិនិត្យឥរិយាបថដើម្បីធានាបាននូវដំណើរការតាមដានត្រួតពិនិត្យ ស្ដារឡើងវិញ និងប្រមូលប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ ធនាគារ កម្ពុជាអាស៊ី អាចរក្សាសំវិធានធនសមស្របដាច់ដោយឡែក ដើម្បីគ្របដណ្តប់លើការខាតបង់ឥណទានដែលរំពឹងទុក ដែលស្របតាមប្រតិបត្តិការអាជីវកម្មប្រកបដោយការយកចិត្តទុកដាក់នៅគ្រាមានភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ចកំពុងបន្ត។

គោលនយោបាយគ្រប់គ្រងហានិភ័យឥណទាន

ដើម្បីសម្រេចបាននូវកំណើនប្រកបដោយចីរភាព យុទ្ធសាស្ត្រឥណទានរបស់យើងគឺផ្ដោតលើតុល្យភាព រវាងការបង្កើត និងការការពារតម្លៃផលបត្រនៅក្នុងវិស័សអាប៉ែតរបស់យើង។ គោលនយោបាយឥណទាន និងនីតិវិធីឥណទានពាក់ព័ន្ធ ត្រូវតែអនុលោមតាមយុទ្ធសាស្ត្រនេះ និងត្រូវតែស្របតាមច្បាប់បទប្បញ្ញត្តិ និងគោលការណ៍ណែនាំគ្រប់គ្រងកម្មវិធីធម៌ រួមបញ្ចូលទាំងរបៀបសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដែលអាចមានលើប្រតិបត្តិការអាជីវកម្មក្នុងន័យហានិភ័យ និងឱកាសអាជីវកម្ម។

ការត្រួតពិនិត្យគោលនយោបាយ និងដំណើរការឥណទាន

ធនាគារ កម្ពុជាអាស៊ី បានអនុវត្តការត្រួតពិនិត្យគោលនយោបាយ និងដំណើរការឥណទាន រួមបញ្ចូលទាំងការបង្ហាញអំពីសំណើឥណទាន ការធានាឥណទាន ការរៀបចំកិច្ចព្រមព្រៀង ការវាយតម្លៃឥណទាន ព្រមទាំងការតាមដាន និងត្រួតពិនិត្យគុណភាពទ្រព្យសកម្ម ដើម្បីធានាបាននូវសង្គតិភាព និងប្រសិទ្ធភាពនៃគោលនយោបាយ និងដំណើរការឥណទានស្របតាមលក្ខខណ្ឌតម្រូវបទប្បញ្ញត្តិ។ ធនាគារ កម្ពុជាអាស៊ី ក៏បានប្រើប្រាស់ព័ត៌មានពីការត្រួតពិនិត្យនេះដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍បទដ្ឋានគ្រប់គ្រង ឥណទានរបស់យើង។

ការគ្រប់គ្រងហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ អាចកើតឡើងពីការប្រែប្រួលនៃអត្រាការប្រាក់ ការប្តូររូបិយប័ណ្ណបរទេស និងគម្លាត ឥណទាន។ ការប្រែប្រួលទាំងនេះប៉ះពាល់ដល់ចំណូល មូលធន តម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអកម្មក៏ដូចជាធាតុក្រៅតារាងតុល្យការរបស់ធនាគារនាពេលបច្ចុប្បន្ន និងអនាគត។ ធនាគារ កម្ពុជាអាស៊ី ចូលរួមនៅក្នុងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យសរុបតាមរយៈការអភិវឌ្ឍន៍ ហេដ្ឋារចនា សម្ព័ន្ធនិង ដំណើរការសំខាន់ៗសម្រាប់ការគ្រប់គ្រងហានិភ័យទីផ្សារនៃផលិតផលហិរញ្ញវត្ថុបានទាន់ពេលវេលា និងសមស្រប។ លើសពីនេះ យើង

បានបង្កើតដំណើរការគ្រប់គ្រងផលិតផលសម្រាប់ទាំងផលិតផលមានស្រាប់ និងផលិតផលថ្មីដោយផ្អែកលើផែនការអាជីវកម្ម ដោយគ្របដណ្តប់លើគោលបំណង និងដំណើរការប្រតិបត្តិការ កត្តាពាក់ព័ន្ធហានិភ័យទីផ្សារ ការវិភាគហានិភ័យ និងផលប៉ះពាល់ដែលអាចកើតមាន ក៏ដូចជាគោលការណ៍ណែនាំអំពីការវាយតម្លៃ និងគ្រប់គ្រងហានិភ័យផងដែរ។

ការគ្រប់គ្រងហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព គឺត្រូវបានកំណត់និយមន័យថាជាហានិភ័យបង្កឡើងដោយការខកខានមិនអាចទទួលបានមូលនិធិគ្រប់គ្រាន់នៅថ្ងៃចំណាយសមស្រប ដើម្បីបំពេញកាតព្វកិច្ចនៅពេលកាលបរិច្ឆេទកំណត់ និង ឬការមិនមានលទ្ធភាពនៅក្នុងការបម្លែងទ្រព្យសកម្មទៅជាសាច់ប្រាក់។

សន្ទនីយភាពនៅក្នុងប្រព័ន្ធធនាគារ គឺមានការកើនឡើងនៅពេលដែលកំណើនឥណទានធំជាងកំណើនប្រាក់បញ្ញើ ខណៈដែលធនាគារបានយកប្រាក់ចំណេញរក្សាទុក និងបំណុលរបស់ខ្លួនមកបន្ថយសម្ពាធសេដ្ឋកិច្ច និងផ្តល់នូវការបន្តបន្ថយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) និងអ្នកប្រើប្រាស់ក្នុងការពន្យារពេលបង់ប្រាក់ និងកំណត់រយៈពេលឥណទានរបស់ពួកគេឡើងវិញ។ ធនាគារ កម្ពុជា អាស៊ីបានបំពាក់ជាមួយនូវឧបករណ៍យ៉ាងពេញលេញសម្រាប់ការគ្រប់គ្រងសន្ទនីយភាពសមស្រប ដើម្បីការពារធនាគាររបស់យើងពីកង្វះសន្ទនីយភាព។ ក្រៅពីការតាមដានត្រួតពិនិត្យហានិភ័យសន្ទនីយភាពប្រកបដោយប្រសិទ្ធភាពនៅក្នុងស្ថានភាពដែលអាចទទួលបានហានិភ័យដោយប្រយោល យើងក៏បានអនុម័តយកនូវផែនការបន្តអាជីវកម្ម ដើម្បីការពារពីការរំខានដល់ប្រតិបត្តិការ និងប្រព័ន្ធសំខាន់ៗដែលអនុញ្ញាតឱ្យយើងបំពេញកាតព្វកិច្ចរបស់យើងបាននៅក្នុងគ្រាអាសន្ន។

ធនាគារ កម្ពុជា អាស៊ី បានអនុវត្តការវាយតម្លៃ និងការវិភាគហានិភ័យសន្ទនីយភាពជាទៀងទាត់ ដើម្បីធានាបាននូវសន្ទនីយភាពគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់យើង តាមរយៈការវិភាគគម្លាតសន្ទនីយភាព ដោយគ្របដណ្តប់ទាំងស្ថានភាពធម្មតា និងស្ថានភាពមានវិបត្តិដែលស្ថិតនៅក្រោមសេណារីយ៉ូចំនួនបី ឧទាហរណ៍ វិបត្តិសន្ទនីយភាពដែលជាក់លាក់តាមធនាគារ ទូទាំង ទីផ្សារ ឬជាការរួមផ្សំនៃកាលៈទេសៈទាំងពីរនេះ។

ធនាគារ កម្ពុជា អាស៊ី ក៏បានបង្កើតនូវឧបករណ៍ដើម្បីវាយតម្លៃ និងវិភាគហានិភ័យសន្ទនីយភាពដែលបំពេញតាមបទដ្ឋានអន្តរជាតិ រួមបញ្ចូលទាំងអនុបាតក្របខ័ណ្ឌសន្ទនីយភាព (LCR) និងអនុបាតមូលនិធិស្ថិរភាពសុទ្ធ (NFSR)។ លើសពីនេះ ធនាគារបានបង្កើតឧបករណ៍សម្រាប់ការវាយតម្លៃ និងការវិភាគហានិភ័យសន្ទនីយភាពជាបន្តបន្ទាប់ស្របតាមបទដ្ឋានអន្តរជាតិ។ កិច្ចការនេះអនុញ្ញាតឱ្យយើងអាចបង្កើតផែនការប្រកបដោយប្រសិទ្ធភាព សម្រាប់ការគ្រប់គ្រងសន្ទនីយភាពទាំងមូល អមជាមួយនឹងការត្រួតពិនិត្យ និងកែតម្រូវ

ដំណើរការគ្រប់គ្រងហានិភ័យសន្ទនីយភាព និងកែតម្រូវវេចនាសម្ព័ន្ធមូលនិធិរបស់ យើងដោយឆ្លើយតប ទៅនឹងស្ថានភាពទីផ្សារ និងសន្ទនីយភាពដែលមានការប្រែប្រួលនៅក្នុងប្រព័ន្ធធនាគារ។ យើងកំណត់នូវយុទ្ធ សាស្ត្រសមស្រប ដើម្បីរក្សាកម្រិតសមស្របនៃទ្រព្យសកម្ម សន្ទនីយភាពនៃរូបិយប័ណ្ណបរទេស ឱ្យមានសង្គតិ ភាពជាមួយនឹងកំណើនប្រាក់បញ្ញើ និងដើម្បីការពារពីហានិភ័យសន្ទនីយភាពកើនឡើងណាមួយដែលកើត ចេញពីភាពធ្លាក់ប្រែប្រួលនៅក្នុងសេដ្ឋកិច្ចសកល និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃទីផ្សារហិរញ្ញវត្ថុ ដោយ ពិចារណាទៅលើសក្តានុពលវិកលច្រើននៃអាជីវកម្ម។

កត្តាដែលបានតាមដានត្រួតពិនិត្យដិតដល់ ដែលអាចប៉ះពាល់ដល់ហានិភ័យសន្ទនីយភាព និង អត្រាការ ប្រាក់ រួមមាន៖

- (ក) ទិន្នាការអត្រាគោលនយោបាយសំខាន់ៗរបស់ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលច ម្បងៗ។
- (ខ) ចលនាមូលធនបរទេសដោយផ្ទាល់ និងដោយប្រយោលដែលជំរុញដោយហានិភ័យផ្ទៃក្នុង និងហានិភ័យខាងក្រៅ
- (គ) ការប្រកួតប្រជែងកាន់តែខ្លាំង នៅក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុទៅលើផលិតផលបញ្ញើ សន្សំ និងវិនិយោគ ដែលអាចប៉ះពាល់ដល់សន្ទនីយភាពទាំងមូលនៅក្នុងប្រព័ន្ធធនាគារ។
- (ឃ) តម្រូវការឥណទានកើនឡើង ដែលអាចបង្កើតឱ្យមានសម្ពាធទៅលើសន្ទនីយភាពនៅក្នុង ប្រព័ន្ធ។

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ សម្តៅទៅលើហានិភ័យនៃការខាតបង់ដោយផ្ទាល់ ឬដោយប្រយោលចំពោះចំណូល ឬ មូលធនកើតចេញពីដំណើរការ បុគ្គលិក ប្រព័ន្ធប្រតិបត្តិការ និងឬប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមិនត្រឹមត្រូវ ឬមិន គ្រប់គ្រាន់ ឬព្រឹត្តិការណ៍ខាងក្រៅ។ ដូច្នេះ ធនាគារ កម្ពុជា អាស៊ី បានផ្តោតសំខាន់ទៅលើការគ្រប់គ្រងហានិ ភ័យប្រតិបត្តិការតាមរយៈការបង្កើតគោលនយោបាយ និងក្របខ័ណ្ឌហានិភ័យប្រតិបត្តិការ ដើម្បីពង្រឹងការ គ្រប់គ្រងហានិភ័យប្រតិបត្តិការជាបទដ្ឋានឯកសណ្ឋាន ជំរុញដល់ការពង្រឹង ដែលអនុញ្ញាតឱ្យយើងវាយតម្លៃ ហានិភ័យ និងស្វែងរកវិធានការទប់ស្កាត់លក្ខណៈបុរេសកម្ម។

ធនាគារ កម្ពុជា អាស៊ីបានដាក់ឱ្យប្រើប្រាស់នូវដំណើរការពិចារណាលើហានិភ័យពាក់ព័ន្ធសុខភាពសាធារ ណៈនៅទូទាំងធនាគារ មានដូចជា ការកំណត់ វាយតម្លៃ និងបញ្ចៀសផលប៉ះពាល់ពាក់ព័ន្ធនឹងអាកាសធាតុ មកលើធនាគារ កម្ពុជា អាស៊ី ដើម្បីធានាបាននូវការបន្តអាជីវកម្ម និងការការពារអាយុជីវិត និងទ្រព្យសម្បត្តិ របស់អតិថិជន និយោជិត និងភាគីពាក់ព័ន្ធផ្សេងៗទៀតរបស់យើង។ ដំណើរការពិចារណាលើហានិភ័យ ត្រូវ បានអនុវត្តជាផ្នែកមួយនៃនីតិវិធីគ្រប់គ្រងហានិភ័យទាំងមូលជារៀងរាល់ឆ្នាំ ឬលើសពីម្តងក្នុងមួយឆ្នាំ ដើម្បី

តាមទាន់និន្នាការថ្មីៗ ដោយធានាថា យើងអាចសម្របខ្លួនទៅនឹងហានិភ័យពាក់ព័ន្ធនឹងអាកាសធាតុបានទាន់ពេលវេលា។ ព័ត៌មានលម្អិត៖

- (ក) ការកំណត់ហានិភ័យ៖ កំណត់ព្រឹត្តិការណ៍ហានិភ័យ និងឬការគម្រោមកំហែង ចម្បងៗ ពាក់ព័ន្ធនឹងអាកាសធាតុ ទាំងហានិភ័យរូបសាស្ត្រ និងអន្តរកាល ដោយផ្អែកលើទិន្នាការធំៗ ព្រមទាំងវិធាន និងបទប្បញ្ញត្តិពាក់ព័ន្ធ។
- (ខ) ការវាយតម្លៃហានិភ័យ៖ វាយតម្លៃហានិភ័យទាំងមូលជាបីកម្រិត ឧទាហរណ៍ កម្រិតខ្ពស់ មធ្យម និងទាប តាមរយៈការវាយតម្លៃផលប៉ះពាល់នៃហានិភ័យ លទ្ធភាពកើតឡើង និងប្រសិទ្ធភាពនៃការគ្រប់គ្រង។
- (គ) ការគ្រប់គ្រងហានិភ័យ៖ ធនាគារ កម្ពុជា អាស៊ី មាននូវការគ្រប់គ្រងហានិភ័យ ដើម្បីទប់ស្កាត់តាមដានត្រួតពិនិត្យ និងឆ្លើយតបទៅនឹងហានិភ័យ។ ពាក់ព័ន្ធនឹងហានិភ័យកម្រិតខ្ពស់ ការវិភាគបន្ថែមនឹងត្រូវអនុវត្តដើម្បីទប់ស្កាត់ និងកែតម្រូវ ឬបង្កើតវិធានការគ្រប់គ្រងហានិភ័យបន្ថែមទៀត។ លើសពីនេះ ធនាគារ កម្ពុជា អាស៊ី បានរៀបចំផែនការបន្តអាជីវកម្ម (BCP) និងផែនការស្តារគ្រោះមហន្តរាយបច្ចេកវិទ្យាព័ត៌មានដើម្បីសម្របតាមឧប្បត្តិហេតុហានិភ័យដែលអាចនឹងប៉ះពាល់ដល់ការងារ និងប្រតិបត្តិការអាជីវកម្មរបស់យើង។

ការគ្រប់គ្រងហានិភ័យយុទ្ធសាស្ត្រ

ហានិភ័យយុទ្ធសាស្ត្រ សម្តៅដល់ហានិភ័យដែលកើតចេញពីការបង្កើត និងការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការអាជីវកម្មដែលមិនសមស្របនិងមិនមានសង្គតិភាពជាមួយនឹងកត្តាខាងក្នុង និងបរិយាកាស ខាងក្រៅដែលអាចនឹងប៉ះពាល់ដល់ការរកប្រាក់ចំណេញ មូលនិធិដើមទុន ឬស្ថិរភាពរបស់ ធនាគារ កម្ពុជា អាស៊ី។ ដូច្នេះ ធនាគារ កម្ពុជា អាស៊ី សង្កត់ធ្ងន់ទៅលើសមាហរណកម្មនៃដំណើរការបង្កើត និងអនុវត្តយុទ្ធសាស្ត្រ។ ដំណើរការនេះចាប់ផ្តើមពីការប្រមូល និងវិភាគទិន្នន័យលក្ខណៈជាប្រព័ន្ធសម្រាប់ប្រើប្រាស់នៅក្នុងការត្រួតពិនិត្យ និងកំណត់យុទ្ធសាស្ត្រទូទាំងធនាគារសមស្រប ដែលបន្ទាប់មកត្រូវបានបកស្រាយទៅជាយុទ្ធសាស្ត្រសម្រាប់អង្គភាពអាជីវកម្ម និងអង្គភាពគាំទ្រ គោលបំណង និងលទ្ធផលសំខាន់ៗ។ ដំណើរការនេះក៏រួមបញ្ចូលនូវការបែងចែកធនធាន ឬការផ្សព្វផ្សាយនៅទូទាំងធនាគារនៃផែនការយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ការបង្កើតផែនការប្រតិបត្តិការ និងដំណើរការតាមដានត្រួតពិនិត្យច្បាស់លាស់ ក៏ដូចជាការកំណត់រកបញ្ហា និងដំណោះស្រាយផងដែរ។

ទន្ទឹមនឹងនេះ ធនាគារក៏បានប្រឈមទៅនឹងហានិភ័យប្រតិបត្តិការដែលប៉ះពាល់ពីអនុលោមភាពតាមគោលនយោបាយរដ្ឋាភិបាល រួមបញ្ចូលទាំងវិធាន និងបទប្បញ្ញត្តិ និងបទដ្ឋានថ្មីៗពាក់ព័ន្ធនឹងការគ្រប់គ្រងគ្រឹះស្ថានហិរញ្ញវត្ថុ ធ្វើឡើងដើម្បីផ្តល់ជំនួយឱ្យដល់អាជីវកម្ម និងអតិថិជនលក់រាយដែលរងការប៉ះពាល់ដោយការ

ភាគត្បាញនៃជំងឺក្នុងកំឡុងពេលដែលមានការប្រែប្រួលលំហូរមូលធនសកល បង្កឡើងដោយការស្តារឡើងវិញ ខុសៗគ្នានៅតាមបណ្តាប្រទេសជាច្រើនជាពិសេស ការស្តារសេដ្ឋកិច្ចឡើងវិញ។

ធនាគារ កម្ពុជា អាស៊ី កំណត់អាទិភាពដល់ការគ្រប់គ្រងហានិភ័យយុទ្ធសាស្ត្រនៅគ្រានៃភាពមិនច្បាស់លាស់ នេះ។ ការគ្រប់គ្រងហានិភ័យយុទ្ធសាស្ត្ររបស់យើងអាចបែងចែកទៅជាពីរផ្នែកដូចខាងក្រោម៖

- (ក) **ការគ្រប់គ្រងហានិភ័យនៃយុទ្ធសាស្ត្រពាណិជ្ជកម្ម៖** សូចនាករហានិភ័យសំខាន់ៗ (KRIs) សម្រាប់ខ្លឹមសារយុទ្ធសាស្ត្រ ត្រូវបានបង្កើតឡើងដើម្បីជំរុញឱ្យយើងត្រួតពិនិត្យ និងកែតម្រូវ យុទ្ធសាស្ត្រទូទាំងធនាគារ ក៏ដូចជាផែនការយុទ្ធសាស្ត្ររបស់អង្គភាពអាជីវកម្មឱ្យបានសមស្រប និងទាន់ពេលវេលានៅគ្រានៃការប្រែប្រួលបរិយាកាសខាងក្រៅនិងបរិយាកាស ផ្ទៃក្នុងដែលប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្ម រួមបញ្ចូលទាំងការប៉ាន់ស្មានការប្រែប្រួលខាង មុខសម្រាប់ការត្រៀមរៀបចំកាន់តែល្អប្រសើរមិនថានៅកាលៈទេសៈណាក៏ដោយ។
- (ខ) **ការគ្រប់គ្រងហានិភ័យយុទ្ធសាស្ត្រសម្រាប់ការអនុវត្តយុទ្ធសាស្ត្រ** គឺត្រូវបានអនុវត្តដោយ៖
 - a) ការរៀបចំរបាយការណ៍សមិទ្ធផលហិរញ្ញវត្ថុប្រចាំខែ និងរបាយការណ៍ Balanced Scorecard (BSC) ប្រចាំឆមាស។ យើងក៏រៀបចំកិច្ចប្រជុំពាក់ព័ន្ធនឹងយុទ្ធសាស្ត្ររបស់ យើងក្នុងការដោះស្រាយ និងគ្រប់គ្រងបញ្ហាជាក់លាក់ផងដែរ ដើម្បីសម្រេចឱ្យបាននូវ ដំណោះស្រាយរួម។
 - b) ការរៀបចំ និងរាយការណ៍សមិទ្ធផលនៃអាជីវកម្ម និងអង្គភាពគាំទ្រ ព្រមទាំងគោល បំណងនិងលទ្ធផលសំខាន់ៗប្រចាំត្រីមាសជាឧបករណ៍វាស់ស្ទង់សម្រាប់គោលការណ៍ ណែនាំជាក់ស្តែង ដូច្នេះសម្របជាមួយនឹងផែនការយុទ្ធសាស្ត្រដែលបានបង្កើតឡើង។
 - c) ការបង្កើតសូចនាករហានិភ័យសំខាន់ៗសម្រាប់ការអនុវត្តយុទ្ធសាស្ត្រដែលគ្របដណ្តប់ លើហេដ្ឋារចនាសម្ព័ន្ធ និងធនធានរបស់ធនាគារ កម្ពុជា អាស៊ី។

៤. យុទ្ធសាស្ត្រឌីជីថលជាចម្បង

ការគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន

ចាប់តាំងពីឆ្នាំ២០២១មក ធនាគារ កម្ពុជា អាស៊ី បានវិនិយោគទៅលើប្រព័ន្ធសេវាធនាគារស្នូលថ្មីៗដែល ដំណើរការដោយ Oracle Flexcube និងបានដាក់ឱ្យដំណើរការនូវបច្ចេកវិទ្យាបណ្តាញហិរញ្ញវត្ថុថ្មីៗឆ្លើយតប ទៅនឹងការផ្លាស់ប្តូរទៅកាន់បច្ចេកវិទ្យាប៊ិយប័ណ្ណឌីជីថល ដោយប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា សម័យថ្មី ព្រមទាំងស្រាវជ្រាវកន្លែងស្របជាមួយនឹងទិសដៅយុទ្ធសាស្ត្ររបស់ធនាគារ កម្ពុជា អាស៊ី។ កិច្ចខិតខំប្រែប្រួលទាំងនេះគឺត្រូវបានអនុវត្តជាមួយនឹងដំណើរការការងារប្រកបដោយប្រសិទ្ធផលនៅក្រោម បទដ្ឋានអន្តរជាតិនិងប្រព័ន្ធគ្រប់គ្រងសន្តិសុខប្រព័ន្ធអ៊ីនធឺណិតថ្មីចុងក្រោយបង្អស់។ គោលការណ៍ណែនាំអំពី

ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់ដើម្បីសម្របទៅនឹងផលប៉ះពាល់រយៈពេលខ្លី មធ្យម និងរយៈពេលវែងនៅក្នុងអំឡុងពេលនៃអន្តរកាលនេះ ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្ររក្សាលទ្ធភាពប្រកួតប្រជែងរបស់ធនាគារ កម្ពុជា អាស៊ី និងការក្លាយជាធនាគារនាំមុខគេក្នុងតំបន់ជាទីទុកចិត្តនៅក្នុងសម័យបច្ចេកវិទ្យា។ គំនិតផ្តួចផ្តើមចម្បងៗអាចសង្ខេប បានដូចតទៅ៖

ការអភិវឌ្ឍន៍ផលិតផល និងសេវាកម្ម៖ ដើម្បីសម្រេចឱ្យដល់បច្ចេកវិទ្យាដ៏ទំនើបរបស់យើងដែលអាចបំពេញតាម និងមានសង្គតិភាពជាមួយនឹងឥរិយាបថអតិថិជនដែលមានការវិវឌ្ឍន៍ជានិច្ច និងនវានុវត្តន៍ បច្ចេកវិទ្យារួមបញ្ចូលទាំង CSS. CMS. CBS. NBC Bakong. NCS ២.0 និង FAST ២.0។

៥. ប្រព័ន្ធសេដ្ឋកិច្ច និងភាពជាដៃគូប្រកបដោយភាពសុខដុមជាមួយអង្គអន្តរជាតិ


ចាប់តាំងពីឆ្នាំ២០២១មក ធនាគារ កម្ពុជា អាស៊ី បានចាប់ជាដៃគូជាមួយអង្គអន្តរជាតិក្នុងស្រុកសំខាន់ៗ រួមបញ្ចូលទាំងក្រុមហ៊ុន អេ អាយ អេ ឡាយហ្វ អាស៊ាន និង ក្រុមហ៊ុន Bankograph Pte. Ltd. និង ធនាគារសហគ្រាសធុនតូច និងមធ្យម ម.ក។

ភាពជាដៃគូរបស់យើង គឺត្រូវបានបង្កើនជាមួយនឹងចំណេះដឹង និងការអនុវត្តដែលជាសិល្បៈនៃការធ្វើអាជីវកម្ម និងបានបណ្តុះបណ្តាលដល់និយោជិតនៃធនាគារ កម្ពុជា អាស៊ី របស់យើង។

ការគ្រប់គ្រងផលប៉ះពាល់មកលើភាគីពាក់ព័ន្ធជាមួយនឹងខ្សែប្រទាក់គុណតម្លៃ

ធនាគារ កម្ពុជា អាស៊ី បានបង្ហាញទិន្នន័យអំពីការគ្រប់គ្រង និងការបង្កើតគុណតម្លៃតាមរយៈមូលធនរបស់យើង។ បញ្ហាសំខាន់ដែលមានឥទ្ធិពលលើការវាយតម្លៃផលប៉ះពាល់មកលើសមត្ថភាពរបស់ធនាគារ កម្ពុជា អាស៊ី ក្នុងការបង្កើតគុណតម្លៃក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែងគឺត្រូវបានកំណត់។ ការវិភាគនឹងបង្ហាញឱ្យយើងឃើញអំពីប្រធានបទហិរញ្ញវត្ថុសំខាន់ៗ ដើម្បីគ្រប់គ្រងមូលធនមានស្រាប់ឱ្យស្របទៅនឹងក្របខ័ណ្ឌប្រតិបត្តិការ និងគោលនយោបាយនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងយុទ្ធសាស្ត្ររបស់ធនាគារ កម្ពុជា អាស៊ី ដើម្បីធានាថា ធនាគារ កម្ពុជា អាស៊ី អាចសម្រេចបាននូវប្រសិទ្ធផលនៃសមិទ្ធផលខ្ពស់បំផុតស្របតាមចក្ខុវិស័យ និងទិសដៅអាជីវកម្មរបស់យើង។

គំរូបទ្កេតគុណតម្លៃរបស់ធនាគារ កម្ពុជា អាស៊ី



កិច្ចពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

សេចក្តីសង្ខេបប្រតិបត្តិកិច្ចពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

យើងបានបន្តពង្រឹងសមត្ថភាព និងនវានុវត្តចំពោះសេវាកម្មរបស់យើង តាមរយៈការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល ទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដើម្បីឱ្យតាមទាន់ឥរិយាបថអតិថិជនដែលមានការប្រែប្រួល ស្របពេល ដែលផ្តល់នូវឱកាសអាជីវកម្មថ្មីៗ បរិបទអាជីវកម្មដែលពិចារណាលើការគ្រប់គ្រងហានិភ័យរួមបញ្ចូលដែល មានលក្ខណៈបុរេសកម្ម ក៏ដូចជាវប្បធម៌យល់ដឹងអំពីហានិភ័យនៅទូទាំងធនាគារ ដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់ យើងជាគ្រឹះស្ថានហិរញ្ញវត្ថុនាំមុខគេមួយ ដែលតែងតែត្រៀមលក្ខណៈរួចរាល់សម្រាប់ការប្រែប្រួលសេដ្ឋកិច្ច ដែលអាចកើតមានឡើងទាំងនៅក្រោមស្ថានភាពធម្មតា និងស្ថានភាពលំបាក។

ដូច្នេះ សមិទ្ធផលប្រតិបត្តិការឆ្នាំ២០២៣ របស់ ធនាគារ កម្ពុជា អាស៊ី បានបំពេញតាមគោលដៅអាជីវកម្ម របស់យើងដូចបានរំពឹងទុកស្របជាមួយនឹងលក្ខខណ្ឌសេដ្ឋកិច្ច។ ប្រតិបត្តិការរបស់យើងទទួលបានការទទួល យក និងការទទួលស្គាល់យ៉ាងទូលំទូលាយនៅប្រទេសកំណើត និងភ្ញៀវទេសចរមកពីជុំវិញពិភពលោក តាម រយៈវត្តមានរបស់យើង នៅមជ្ឈមណ្ឌលដឹកជញ្ជូនអន្តរជាតិទីតាំងទេសចរណ៍ សំខាន់ៗ មជ្ឈមណ្ឌលកម្សាន្ត និងវេទិកាសង្គម។ ដូច្នេះ រាល់កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលទាំងអស់ខាងលើរបស់ធនាគារ កម្ពុជា អាស៊ី ត្រូវបានអនុវត្តប្រកបដោយការយកចិត្តទុកដាក់ និងតាមទាន់តម្រូវការរបស់អតិថិជនដែលមានការប្រែប្រួល ជានិច្ច រួមជាមួយនឹងការយល់ដឹងអំពីភាពមិនច្បាស់ លាស់ផ្នែកសេដ្ឋកិច្ច ដែលកំពុងតែងើបឡើងវិញជាបណ្តើរៗតាមរយៈការរស់នៅតាមបែបគន្លងថ្មី។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងអនុញ្ញាតឱ្យយើងបង្កើតផែនការ ក្នុងការសម្របខ្លួនទៅនឹងផលប៉ះពាល់ដែល អាចកើតឡើងណាមួយមកលើអាជីវកម្មរបស់យើង ស្របពេល ដែលផ្តល់ជូនអតិថិជនរបស់យើងនូវការគាំទ្រប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាផងដែរ។

អភិបាលកិច្ចសាជីវកម្ម

ធនាគារ កម្ពុជា អាស៊ី ទទួលស្គាល់ចំពោះសារៈសំខាន់នៃអភិបាលកិច្ចសាជីវកម្ម និងតែងតែអភិវឌ្ឍអភិបាលកិច្ចល្អនៅក្នុងធនាគារ។ ភារកិច្ច និងទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលគឺត្រូវបានត្រួតពិនិត្យ និងបង្កើតឡើងជាញឹកញាប់ ដើម្បីធានាបាននូវអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រតិបត្តិការធនាគារ និងភារកិច្ចស្នូលសម្រាប់ភាគហ៊ុនិក អតិថិជន និយោជិត និងភាគីពាក់ព័ន្ធផ្សេងៗទៀត។ ធនាគារ កម្ពុជា អាស៊ី មានអភិបាលឯករាជ្យ។ ក្រុមប្រឹក្សាភិបាលមានឱកាស និងការអនុញ្ញាតពេញលេញក្នុងការអនុវត្តការពិភាក្សាសម្រេច និងការប្រព្រឹត្តប្រកបដោយវិជ្ជាជីវៈ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល គឺត្រូវបានជ្រើសតាំងដោយភាគហ៊ុនិក ក្នុងការដើរតួនាទីជាភ្នាក់ងារ។

សមាសភាពក្រុមប្រឹក្សាភិបាល គឺមានដូចខាងក្រោម៖

លោក Va Dalot	ប្រធានក្រុមប្រឹក្សាភិបាល
លោក Wong Tow Fock	អភិបាល និងនាយកប្រតិបត្តិ
លោក Top Ratheanin	អភិបាល
លោក Chan Peng Leong	អភិបាលឯករាជ្យ
លោក Rouer Jerome	អភិបាលឯករាជ្យ

សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាភិបាល គឺត្រូវត្រួតពិនិត្យជារៀងរាល់ឆ្នាំ។ នៅចុងបញ្ចប់អាណត្តិនីមួយៗ សមាជិកភាពនឹងត្រូវបានបន្ត និងអនុម័តដោយផ្អែកលើសមិទ្ធផលការងាររបស់សមាជិកម្នាក់ៗ។ ភារកិច្ច និងទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល រួមមាន៖

- លើកកម្ពស់ការអភិវឌ្ឍន៍ជាលំដាប់ នៃអាជីវកម្មសេវាធនាគារ សម្រាប់ភាគហ៊ុនិកប្រកបដោយភាពស្មោះត្រង់
- ថ្លឹងថ្លែងឱ្យមានតុល្យភាព ចំពោះផលប្រយោជន៍របស់ភាគីពាក់ព័ន្ធទាំងអស់ រួមមានភាគហ៊ុនិក អ្នកដាក់ប្រាក់បញ្ញើ អ្នកខ្ចីឥណទាន និយោជិត និងដៃគូវិនិយោគដើម្បីចៀសវាងទំនាស់ផលប្រយោជន៍
- កំណត់ និងអនុម័តគោលនយោបាយអំណោយផល ការពារប្រាក់បញ្ញើ និងអតិថិជន ព្រមទាំងការពារផល ប្រយោជន៍របស់ភាគីពាក់ព័ន្ធផ្សេងៗទៀតផងដែរ
- ធានាឱ្យបាននូវការគ្រប់គ្រងហ្មត់ចត់ និងការត្រួតពិនិត្យតឹងរ៉ឹងតាមរយៈការសិក្សា ការកំណត់ ការត្រួតពិនិត្យ និងការគ្រប់គ្រងហានិភ័យដែលអាចកើតមានឡើង
- បង្កើត និងអនុម័តផែនការអាជីវកម្ម កញ្ចប់ថវិកា គោលនយោបាយគ្រប់គ្រងហានិភ័យ គោលនយោបាយត្រួតពិនិត្យផ្ទៃក្នុង ការវិនិយោគសំខាន់ៗ និងកម្រិតហានិភ័យដែលអាចទទួលយកបាន
- អនុម័តលើការតែងតាំងសវនករឯករាជ្យ

- រៀបចំកិច្ចប្រជុំជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់ និងសវនករផ្ទៃក្នុង
- ត្រួតពិនិត្យ និងធ្វើសេចក្តីសម្រេចលើអភិបាលកិច្ចរបស់ធនាគារ និង
- បង្កើតមុខងារការកិច្ចចាំបាច់ផ្សេងទៀតដែលតម្រូវដោយច្បាប់ និងបទប្បញ្ញត្តិ។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលត្រូវធ្វើឡើងយ៉ាងតិចពីរ(០២)ដងក្នុងមួយឆ្នាំ។ លើសពីនេះ ប្រធាន ក្រុមប្រឹក្សាភិបាលអាចកោះហៅប្រជុំ តាមករណីចាំបាច់។ អភិបាលម្នាក់ៗ មានឯករាជ្យភាព ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងចៀសវាងការទទួលបានអត្ថប្រយោជន៍ (រួមបញ្ចូលទាំងសំណូក) ពីតតិយភាគីជាដាច់ខាត។

ក្រុមប្រឹក្សាភិបាល មានគណៈកម្មាធិការគាំទ្រចំនួនបួន៖ គណៈកម្មាធិការគ្រប់គ្រងហានិភ័យគណៈកម្មាធិការសវនកម្ម គណៈកម្មាធិការតែងតាំង និងលាភការ គណៈកម្មាធិការគ្រប់គ្រងទ្រព្យ សកម្ម និងទ្រព្យអកម្ម ដែលត្រូវបានបង្កើតឡើងដើម្បីដើរតួនាទីជំនួយឱ្យក្រុមប្រឹក្សាភិបាលក្នុងការត្រួតពិនិត្យប្រតិបត្តិការសេវាធនាគារ។ គណៈកម្មាធិការទាំងនេះ ទទួលខុសចំពោះការតាមដាន និងត្រួតពិនិត្យហានិភ័យ (ហានិភ័យឥណទាន ហានិភ័យទីផ្សារ ហានិភ័យសន្ទនីយភាព និង ហានិភ័យប្រតិបត្តិការ) នៅក្នុងធនាគារ។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ

គណៈកម្មាធិការគ្រប់គ្រងហានិភ័យមានសមាជិកចំនួនប្រាំរូប។ គណៈកម្មាធិការគ្រប់គ្រងហានិភ័យត្រូវអនុវត្តភារកិច្ចដូចខាងក្រោម៖

- ត្រួតពិនិត្យពិនិត្យសកម្មភាពគ្រប់គ្រងហានិភ័យដែលធនាគារអាចជួបប្រទះ ដូចជាហានិភ័យហិរញ្ញវត្ថុ ហានិភ័យឥណទាន ហានិភ័យសន្ទនីយភាព ហានិភ័យប្រតិបត្តិការហានិភ័យកេរ្តិ៍ឈ្មោះ និង ហានិភ័យផ្នែកច្បាប់ ជាដើម
- ត្រួតពិនិត្យជាទៀងទាត់នូវគោលនយោបាយ និងនីតិវិធីគ្រប់គ្រងហានិភ័យ ដែលបានកំណត់ និងអនុវត្តដោយគណៈគ្រប់គ្រងជាន់ខ្ពស់
- ត្រួតពិនិត្យមើលគុណវុឌ្ឍិ និងជីវប្រវត្តិលម្អិត របស់មន្ត្រីគ្រប់គ្រងហានិភ័យជាន់ខ្ពស់ និងធានាថា និយោជិតនៃនាយកដ្ឋានគ្រប់គ្រងហានិភ័យមានគុណវុឌ្ឍិគ្រប់គ្រាន់ក្នុងការបំពេញការងារ
- ទទួលខុសចំពោះការវាយតម្លៃហានិភ័យក្នុងស្រុក ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមរបស់ធនាគារ។

គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការសវនកម្ម គឺដឹកនាំដោយអភិបាលឯករាជ្យ និងមានចំនួនបីរូប។ គណៈកម្មាធិការ សវនកម្ម ត្រូវអនុវត្តភារកិច្ចដូចខាងក្រោម៖

- ត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដំណើរការនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រព័ន្ធគណនេយ្យ ព្រមទាំងការរៀបចំ និងត្រួតពិនិត្យហិរញ្ញវត្ថុ ប្រកបដោយភាពស្មោះត្រង់
- ត្រួតពិនិត្យប្រសិទ្ធភាពនៃតួនាទីត្រួតពិនិត្យផ្ទៃក្នុង និងប្រព័ន្ធគ្រប់គ្រងហានិភ័យ
- តែងតាំងសវនករផ្ទៃក្នុង និងត្រួតពិនិត្យជាទៀងទាត់លើតួនាទីរបស់សវនកម្មផ្ទៃក្នុង
- ធ្វើសវនកម្មដោយឯករាជ្យប្រចាំឆ្នាំ លើរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងផ្តល់អនុសាសន៍ដល់ ក្រុមប្រឹក្សាភិបាលពាក់ព័ន្ធនឹងការតែងតាំងសវនករឯករាជ្យ ការវាយតម្លៃសមត្ថភាព ឯករាជ្យភាព និងការអនុវត្តរបស់សវនករឯករាជ្យព្រមទាំងការកំណត់លាភការនិងរយៈពេលសម្រាប់សវនករឯករាជ្យ
- បង្កើត និងអនុវត្តគោលនយោបាយជាមួយសវនករឯករាជ្យពាក់ព័ន្ធនឹងការផ្តល់ សេវាកម្មផ្សេងៗ ក្រៅពីសវនកម្មឯករាជ្យប្រចាំឆ្នាំ និងរាយការណ៍បញ្ហានេះទៅក្រុមប្រឹក្សាភិបាល និង
- ធានាឱ្យបាននូវអនុលោមភាពទៅតាមច្បាប់ និងបទប្បញ្ញត្តិ រួមទាំងនីតិវិធី និងការត្រួតពិនិត្យលើការបង្ហាញ ព័ត៌មានហិរញ្ញវត្ថុ។

គណៈកម្មាធិការតែងតាំង និងលាភការ

គណៈកម្មាធិការតែងតាំង និងលាភការ គឺដឹកនាំដោយអភិបាលឯករាជ្យ និងមានចំនួនប្រាំរូប។

គណៈកម្មាធិការតែងតាំង និងលាភការ ត្រូវអនុវត្តភារកិច្ចដូចខាងក្រោម៖

- កំណត់លាភការសម្រាប់ក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ គណៈគ្រប់គ្រងជាន់ខ្ពស់ និងនិយោជិតរបស់ធនាគារ
- វាយតម្លៃបទពិសោធន៍ ចំណេះដឹង និងជំនាញរបស់សមាជិកក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងជាន់ខ្ពស់ ព្រមទាំងកំណត់ទំនួលខុសត្រូវ របស់សមាជិកក្រុមប្រឹក្សាភិបាល ដែលត្រូវបានតែងតាំងដើម្បីបំពេញតួនាទីណាមួយ
- វាយតម្លៃការអនុវត្តភារកិច្ចរបស់គណៈកម្មាធិការទាំងអស់ និងដាក់របាយការណ៍ជូនក្រុមប្រឹក្សាភិបាល
- បង្កើតផែនការ និងយុទ្ធសាស្ត្រលាភការ ព្រមទាំងផ្តល់ផលប្រយោជន៍ជាច្រើនដល់និយោជិត និងធានាបាននូវការរក្សានិយោជិតដែលមានគុណវុឌ្ឍិ។

គណៈកម្មាធិការគ្រប់គ្រង

គណៈកម្មាធិការគ្រប់គ្រងចំនួនពីរ៖ គណៈកម្មាធិការប្រតិបត្តិការ និងគណៈកម្មាធិការឥណទាន គឺត្រូវបានបង្កើតឡើង ដើម្បីគាំទ្រដល់នាយកប្រតិបត្តិ ក្នុងការដឹកនាំ និងគ្រប់គ្រងប្រតិបត្តិការរបស់ធនាគារ និងអនុវត្តការងារផ្សេងៗដែលចាត់តាំងដោយនាយកប្រតិបត្តិ និងរាយការណ៍ជូននាយកប្រតិបត្តិ។

គណៈកម្មាធិការប្រតិបត្តិការ

គណៈកម្មាធិការប្រតិបត្តិការមានសមាជិកចំនួនបីរូប។ គណៈកម្មាធិការប្រតិបត្តិការ ទទួលខុសត្រូវ៖

- ធានាការអនុលោមទៅតាមបទប្បញ្ញត្តិពាក់ព័ន្ធនឹងប្រតិបត្តិការធនាគារ
- ធានាថា ធនាគារមានផែនការអាជីវកម្ម និងផែនការថវិកាប្រចាំឆ្នាំ
- ត្រួតពិនិត្យការអនុវត្តសកម្មភាពអាជីវកម្មឱ្យបានទៀងទាត់ស្របតាមផែនការអាជីវកម្ម និងផែនការថវិកាដែលបានកំណត់ និង
- ត្រួតពិនិត្យបញ្ហានានា ដែលពាក់ព័ន្ធនឹងប្រតិបត្តិការរបស់ធនាគារ។

គណៈកម្មាធិការឥណទាន

គណៈកម្មាធិការឥណទាន មានសមាជិកសប្រាំមួយរូប។ គណៈកម្មាធិការឥណទាន ទទួលខុសត្រូវ៖

- អនុម័ត និងផ្តល់ឥណទានដល់អតិថិជន
- អនុវត្តការវិភាគសំខាន់ៗនៅក្នុងការផ្តល់ឥណទានដល់អ្នកខ្ចី ដើម្បីកំណត់សមត្ថភាពទូទាត់សងរបស់អតិថិជនដែលអាចកាត់បន្ថយហានិភ័យឥណទានបាន
- ត្រួតពិនិត្យឥណទានឡើងវិញ និងបង្កើតយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីប្រមូលឥណទានមិនដំណើរការ។

ការត្រួតពិនិត្យផ្ទៃក្នុង

ធនាគារ កម្ពុជា អាស៊ី បានបន្តបង្កើតស្រទាប់ការពារជាច្រើននៅក្នុងធនាគារ ដើម្បីធានាថាគ្រប់សកម្មភាពដំណើរការ ប្រព័ន្ធគោលនយោបាយ និងនីតិវិធីទាំងអស់ ដំណើរការត្រឹមត្រូវដោយមិនមានការបរាជ័យនៃការត្រួតពិនិត្យផ្ទៃក្នុង ទ្រព្យសកម្មត្រូវបានការពារពី ការប្រើប្រាស់មិនត្រឹមត្រូវ ឬការបាត់បង់ និងការក្លែងបន្លំ ហើយទ្រព្យសកម្មត្រូវបានកំណត់ និងគ្រប់គ្រង។

ធនាគារមានគោលនយោបាយ និងនីតិវិធីត្រឹមត្រូវ និងគ្រប់គ្រាន់ពាក់ព័ន្ធនឹងប្រតិបត្តិការធនាគារសម្រាប់អនុវត្ត។ ដូចគ្នានេះផងដែរ ធនាគារមានការបែងចែកជាចំណីគ្នា រវាងមុខងារត្រួតពិនិត្យ និងមុខងារអនុវត្ត។

ក្រុមប្រឹក្សាភិបាលមានកិច្ចប្រជុំជាញឹកញាប់ជាមួយគណៈគ្រប់គ្រង មន្ត្រីប្រតិបត្តិការ និងសវនករផ្ទៃក្នុង ដើម្បីធានាថា គ្រប់គោលនយោបាយ និងនីតិវិធីទាំងអស់ដែលបានអនុម័ត គឺត្រូវបានអនុវត្តតាមយ៉ាងហ្មត់ចត់ ហើយ ហានិភ័យនានាត្រូវបានកំណត់ និងគ្រប់គ្រង។ គណៈកម្មាធិការសវនកម្ម ក៏ទទួលខុសត្រូវចំពោះការ ជួយក្រុមប្រឹក្សាភិបាលក្នុងការត្រួតពិនិត្យលើសុចរិតភាពនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនិងប្រសិទ្ធ ភាពនៃការត្រួតពិនិត្យផ្ទៃក្នុង។ ក្រៅពីនេះ នាយកដ្ឋានសវនកម្មផ្ទៃក្នុងធ្វើការត្រួតពិនិត្យយ៉ាងទៀងទាត់ថា តើគណៈគ្រប់គ្រងបានកំណត់ និងអនុវត្តនីតិវិធីត្រួតពិនិត្យផ្ទៃក្នុងបានសមស្របឬទេ ដែលរួមមានការត្រួតពិនិត្យ លើប្រព័ន្ធគ្រប់គ្រងព័ត៌មាន (MIS) និងការអនុវត្តតាមអនុសាសន៍ស្តីពីការត្រួតពិនិត្យផ្ទៃក្នុងរបស់សវនករផ្ទៃ ក្នុង សវនករឯករាជ្យ និងធនាគារជាតិនៃកម្ពុជា។

កំណត់ត្រា និងដំណើរការទាំងអស់របស់ធនាគារត្រូវបានរក្សាទុកត្រឹមត្រូវ ដែលអនុញ្ញាតឱ្យមានលំហូរ ព័ត៌មាន ទាន់ពេលវេលា ពាក់ព័ន្ធ និងទុកចិត្តបានពីក្នុង និងក្រៅធនាគារ។ ធនាគារ កម្ពុជា អាស៊ី ក៏មានមុខងារប្រតិបត្តិការ ដើម្បីធានាបាននូវអនុលោមភាពទៅតាមគោលនយោបាយ ផ្ទៃក្នុង ច្បាប់ និងបទប្បញ្ញត្តិជាធរមានពាក់ព័ន្ធនឹងការប្រកបអាជីវកម្ម។

ការគ្រប់គ្រងហានិភ័យ

ធនាគារ កម្ពុជា អាស៊ី បានកត់សម្គាល់យ៉ាងច្បាស់ថា ការគ្រប់គ្រងហានិភ័យកាន់តែប្រសើរ ជួយឱ្យធនាគារ សម្របសម្រួលអាប៉េតាយ(risk appetite) និងយុទ្ធសាស្ត្រ កាត់បន្ថយការខាតបង់ពីប្រតិបត្តិការ និងធ្វើឱ្យល្អ ប្រសើរឡើងនូវការធ្វើសេចក្តីសម្រេចចិត្តឆ្លើយតបទៅនឹងការគ្រប់គ្រងហានិភ័យ។ បន្ទាប់មក ធនាគារបាន បន្តបង្កើតក្របខ័ណ្ឌ និងប្រព័ន្ធគ្រប់គ្រងហានិភ័យដែលមានលក្ខណៈប្រសើរ និងអាចទទួលយកបាន។ ធនាគាររួមបញ្ចូលទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល ដែលជាស្ថាប័នកំពូលរបស់ធនាគារ។ ធនាគារ កម្ពុជា អាស៊ី បានបង្កើតគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងគណៈកម្មាធិការកម្រិតប្រតិបត្តិ បន្ថែមទៀត ដូចជា គណៈកម្មាធិការឥណទាន និងគណៈកម្មាធិការប្រតិបត្តិការ សម្រាប់គ្រប់គ្រងហានិភ័យ ឥណទាន ហានិភ័យទីផ្សារ ហានិភ័យសន្ទនីយភាព និងហានិភ័យប្រតិបត្តិការ។

ការគ្រប់គ្រងហានិភ័យឥណទាន

ធនាគារ កម្ពុជា អាស៊ី បានបង្កើតគោលនយោបាយ និងនីតិវិធីឥណទាន ដើម្បីកាត់បន្ថយហានិភ័យក្នុងការផ្តល់ ឥណទានដល់សាធារណជន និងដើម្បីអនុលោមតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាផងដែរ។ គោល នយោបាយ និងនីតិវិធីទាំងនេះកំណត់បទដ្ឋានសម្រាប់ការគ្រប់គ្រងឥណទាន និងត្រូវបានធ្វើ បច្ចុប្បន្នភាពជា រៀងរាល់ឆ្នាំ ស្របតាមស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្នរបស់ធនាគារ។

ការគ្រប់គ្រងហានិភ័យទីផ្សារ

ហានិភ័យទីផ្សារនេះពាក់ព័ន្ធ នឹងហានិភ័យអត្រាការប្រាក់ និងអត្រាប្តូររូបិយប័ណ្ណបរទេស (FX) ដែលធនាគារ បានពិភាក្សានៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម ដើម្បីតាមដានអត្រា ការប្រាក់ និងអត្រាប្តូររូបិយប័ណ្ណ។ កត្តាសំខាន់ៗក្នុងការគ្រប់គ្រងហានិភ័យទីផ្សារ រួមមាន ទ្រព្យសកម្ម និង ទ្រព្យអកម្ម ដែលងាយរងឥទ្ធិពលពីអត្រាការប្រាក់។ ដោយសារតែធនាគារ កម្ពុជា អាស៊ី គឺជាគ្រឹះស្ថានហិរញ្ញ វត្ថុឈាន មុខគេមួយក្នុងការប្តូររូបិយប័ណ្ណបរទេស និងផ្ទេរប្រាក់ ធនាគារបានបង្កើតនូវគោលនយោបាយ និង នីតិវិធីដ៏មានប្រសិទ្ធភាពក្នុងការ គ្រប់គ្រងចាត់ចែងត្រួតពិនិត្យ និងតាមដានហានិភ័យអត្រាប្តូរប្រាក់។

ការគ្រប់គ្រងហានិភ័យសន្ទនីយភាព

សមាជិកគណៈកម្មាធិការប្រតិបត្តិការ គ្រប់គ្រង និងតាមដានសន្ទនីយភាព និងមានគោលបំណងអនុលោម តាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងដើម្បីរក្សាទំនុកចិត្ត និងការជឿជាក់របស់អតិថិជន។ ធនាគារក៏មានផែនការយថាភាពសម្រាប់គ្រប់គ្រងសន្ទនីយភាព ដើម្បីទប់ទល់នឹងការជួល រលំទីផ្សារនៅក្នុង ប្រព័ន្ធធនាគារ និងបញ្ហាផ្សេងៗទៀត ដែលនឹងប៉ះពាល់ដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារ។

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ

ធនាគារ កម្ពុជា អាស៊ី បានបង្កើតសៀវភៅណែនាំប្រតិបត្តិការសម្រាប់និយោជិត និងអនុវត្តប្រព័ន្ធត្រួតពិនិត្យ ផ្ទៃក្នុងដែលមានគោលបំណងកំណត់ហានិភ័យពាក់ព័ន្ធនឹងប្រតិបត្តិការប្រចាំថ្ងៃ ក៏ដូចជាហានិភ័យប្រព័ន្ធនៅ ក្នុងធនាគារផងដែរ។

ក្រមប្រតិបត្តិ

ដើម្បីរក្សា និងលើកកម្ពស់សីលធម៌វិជ្ជាជីវៈ ទាំងគណៈគ្រប់គ្រង និងនិយោជិត គឺត្រូវបានតម្រូវឱ្យបំពេញ ការងាររបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ ភាពស្មោះត្រង់ តម្លាភាព និងសំខាន់បំផុតនោះគឺការចាត់ ទុកការងាររបស់ធនាគារជាការងារអាទិភាព។ គណៈគ្រប់គ្រង និងនិយោជិតបានទទួលស្គាល់ និងអនុវត្តតាម ក្រមសីលធម៌របស់ធនាគារ កម្ពុជា អាស៊ី ដែលមានដូចខាងក្រោម៖

- ផ្តល់សេវាកម្មជូនអតិថិជនប្រកបដោយភាពយុត្តិធម៌ ស្មោះត្រង់ មិនលំអៀង និងមិនអនុញ្ញាតឱ្យ ទទួលអំណោយ កម្រៃជើងសារ ឬវត្ថុមានតម្លៃ ណាមួយពីអតិថិជនឡើយ ដោយសារតែអំណោយ ឬ ការកម្សាន្តអាចជាការគម្រាមកំហែងដល់ចិត្តដែលមានឯករាជ្យភាព។
- បុគ្គលិកមិនត្រូវចូលរួមក្នុងសកម្មភាពអាជីវកម្មណាមួយដែលមានទំនាស់ផលប្រយោជន៍ ជាមួយ ធនាគារឡើយ។
- បុគ្គលិកមិនត្រូវប្រើមុខតំណែងរបស់ខ្លួននៅក្នុងធនាគារ សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។
- បុគ្គលិកមិនត្រូវប្រើប្រាស់ព័ត៌មានសម្ងាត់របស់អតិថិជន ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួនទេ។


អនុលោមភាព

ធនាគារ កម្ពុជា អាស៊ី មានមុខងារអនុលោមភាពឯករាជ្យដែលត្រូវបានគ្រប់គ្រងជាចម្បងដោយនាយកដ្ឋានប្រតិបត្តិតាម។

នាយកដ្ឋានប្រតិបត្តិតាម ពិនិត្យឡើងវិញជាអចិន្ត្រៃយ៍ និងទទួលបានព័ត៌មានបច្ចុប្បន្នភាពជាទៀងទាត់ពីសវនកម្មពាក់ព័ន្ធនឹងអនុលោមភាពតាមច្បាប់ដែលមានឥទ្ធិពលលើធនាគារ។ ដូចគ្នានេះដែរ នាយកដ្ឋាននេះពិនិត្យឡើងវិញនូវបញ្ហាមិនអនុលោមតាមដែលលើកឡើងដោយ បញ្ញត្តិករនានា និងធនាគារជាតិនៃកម្ពុជា និងកែតម្រូវបញ្ហាទាំងនោះ។ លើសពីនេះទៀត ពិនិត្យឡើងវិញនូវប្រសិទ្ធភាពនៃប្រព័ន្ធ តាមរយៈការតាមដានអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិ ហើយលទ្ធផលនៃការតាមដាន ការមិនអនុលោមតាមនានា គឺត្រូវបានធ្វើឡើងជាទៀងទាត់។

ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្រុមប្រឹក្សាភិបាលបានបង្កើត ដំណើរការជាប្រចាំសម្រាប់កំណត់ វាយតម្លៃ គ្រប់គ្រង និងទប់ស្កាត់ហានិភ័យសំខាន់ៗ។ ធនាគារមាន គោលនយោបាយ និងបទដ្ឋានប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។ គោលនយោបាយ និងបទដ្ឋានទាំងនេះកំណត់ តួនាទី ទំនួលខុសត្រូវជាក់លាក់ និងក្របខ័ណ្ឌប្រកបដោយប្រសិទ្ធភាពលើការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មដែល ត្រូវបានអនុវត្តជាចម្បងដោយនាយកដ្ឋានប្រតិបត្តិតាម។ លើសពីនេះ សមាជិកមួយរូបនៃគណៈគ្រប់គ្រង ជាន់ខ្ពស់របស់ធនាគារ ត្រូវបានទទួលស្គាល់ជាអ្នកជំនាញឯកទេសប្រឆាំងនឹងការ សម្អាតប្រាក់ ដោយសមាគមអ្នកឯកទេសខាងការសម្អាតប្រាក់ ដែលជាអង្គភាពឈានមុខគេលើពិភពលោក ក្នុងវិស័យប្រឆាំងការសម្អាតប្រាក់។ ចំណុចនេះ ផ្តល់ការធានាដល់ធនាគារ និងដៃគូទូទាត់របស់យើងថា ពួកគេធ្វើការងារជាមួយនឹងក្រុមដែលមាននូវចំណេះដឹង និងសាវតាសំខាន់ៗនៅក្នុងវិស័យប្រឆាំងការសម្អាតប្រាក់។

អំពីរបៀបសម្ព័ន្ធក្រុមហ៊ុន



របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមដាក់ជូននូវរបាយការណ៍របស់ខ្លួនដោយមានភ្ជាប់មកជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចរបស់ធនាគារ កម្ពុជាអាស៊ី ចំកាត់ (ហៅកាត់ថា “ធនាគារ”) សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

សកម្មភាពអាជីវកម្មបង្ក

សកម្មភាពអាជីវកម្មបង្ករបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការជាអាជីវកម្មធនាគារ និងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពុំមានការផ្លាស់ប្តូរជាសារវន្តនៃសកម្មភាពអាជីវកម្មបង្ករបស់ធនាគារក្នុងកំឡុងការិយបរិច្ឆេទនេះឡើយ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ គឺដូចខាងក្រោម៖

	២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	1,367,200	5,619,192

ភាគលាភ

ពុំមានការប្រកាស ឬបង់ភាគលាភ ហើយក្រុមប្រឹក្សាភិបាលពុំបានស្នើសុំឱ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នេះទេ។

ដើមទុន

ព័ត៌មានលម្អិតនៃដើមទុន និងរចនាសម្ព័ន្ធភាគទុនិកត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ 17 នៃរបាយការណ៍ហិរញ្ញវត្ថុ ។

ទុនបម្រុង និងសំវិធានធន

ការផ្ទេរទៅ ឬមកពីទុនបម្រុង និងសំវិធានធនក្នុងការិយបរិច្ឆេទត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ 18 នៃរបាយការណ៍ហិរញ្ញវត្ថុ។

មំណុលពិបាកទារ និងមំណុលជាប់សង្ស័យ

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របដើម្បីបញ្ជាក់ថា វិធានការទាក់ទងទៅនឹងការលុបចោលនៃឥណទាន និងបុរេប្រទានពិបាកទារ និង

ការធ្វើសវិធានធនលើឥណទាននិងបុរេប្រទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា រាល់ឥណទាននិងបុរេប្រទានពិបាកទារត្រូវបានលុបចោល ហើយបានធ្វើសវិធានធនគ្រប់គ្រាន់លើការខាតបង់ឥណទាន និងបុរេប្រទាន។ នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលអាចនឹងបណ្តាលឱ្យតម្លៃនៃឥណទាន និងបុរេប្រទានពិបាកទារដែលបានលុបចោល ឬចំនួនសវិធានធនលើការខាតបង់ឥណទាន និងបុរេប្រទានក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានភាពមិនគ្រប់គ្រាន់ជាសារវន្តឡើយ ។

ទ្រព្យសកម្ម

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមរម្យ ដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មដែលប្រហែលជាមិនអាចលក់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតារួមទាំងតម្លៃដែលបានកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ត្រូវបានកាត់បន្ថយមកត្រឹមតម្លៃដែលរំពឹងថានឹងអាចលក់បានលើ ទីផ្សារ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលអាចនឹងបណ្តាលឱ្យតម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានភាពមិនត្រឹមត្រូវឡើយ។

វិធីសាស្ត្រក្នុងការវាយតម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតដែលអាចនឹង បណ្តាលឱ្យការអនុវត្តវិធីសាស្ត្របច្ចុប្បន្នក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលរបស់ធនាគារមានភាពមិនត្រឹមត្រូវ ឬមិនសមស្របឡើយ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (1) ការដាក់បន្ទុកលើទ្រព្យសកម្មណាមួយរបស់ធនាគារ ដែលកើតមានឡើងចាប់តាំងពីចុងការិយបរិច្ឆេទដើម្បីធានាចំពោះបំណុលរបស់បុគ្គលណាមួយឡើយ ឬ
- (2) បំណុលយថាហេតុណាមួយចំពោះធនាគារ ដែលកើតមានឡើងចាប់តាំងពីចុងការិយបរិច្ឆេទ ក្រៅពីដំណើរការធម្មតានៃអាជីវកម្មធនាគារឡើយ។

តាមមតិរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ធនាគារដែលត្រូវទាមទារ ឱ្យសង ឬអាចនឹងត្រូវទាមទារឱ្យសងក្នុងរយៈពេលដប់ពីរខែ បន្ទាប់ពីចុងការិយបរិច្ឆេទដែលនឹង ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារក្នុងការទូទាត់បំណុលរបស់ខ្លួននៅថ្ងៃកំណត់សងនោះទេ។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលរបស់ធនាគារពុំបានដឹងពីហេតុការណ៍ណាមួយ លុះត្រាតែបានបង្ហាញនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចនឹងបណ្តាលឱ្យតួលេខណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវឡើយ។

ប្រតិបត្តិការជាសារវន្ត និងមិនប្រក្រតី

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល៖

- (1) លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់ធនាគារក្នុងការិយបរិច្ឆេទនេះមិនបានទទួលរងនូវឥទ្ធិពលធ្ងន់ធ្ងរដោយកត្តា ផ្សេងៗ ប្រតិបត្តិការ ឬព្រឹត្តិការណ៍ដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះឡើយ និង
- (2) ពុំមានកត្តា ប្រតិបត្តិការ ឬ ព្រឹត្តិការណ៍ដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីបានកើតឡើងនោះទេក្នុងចន្លោះពេលរវាងចុងការិយបរិច្ឆេទ និងកាលបរិច្ឆេទនៃរបាយការណ៍នេះដែលអាចនាំឱ្យប៉ះពាល់ជាសារវន្តដល់លទ្ធផលប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះត្រូវបានរៀបចំឡើងទេ។

ការបោះផ្សាយភាគហ៊ុន និងប័ណ្ណបំណុលថ្មីដោយធនាគារនោះទេ។

នៅក្នុងអំឡុងការិយបរិច្ឆេទនេះ ពុំមានការបោះផ្សាយភាគហ៊ុន និងប័ណ្ណបំណុលថ្មីដោយធនាគារនោះទេ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលបម្រើការងារក្នុងអំឡុងការិយបរិច្ឆេទ និងអំឡុងពេលចាប់ពីចុងការិយបរិច្ឆេទដល់កាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ រួមមាន៖

លោក Va Dalot	ប្រធានក្រុមប្រឹក្សាភិបាល
លោក Wong Tow Fock	អភិបាល និងប្រធាននាយកប្រតិបត្តិ
លោក Top Ratheanin	អភិបាល
លោក Chan Peng Leong	អភិបាលឯករាជ្យ
លោក Rouer Jerome	អភិបាលឯករាជ្យ

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ចាប់តាំងពីចុងការិយបរិច្ឆេទមុន ក្រុមប្រឹក្សាភិបាលពុំបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយតាមរយៈការចុះកិច្ចសន្យាដែលធ្វើឡើងដោយធនាគារ ឬសាជីវកម្មពាក់ព័ន្ធនាមួយជាមួយក្រុមប្រឹក្សាភិបាល ឬក្រុមហ៊ុនណាមួយដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ធ្វើឡើងជាមួយធនាគារណាមួយ ដែលអភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសារវន្តនោះទេ លើកលែងតែអត្ថប្រយោជន៍ដែលចាត់ទុក

ថាបានកើតឡើងដោយគុណធម៌នៃប្រតិបត្តិការដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ 27 នៃរបាយការណ៍ហិរញ្ញវត្ថុ។

ទាំងនៅក្នុងអំឡុងពេល ឬនៅចុងបញ្ចប់នៃការិយបរិច្ឆេទ គឺធនាគារមិនដែលជាភាគីនៃការរៀបចំក្នុងគោលបំណងដើម្បីអនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាលទទួលបានអត្ថប្រយោជន៍តាមរយៈនៃការទិញភាគហ៊ុន ឬប័ណ្ណបំណុលរបស់ធនាគារ ឬក្រុមហ៊ុនសាជីវកម្មផ្សេងទៀត។

ក្រុមហ៊ុនមេ

ក្រុមប្រឹក្សាភិបាលបានចាត់ទុកក្រុមហ៊ុន Selvione Limited ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅ British Virgin Islands និងក្រុមហ៊ុន Quantum Symbol Sdn Bhd ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងប្រទេសម៉ាឡេស៊ី ជាក្រុមហ៊ុនមេកាន់កាប់ចុងក្រោយ និងក្រុមហ៊ុនមេកាន់កាប់ដោយផ្ទាល់។

ក្រុមហ៊ុនបុត្រសម្ព័ន្ធ

ព័ត៌មានលម្អិតនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ 9 នៃរបាយការណ៍ហិរញ្ញវត្ថុ។ របាយការណ៍សវនករលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមាន ពុំមានការបញ្ចេញមតិសវនកម្មដែលមានបញ្ហាទេ។

ព្រឹត្តិការណ៍សំខាន់បន្ទាប់ពីបុគ្គលិកវិបត្តិ

ពុំមានព្រឹត្តិការណ៍សំខាន់បន្ទាប់ពីបុគ្គលិកវិបត្តិនេះទេ។

សវនករ

សវនករ បេកឃើរ ផលលី (ខេមបូឌា) ឯ.ក បានបញ្ជាក់ពីឆន្ទៈដើម្បីបន្តការងារសវនកម្មនេះ។

ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ មានភារៈទទួលខុសត្រូវលើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើងដោយបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលរបស់ធនាគារចាំបាច់ត្រូវ៖

- (1) អនុវត្តគោលការណ៍គណនេយ្យសមស្រប ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “ស.វ.ទ.ហ.អ.ក”) ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនោះឱ្យមានសង្គតិភាព។
- (2) អនុលោមតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មានតាម ស.វ.ទ.ហ.អ.ក ហើយប្រសិនបើមានការប្រាសចាកណាមួយពីស្តង់ដារទាំងនេះ ក្នុងការបង្ហាញនូវភាពត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវប្រាកដ

ថាការប្រាសចាកទាំងនេះត្រូវបានបង្ហាញ ពន្យល់ និងកំណត់បរិមាណឱ្យបានត្រឹមត្រូវក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

- (3) រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ ដើម្បីធនាគារអាចរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនស្របតាម ស.វ.ទ.ហ.អ.ក និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធិភាព។
- (4) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្ម លុះត្រាតែមានភាពមិនត្រឹមត្រូវក្នុងការសន្មតថាធនាគារនឹងបន្តប្រតិបត្តិការរបស់ខ្លួននាពេលអនាគត និង
- (5) គ្រប់គ្រង និងដឹកនាំធនាគារឱ្យមានប្រសិទ្ធិភាព ហើយចូលរួមក្នុងការសម្រេចចិត្តជាសារវន្តទាំងអស់ដែលអាចប៉ះពាល់ដល់ប្រតិបត្តិការ និងលទ្ធផលរបស់ធនាគារ ហើយត្រូវប្រាកដថាផលប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថាធនាគារបានអនុវត្តតាមរាល់តម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងរបាយការណ៍លទ្ធផលលម្អិត របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ដោយអនុលោមទៅតាម ស.វ.ទ.ហ.អ.ក។

ចុះហត្ថលេខាតំណាងឱ្យក្រុមប្រឹក្សាភិបាល




.....
Wong Tow Fock
អភិបាល និងប្រធាននាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៧ ខែ មីនា ឆ្នាំ ២០២៤

របាយការណ៍សវនករឯករាជ្យជូនចំពោះភាគទុនិកនៃធនាគារ កម្ពុជាអាស៊ី ចំកាត់

របាយការណ៍ស្តីពីសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

មតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ កម្ពុជា អាស៊ី ចំកាត់(ហៅកាត់ថា “ធនាគារ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងរបាយការណ៍លទ្ធផលលម្អិត របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត ដូចដែល បានបង្ហាញពីទំព័រទី៥១ ដល់ ១២០។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅ កាត់ថា “ស.វ.ទ.ហ.អ.ក”)។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “ស.ស.អ.ក”)។ ទំនួលខុសត្រូវរបស់យើងខ្ញុំស្របតាមស្តង់ដារទាំងនោះត្រូវបានរៀបរាប់បន្ថែមនៅក្នុងកថាខណ្ឌស្តីពី ទំនួល ខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានភាពឯករាជ្យពីធនាគារ ដោយអនុលោមទៅតាមក្រមសីលធម៌សម្រាប់គណនេយ្យករវិជ្ជាជីវៈ ដែលចេញផ្សាយដោយក្រុមប្រឹក្សាក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (ហៅកាត់ថា “ក្រមសីលធម៌ អន្តរជាតិ”) និងតាមតម្រូវការក្រមសីលធម៌ដែលទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំ បានបំពេញទំនួលខុសត្រូវក្នុងផ្នែកក្រមសីលធម៌ផ្សេងៗទៀត ដោយអនុលោមទៅតាមតម្រូវការទាំងនេះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល គឺ មានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបាន ធ្វើសវនកម្មដោយក្រុមហ៊ុនគណនេយ្យករជំនាញមួយផ្សេងទៀត ដែលបានចេញរបាយការណ៍សវនកម្មនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣ ដែលបានបញ្ចេញមតិសវនកម្មដែលមិនមានបញ្ហាលើរបាយការណ៍ទាំងនោះ។

ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ក្រុមប្រឹក្សាភិបាលរបស់ធនាគារមានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ រួមមានរបាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ក្រុមប្រឹក្សាភិបាល (ប៉ុន្តែមិនរាប់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរបាយការណ៍សវនករនោះទេ)។ របាយការណ៍ក្រុមប្រឹក្សាភិបាលគឺត្រូវបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនករឯករាជ្យនេះ និងផ្នែកផ្សេងទៀត ដែលបានរួមបញ្ចូលនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ គឺរំពឹងថានឹងត្រូវបានផ្តល់ឱ្យយើងខ្ញុំបន្ទាប់ពីកាលបរិច្ឆេទនេះ។

មតិសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មិនគ្របដណ្តប់លើព័ត៌មានផ្សេងៗ ហើយយើងខ្ញុំក៏មិនបញ្ចេញមតិសន្និដ្ឋានធានាណាមួយឡើយ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺត្រូវអានព័ត៌មានផ្សេងៗ និងទន្ទឹមនឹងនេះពិចារណាថាព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ឬការយល់ដឹងរបស់យើងខ្ញុំដែលទទួលបានពីការធ្វើសវនកម្ម ឬបើមិនដូច្នោះទេមានការរាយការណ៍ខុសជាសារវន្ត។

ប្រសិនបើផ្អែកលើកិច្ចការ ដែលយើងខ្ញុំបានអនុវត្តលើព័ត៌មានផ្សេងៗ ដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍របស់សវនករនេះ អាចឱ្យយើងខ្ញុំសន្និដ្ឋានថាមានការរាយការណ៍ខុសជាសារវន្តទៅលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

នៅពេលយើងខ្ញុំអានរបាយការណ៍ប្រចាំឆ្នាំ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានការរាយការណ៍ខុសជាសារវន្តណាមួយកើតមានឡើង យើងខ្ញុំត្រូវធ្វើការរាយការណ៍ជូនក្រុមប្រឹក្សាភិបាល និងឆ្លើយតបទៅនឹងបញ្ហានោះដោយអនុលោមទៅតាមតម្រូវការនៃ ស.ស.អ.ក 720 (បានធ្វើការកែតម្រូវ)។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលរបស់ធនាគារមានភារៈទទួលខុសត្រូវលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារដែលបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ ដោយអនុលោមទៅតាម ស.វ.ទ.ហ.អ.ក។ ក្រុមប្រឹក្សាភិបាលក៏ទទួលខុសត្រូវផងដែរ ចំពោះការត្រួតពិនិត្យផ្ទៃក្នុងដែលក្រុមប្រឹក្សាភិបាលកំណត់ថា មានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារឱ្យជឿជាក់ពីការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬភ័ន្តច្រឡំ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ (ត)

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលមានភារៈទទួលខុសត្រូវក្នុងការវាយតម្លៃ អំពីលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធនូវបញ្ហា ទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាព អាជីវកម្ម លើកលែងតែ ក្រុមប្រឹក្សាភិបាលមានបំណងបិទអាជីវកម្មរបស់ធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬគ្មាន ជម្រើសសមរម្យណាផ្សេងក្រៅពីធ្វើបែបនេះ។

ក្រុមប្រឹក្សាភិបាលរបស់ធនាគារមានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការរាយការណ៍របាយ ការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ


គោលបំណងរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងដែលសមហេតុផល ថាតើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារទាំងមូលពុំមានការរាយការណ៍ខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬភ័ន្តច្រឡំ និងផ្តល់នូវរបាយ ការណ៍របស់សវនករដែលរួមបញ្ចូលមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផល គឺជាអំ ណះអំណាងក្នុងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថា សវនកម្មដែលធ្វើឡើងដោយអនុលោមទៅតាម ស.ស.អ.ក តែងរកឃើញជានិច្ចនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយ ការណ៍ខុសអាចកើតឡើងដោយសារការក្លែងបន្លំ ឬភ័ន្តច្រឡំ ត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើការរាយ ការណ៍ខុសតែមួយ ឬរួមបញ្ចូលគ្នា ត្រូវបានរំពឹងថានឹងជះឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នក ប្រើប្រាស់ ដោយពឹងផ្អែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាម ស.ស.អ.ក យើងខ្ញុំតម្រូវឱ្យអនុវត្តនូវការវិនិច្ឆ័យដែល ប្រកបដោយវិជ្ជាជីវៈ និងរក្សានូវការសង្ស័យស្របតាមវិជ្ជាជីវៈក្នុងអំឡុងពេលធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- កំណត់ និងវាយតម្លៃហានិភ័យនៃការរាយការណ៍ខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដោយសារតែការក្លែងបន្លំ ឬភ័ន្តច្រឡំ រៀបចំ និងអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិ ភ័យទាំងនោះ និងទទួល ភស្តុតាងសវនកម្មដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីជាមូល ដ្ឋានសម្រាប់ធ្វើការបញ្ជាក់មតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការរាយ ការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការរាយការណ៍ខុសដែល កើតឡើងពីការភ័ន្តច្រឡំ ដោយសារការក្លែងបន្លំអាចរួមបញ្ចូលទាំងការយុបយិតគ្នា ការលួចបន្លំ ការលុប ចោលដោយចេតនា បំណកស្រាយមិនពិត ឬការបំពានលើនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ស្វែងយល់អំពីនីតិវិធីគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មក្នុងគោលបំណងរៀបចំនីតិវិធី សវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ជាក់មតិយោបល់ លើប្រសិទ្ធភាពនៃនីតិវិធីគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ។
- វាយតម្លៃលើភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃ ការប៉ាន់ស្មានគណនេយ្យ និងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយក្រុមប្រឹក្សាភិបាល។

- សន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្មរបស់ក្រុមប្រឹក្សាភិបាល និងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានថា តើភាពមិនច្បាស់លាស់ជាសារវន្តទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌ ដែលអាចធ្វើឱ្យមានភាពមិនប្រាកដប្រជាជាសារវន្តទៅលើលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវទាញចំណាប់អារម្មណ៍នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំទៅលើការលាតត្រដាងព័ត៌មានពាក់ព័ន្ធ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ឬប្រសិនបើការបង្ហាញព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវធ្វើការកែប្រែមតិសវនកម្មរបស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានគិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះបីយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាពេលអនាគតអាចបណ្តាលឱ្យធនាគារបញ្ឈប់និរន្តរភាពអាជីវកម្ម។
- វាយតម្លៃលើការបង្ហាញជាទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងថា តើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍នានាតាមលក្ខណៈដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំបានរាយការណ៍ជូនក្រុមប្រឹក្សាភិបាលក្នុងចំណោមបញ្ហាផ្សេងៗ ស្តីពីវិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀត ដែលរួមមានចំណុចខ្វះខាតនៃនីតិវិធីគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។



បេកយ៉ែរ ធីលលី (ខេមបូឌា) ឯ.ក
 ក្រុមហ៊ុនគណនេយ្យករជំនាញ


ឧកញ៉ា Tan Khee Meng
 គណនេយ្យករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤

ធនាគារ កម្ពុជា អេស៊ី បំភាន់
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់ សម្គាល់	2023		2022	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(ផ្ដុំចំណាត់ថ្នាក់ឡើងវិញកំណត់សម្គាល់ 33)					
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	5	53,892,182	220,149,563	72,122,673	296,929,045
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ	6	51,893,498	211,984,939	31,091,760	128,004,776
សមតុល្យនៅធនាគារជាតិនៃកម្ពុជា (“NBC”)	7	6,480,982	26,474,811	4,890,516	20,134,254
ឥណទានផ្តល់ដល់អតិថិជន	8	81,674,491	333,640,296	77,245,248	318,018,686
ការវិនិយោគ	9	1,825,588	7,457,527	1,825,588	7,515,946
ទ្រព្យសកម្មផ្សេងៗ	10	3,806,355	15,548,960	2,315,785	9,534,087
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	11	18,600,958	75,984,913	16,803,679	69,180,746
ទ្រព្យសកម្មអរូបី	12	1,198,364	4,895,317	1,303,147	5,365,056
ទ្រព្យសម្បត្តិ និងបរិក្ខារ	13	1,532,893	6,261,868	1,456,144	5,994,945
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម		527,230	2,153,735	369,943	1,523,055
ទ្រព្យសកម្មពន្ធពន្យារ – សុទ្ធ	16 (គ)	-	-	69,884	287,712
ទ្រព្យសកម្មសរុប		221,432,541	904,551,929	209,494,367	862,488,308
បំណុល					
ប្រាក់បញ្ញើពីអតិថិជន និងស្ថាប័នហិរញ្ញវត្ថុ	14	131,520,800	537,262,468	120,302,483	495,285,323
បំណុលផ្សេងៗ	15	1,129,629	4,614,533	2,026,012	8,341,091
បំណុលភតិសន្យា		558,067	2,279,704	411,526	1,694,253
បំណុលពន្ធលើប្រាក់ចំណូល	16 (ខ)	-	-	17,397	71,623
បំណុលពន្ធពន្យារ - សុទ្ធ	16 (គ)	119,896	489,775	-	-
បំណុលសរុប		133,328,392	544,646,480	122,757,418	505,392,290
មូលធន					
ដើមទុន	17	75,000,000	299,625,000	75,000,000	299,625,000
ទុនបម្រុងតាមបទប្បញ្ញត្តិ	18	2,160,910	8,869,042	459,781	1,877,402
ចំណេញរក្សាទុក		10,943,239	44,522,344	11,277,168	45,894,792
លម្អៀងពីការប្តូររូបិយប័ណ្ណ	19	-	6,889,063	-	9,698,824
មូលធនសរុប		88,104,149	359,905,449	86,736,949	357,096,018
បំណុល និងមូលធនសរុប		221,432,541	904,551,929	209,494,367	862,488,308

កំណត់សម្គាល់ដែលមានភ្ជាប់គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ធនាគារ កម្ពុជា អេស៊ី បំភាន់
របាយការណ៍លទ្ធផលសង្កេត
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់ សម្គាល់	2023		2022	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(ផ្ដល់បានចាត់ថ្នាក់ឡើងវិញកំណត់សម្គាល់ 33)					
ចំណូលប្រតិបត្តិការ					
ចំណូលការប្រាក់	20	9,037,318	37,143,377	7,794,786	31,857,290
ចំណាយការប្រាក់	21	(5,330,617)	(21,908,836)	(4,469,137)	(18,265,363)
ចំណូលការប្រាក់សុទ្ធ		<u>3,706,701</u>	<u>15,234,541</u>	<u>3,325,649</u>	<u>13,591,927</u>
ចំណូលផ្សេងៗ	22	4,884,877	20,076,844	4,101,916	16,764,531
ចំណូលប្រតិបត្តិការសរុប		<u>8,591,578</u>	<u>35,311,385</u>	<u>7,427,565</u>	<u>30,356,458</u>
ចំណាយលើបុគ្គលិក	23	(3,321,601)	(13,651,780)	(3,465,553)	(14,163,715)
ចំណាយប្រតិបត្តិការផ្សេងៗ	24	(2,220,066)	(9,124,470)	(2,387,379)	(9,757,219)
ចំណាយរំលស់	25	(717,807)	(2,950,187)	(820,812)	(3,354,658)
ចំណាយពន្ធអប្បបរមា	16 (ក)	(148,269)	(609,386)	-	-
ចំណេញប្រតិបត្តិការមុនការខាតបង់ ឱនភាពតម្លៃ		<u>2,183,835</u>	<u>8,975,562</u>	<u>753,821</u>	<u>3,080,866</u>
ការខាតបង់ឱនភាពតម្លៃលើ ឧបករណ៍ហិរញ្ញវត្ថុ	26	(626,855)	(2,576,374)	(128,477)	(525,085)
ចំណេញមុនបង់ពន្ធ		<u>1,556,980</u>	<u>6,399,188</u>	<u>625,344</u>	<u>2,555,781</u>
(ចំណាយ)/អត្ថប្រយោជន៍ ពន្ធលើប្រាក់ចំណូល	16 (ក)	(189,780)	(779,996)	94,084	384,521
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		<u>1,367,200</u>	<u>5,619,192</u>	<u>719,428</u>	<u>2,940,302</u>
លទ្ធផល(ខាត)/ចំណេញលម្អិតផ្សេងៗ					
លម្អៀងពីការប្តូររូបិយប័ណ្ណ	19	-	(2,809,761)	-	4,095,335
លទ្ធផលសរុបសម្រាប់ ការិយបរិច្ឆេទ		<u>1,367,200</u>	<u>2,809,431</u>	<u>719,428</u>	<u>7,035,637</u>

កំណត់សម្គាល់ដែលមានភ្ជាប់គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ធនាគារ កម្ពុជា អេស៊ី ចំណាត់

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

កំណត់ សម្គាល់	ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		ចំណេញរក្សាទុក		លម្អៀងពីការប្តូរ រូបិយប័ណ្ណ	សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	75,000,000	299,625,000	328,471	1,340,738	10,689,050	43,491,154	5,603,489	86,017,521	350,060,381
លទ្ធផលលម្អិតសរុប									
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ	-	-	-	-	719,428	2,940,302	-	719,428	2,940,302
លទ្ធផលចំណេញលម្អិតផ្សេងៗ	-	-	-	-	-	-	4,095,335	-	4,095,335
លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	-	-	719,428	2,940,302	4,095,335	719,428	7,035,637
ប្រតិបត្តិការដែលបានទទួលស្គាល់ ដោយផ្ទាល់នៅក្នុងមូលធន									
ការផ្ទេរពីចំណេញរក្សាទុកទៅទុនបម្រុង តាមបទប្បញ្ញត្តិ	18	-	-	131,310	536,664	(131,310)	(536,664)	-	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២/នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	75,000,000	299,625,000	459,781	1,877,402	11,277,168	45,894,792	9,698,824	86,736,949	357,096,018
លទ្ធផលលម្អិតសរុប									
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ	-	-	-	-	1,367,200	5,619,192	-	1,367,200	5,619,192
លទ្ធផលខាតលម្អិតផ្សេងៗ	-	-	-	-	-	-	(2,809,761)	-	(2,809,761)
លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	-	-	1,367,200	5,619,192	(2,809,761)	1,367,200	2,809,431
ប្រតិបត្តិការដែលបានទទួលស្គាល់ ដោយផ្ទាល់នៅក្នុងមូលធន									
ការផ្ទេរពីចំណេញរក្សាទុកទៅទុនបម្រុង តាមបទប្បញ្ញត្តិ	18	-	-	1,701,129	6,991,640	(1,701,129)	(6,991,640)	-	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	75,000,000	299,625,000	2,160,910	8,869,042	10,943,239	44,522,344	6,889,063	88,104,149	359,905,449

កំណត់សម្គាល់ដែលមានភ្ជាប់គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ធនាគារ កម្ពុជា អេស៊ី បំភាន់
របាយការណ៍លំហូរសាច់ប្រាក់
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

		កំណត់ សម្គាល់	2023 ដុល្លារអាមេរិក	ពាន់រៀល	2022 ដុល្លារអាមេរិក (ផ្តើមបានចាត់ថ្នាក់ឡើងវិញ កំណត់សម្គាល់ 33)	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ						
ចំណេញមុនបង់ពន្ធ			1,556,980	6,399,188	625,344	2,555,781
និយ័តកម្មសម្រាប់៖						
ចំណាយរំលស់	25		717,807	2,950,187	820,812	3,354,658
ការខាតបង់ឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ	26		626,855	2,576,374	128,477	525,085
ការលុបចោលទ្រព្យសម្បត្តិ និងបរិក្ខារ			75	308	-	-
ចំណូលការប្រាក់	20		(9,037,318)	(37,143,377)	(7,794,786)	(31,857,290)
ចំណាយការប្រាក់	21		5,330,617	21,908,836	4,469,137	18,265,363
ខាតប្រតិបត្តិការមុនបម្រែបម្រួលទុនបង្វិល			(804,984)	(3,308,484)	(1,751,016)	(7,156,403)
បម្រែបម្រួលទុនបង្វិល៖						
ប្រាក់បញ្ញើពីអតិថិជន និងស្ថាប័នហិរញ្ញវត្ថុ			10,832,703	44,522,409	15,204,328	62,140,089
ឥណទានផ្តល់ដល់អតិថិជន			(5,022,040)	(20,640,584)	(3,514,513)	(14,363,815)
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ			(1,746,994)	(7,180,145)	2,500,531	10,219,670
ទ្រព្យសកម្មផ្សេងៗ			(1,490,570)	(6,126,243)	907,415	3,708,605
បំណុលផ្សេងៗ			(896,383)	(3,684,134)	(1,818,760)	(7,433,272)
សាច់ប្រាក់បានពីសកម្មភាពប្រតិបត្តិការ			871,732	3,582,819	11,527,985	47,114,874
ការប្រាក់ដែលបានទទួល			9,072,558	37,288,213	6,890,119	28,159,916
ការប្រាក់ដែលបានបង់			(4,908,275)	(20,173,010)	(3,600,262)	(14,714,271)
ពន្ធលើប្រាក់ចំណូលដែលបានបង់	16 (8)		(17,397)	(71,502)	(126,383)	(516,527)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ			5,018,618	20,626,520	14,691,459	60,043,992
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ						
ការដក/(ការដាក់)ប្រាក់តម្កល់មានកាលកំណត់			1,851,543	7,609,840	(25,855,728)	(105,672,360)
ការទិញទ្រព្យអរូបី	12		(21,888)	(89,960)	(17,780)	(72,667)
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	13		(391,143)	(1,607,598)	(435,083)	(1,778,183)
សាច់ប្រាក់សុទ្ធបានពី/(បានប្រើក្នុង) សកម្មភាពវិនិយោគ			1,438,512	5,912,282	(26,308,591)	(107,523,210)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន						
ការទូទាត់បំណុលកកស្តិនានាឥណទានឱ្យ						
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពហិរញ្ញប្បទាន			(324,291)	(1,332,836)	(422,689)	(1,727,530)
កំណើន/(ថយ) សុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល						
			6,132,839	25,205,966	(12,039,821)	(49,206,748)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល						
នាដើមការិយបរិច្ឆេទ			80,924,489	333,166,121	92,964,310	378,736,599
លម្អៀងពីការប្តូររូបិយប័ណ្ណ			-	(2,742,904)	-	3,636,270
សាច់ប្រាក់ និងសាច់ប្រាក់សមមូល						
នាចុងការិយបរិច្ឆេទ	28		87,057,328	355,629,183	80,924,489	333,166,121

កំណត់សម្គាល់ដែលមានភ្ជាប់គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

1. ព័ត៌មានអំពីធនាគារ

ធនាគារ កម្ពុជា អាស៊ី ចំកាត់ (ហៅកាត់ថា“ធនាគារ”) ត្រូវបានចុះបញ្ជីពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៩៦ ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០២៩១៦៥ ផ្តល់ដោយក្រសួងពាណិជ្ជកម្ម និង ចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្រោយទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា (“NBC”)។

ការិយាល័យចុះបញ្ជី និងទីស្នាក់ការកណ្តាល របស់ធនាគារមានទីតាំងបច្ចុប្បន្នស្ថិតនៅ ផ្ទះលេខ ៧៥C ០៣៦ មហាវិថីព្រះសីហនុ សង្កាត់វាលវែង ខណ្ឌប្រាំពីរមករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន ធនាគារ មានសាខាចំនួន ៨ ដែលសាខាចំនួន ៣ មានទីតាំងនៅរាជធានីភ្នំពេញ និង មួយសាខានៅតាមបណ្តាខេត្តនានា ដូចជាខេត្តសៀមរាប ក្រុងព្រះសីហនុ ខេត្តបាត់ដំបង ខេត្តកំពត និងខេត្តកំពង់ចាម។

សកម្មភាពចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការជាអាជីវកម្មធនាគារ និងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពុំមានការផ្លាស់ប្តូរជាសារវន្តនៃសកម្មភាពអាជីវកម្មចម្បងរបស់ ធនាគារក្នុងកំឡុងការិយបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុឡើយ។

របាយការណ៍ហិរញ្ញវត្ថុនេះត្រូវបានអនុម័ត និងអនុញ្ញាតអោយបោះផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

2. មូលដ្ឋាននៃការរៀបចំ

2.1 របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទង នឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”)។

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើងជាបាយការណ៍ហិរញ្ញវត្ថុដោយឡែក។

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ មិនត្រូវបានរួមបញ្ចូលជាមួយគ្នានោះទេ។

2.2 ការអនុវត្ត ស.វ.ទ.ហ.អ.ក ថ្មី និងការធ្វើវិសោធនកម្ម ឬការកែសម្រួល ស.វ.ហ.អ.ក

(ក) វិសោធនកម្ម/ការកែសម្រួល ស.វ.ទ.ហ.អ.ក ដែលបានអនុវត្តក្នុងឆ្នាំ៖

- ការលាតត្រដាងគោលការណ៍គណនេយ្យ – វិសោធនកម្មចំពោះ ស.គ.អ.ក 1 និង ស.វ.ទ.ហ.អ.ក សេចក្តី ថ្លែងការណ៍ស្តីពីការអនុវត្ត 2

វិសោធនកម្មនេះ តម្រូវឱ្យធនាគារបង្ហាញនូវព័ត៌មានគោលការណ៍គណនេយ្យជាសារវន្តរបស់ខ្លួនជាជាង គោលការណ៍គណនេយ្យសំខាន់ៗ។ វិសោធនកម្មនេះ ក្នុងចំណោមវិសោធនកម្មផ្សេងទៀតក៏រួមបញ្ចូលផង ដែរនូវឧទាហរណ៍នៃកាលៈទេសៈណាមួយ ដែលធនាគារទំនងជានឹងពិចារណាអំពីព័ត៌មានគោលការណ៍ គណនេយ្យថាមានភាពជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន។

2. មូលដ្ឋាននៃការរៀបចំ (ត)

2.2 ការអនុវត្ត ស.វ.ទ.ហ.អ.ក ថ្មី និងការធ្វើវិសោធនកម្ម ឬការកែសម្រួល ស.វ.ហ.អ.ក(ត)

ដើម្បីជ្រើសរើសយកវិសោធនកម្មនេះ ស.វ.ទ.ហ.អ.ក សេចក្តីថ្លែងការណ៍ស្តីពីការអនុវត្ត 2 ក៏ត្រូវបានកែសម្រួលផងដែរដើម្បីផ្តល់ការណែនាំអំពីរបៀបអនុវត្តទស្សនៈនៃភាពជាសាវ័ន្តចំពោះការលាតត្រដាងព័ត៌មាន គោលការណ៍គណនេយ្យ។ ការណែនាំ និងឧទាហរណ៍ដែលបានផ្តល់នៅក្នុង ស.វ.ទ.ហ.អ.ក សេចក្តីថ្លែងការណ៍ស្តីពីការអនុវត្ត 2 បានសង្កត់ធ្ងន់ពីតម្រូវការក្នុងការផ្តោតលើព័ត៌មានជាក់លាក់របស់សម្ព័ន្ធនាគារ និងធនាគារ និងបង្ហាញវិធីសាស្ត្រ 4 ជំហានក្នុងការកំណត់ភាពជាសាវ័ន្ត ដើម្បីឆ្លើយតបព័ត៌មានដែលស្តង់ដារ (ឬ Boilerplate) និងភាពស្មុន់គ្នានៃតម្រូវការរបស់ស.វ.ទ.ហ.អ.ក នៅក្នុងការលាតត្រដាងព័ត៌មានគោលការណ៍គណនេយ្យ។

ទោះបីជាវិសោធនកម្មទាំងនេះ មិនបណ្តាលឱ្យមានការផ្លាស់ប្តូរណាមួយចំពោះគោលការណ៍គណនេយ្យក៏ដោយ ប៉ុន្តែវាមានផលប៉ះពាល់ដល់ព័ត៌មានគោលការណ៍គណនេយ្យដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

វិសោធនកម្ម ឬការកែសម្រួលស្តង់ដារខាងក្រោមនេះ ត្រូវបានអនុវត្តដោយក្រុមហ៊ុន ប៉ុន្តែមិនមានផលប៉ះពាល់ជាសាវ័ន្តទៅលើការិយបរិច្ឆេទបច្ចុប្បន្ន ឬលើការិយបរិច្ឆេទមុនៗ ហើយក៏មិនមានផលប៉ះពាល់ដល់ការិយបរិច្ឆេទនាពេលអនាគតឡើយ។

- និយមន័យនៃការប៉ាន់ស្មានគណនេយ្យ – វិសោធនកម្ម ស.គ.អ.ក 8
- ពន្ធពន្យារទាក់ទងនឹងទ្រព្យសកម្ម និងបំណុលដែលកើតឡើងពីប្រតិបត្តិការតែមួយវិសោធនកម្មលើ ស.គ.អ.ក 12

2) ស្តង់ដារ និងវិសោធនកម្ម/ការកែសម្រួលដែលបានចេញផ្សាយតែមិនទាន់ចូលជាធរមាន

		ថ្ងៃចូលជាធរមាន សម្រាប់ ការិយបរិច្ឆេទចាប់ផ្តើម ឬ បន្ទាប់
<u>ស្តង់ដារថ្មី</u>		
ស.វ.ហ.អ.ក 17	កិច្ចសន្យាធានារ៉ាប់រង	ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥
<u>វិសោធនកម្ម/ការកែសម្រួល</u>		
ស.គ.អ.ក 1	ការចាត់ថ្នាក់នៃបំណុលជារយៈពេលខ្លី ឬរយៈពេលវែង	ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤
ស.គ.អ.ក 1	បំណុលរយៈពេលវែងជាមួយកតិកាសញ្ញា	ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤
ស.វ.ហ.អ.ក 16	បំណុលភតិសន្យានៃការលក់ និងជួលត្រឡប់មកវិញ	ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤
ស.គ.អ.ក 7 និង ស.វ.ហ.អ.ក 7	ការរៀបចំហិរញ្ញវត្ថុចំពោះអ្នកផ្គត់ផ្គង់	ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤
ស.គ.អ.ក 17	ការអនុវត្តជំហាននៃ ស.វ.ហ.អ.ក 17 និង ស.វ.ហ.អ.ក 9 – ព័ត៌មានប្រៀបធៀប	ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥
ស.វ.ហ.អ.ក 10 និង ស.គ.អ.ក 28	ការលក់ ឬការរួមចំណែកនៃទ្រព្យសកម្មរវាងអ្នកវិនិយោគ និងសមាគម ឬក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា	ពន្យារពេល

2. មូលដ្ឋាននៃការរៀបចំ (ត)

2.2 ការអនុវត្តស.វ.ទ.ហ.អ.ក ថ្មី និងការធ្វើវិសោធនកម្ម ឬការកែសម្រួល ស.វ.ហ.អ.ក (ត)

ស្តង់ដារ និងវិសោធនកម្មពិពណ៌នាខាងលើនេះ ត្រូវបានចេញផ្សាយ ប៉ុន្តែមិនទាន់ចូលជាធរមានអំឡុង ការិយបរិច្ឆេទចាប់ផ្តើម ឬបន្ទាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ និងមិនទាន់ត្រូវបានអនុវត្តដោយធនាគារ ជាមុននៅឡើយទេ។

ស្តង់ដារវិសោធនកម្ម ឬបំណកស្រាយទាំងនេះមិនត្រូវបានរំពឹងថា មានផលប៉ះពាល់ជាសារវន្តដល់ធនាគារ ក្នុងការិយបរិច្ឆេទរាយការណ៍បច្ចុប្បន្ន ឬអនាគតនិងប្រតិបត្តិការដែលរំពឹងទុកថានឹងអាចកើតមាននាពេល ខាងមុខឡើយ។

2.3 រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

រូបិយប័ណ្ណជាតិនៃប្រទេសកម្ពុជាគឺប្រាក់រៀល។ ប៉ុន្តែដោយសារតែធនាគារមានប្រតិបត្តិការអាជីវកម្ម និង រក្សាកំណត់ត្រាបញ្ជីគណនេយ្យរបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក ក្រុមប្រឹក្សាភិបាលបានកំណត់ដុល្លារអា មេរិកជារូបិយប័ណ្ណគោលរបស់ធនាគារ ក្នុងការវាស់វែង និងបង្ហាញដែលឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចនៃ ព្រឹត្តិការណ៍ និងស្ថានភាពរបស់ធនាគារ។

ការប្តូរពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបាន រៀបចំដោយអនុលោមតាមបទប្បញ្ញត្តិស្តីពីគណនេយ្យ និងសវនកម្ម ហើយបានប្រើប្រាស់អត្រាប្តូរ ប្រាក់បិទប្រចាំឆ្នាំ និងអត្រាប្តូរប្រាក់មធ្យមផ្លូវការដោយ 1ដុល្លារអាមេរិកស្មើនឹង 4.085រៀល និង1 ដុល្លារអាមេរិក ស្មើនឹង 4.110រៀលរៀងគ្នា សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (ឆ្នាំ២០២២៖ 4.117 រៀល និង4.087 រៀល) ដូចដែលបានប្រកាសដោយធនាគារជាតិនៃកម្ពុជា។

ការប្តូរប្រាក់នេះ មិនគួរត្រូវបានប្រើប្រាស់ជាតំណាងឱ្យចំនួនទឹកប្រាក់ដុល្លារអាមេរិកដែលត្រូវបាន ឬ អាចត្រូវបាន ឬនឹងប្តូរទៅជាប្រាក់រៀលតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ដទៃទៀតឡើយ។

2.4 មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារបានរៀបចំតាមវិធីសាស្ត្រថ្លៃដើមប្រវត្តិសាស្ត្រ លើកលែងតែមាន បង្ហាញផ្សេងពីនេះនៅក្នុងកំណត់សម្គាល់ 3 នៃរបាយការណ៍ហិរញ្ញវត្ថុ។

3. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត

ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត ដែលបានអនុវត្តនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ នេះ ត្រូវបានចែងដូចខាងក្រោម។ គោលការណ៍គណនេយ្យទាំងនេះត្រូវបានអនុវត្តដោយមានសង្គតិភាព គ្រប់ការិយបរិច្ឆេទ ដែលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ លើកលែងតែមាន ការបង្ហាញផ្សេងពីនេះ។

3. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

3.1 ឧបករណ៍ហិរញ្ញវត្ថុ

(ក) ការវាស់វែងដំបូង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់នៅពេលដែលធនាគារក្លាយជាភាគីនៃសំវិធានធនកិច្ចសន្យា នៃឧបករណ៍ហិរញ្ញវត្ថុ។

ក្នុងការទទួលស្គាល់ដំបូង ធនាគារបានវាស់វែង ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ តាមតម្លៃសមស្របបូកនឹង ថ្លៃដើមប្រតិបត្តិការ ដែលបណ្តាលមកពីការទិញ ឬបោះផ្សាយ នៃឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានបូកបន្ថែម ឬកាត់បន្ថយពីតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ តាមភាពសមស្រប។

(ខ) ការធ្វើចំណាត់ថ្នាក់

ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាមថ្លៃដើមរំលស់ ឬតម្លៃសមស្របតាមលទ្ធផលលម្អិតផ្សេងៗ (“FVOCI”)។

ឧបករណ៍បំណុល ត្រូវបានវាស់វែងតាមថ្លៃដើមរំលស់ ប្រសិនបើវាបំពេញទៅនឹងលក្ខខណ្ឌទាំងពីរដូចខាងក្រោមហើយមិនត្រូវបាន កំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរសាច់ប្រាក់ដែលសម្រាប់ទូទាត់តែ ប្រាក់ដើម និងការប្រាក់ (“SPPI”) ។

ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារ ធ្វើការវាយតម្លៃអំពីគោលបំណងនៃគំរូអាជីវកម្ម លើទ្រព្យសកម្មដែលនៅក្នុងកម្រិតផលប៉ុន្តែនីមួយៗ ព្រោះគំរូនេះបង្ហាញយ៉ាងច្បាស់ពីវិធីគ្រប់គ្រងអាជីវកម្ម និងវិធីផ្តល់ព័ត៌មានទៅគណៈគ្រប់គ្រង។ ព័ត៌មានទាំងនោះរួមមាន៖

- គោលការណ៍ និងគោលបំណងដែលបានបញ្ជាក់សម្រាប់ផលប៉ុន្តែ និងអនុវត្តនូវគោលការណ៍ទាំងនោះ។
- ជាពិសេសថាតើយុទ្ធសាស្ត្ររបស់គណៈគ្រប់គ្រង ផ្ដោតលើការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យារក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយធ្វើឱ្យស៊ីសង្វាក់គ្នារវាងរយៈពេលនៃទ្រព្យសកម្ម

ហិរញ្ញវត្ថុ ទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬការធ្វើឱ្យ
មានលំហូរសាច់ប្រាក់តាមរយៈការលក់ទ្រព្យសកម្ម

- វិធីក្នុងការវាយតម្លៃលទ្ធផលនៃផលប៉ុន្តែ និងវិធីវាយការណ៍ទៅគណៈគ្រប់គ្រងរបស់ធនាគារ
- ហានិភ័យដែលប៉ះពាល់ដល់លទ្ធផលនៃគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងម៉ូដែលអាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ

3. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

3.1 ឧបករណ៍ហិរញ្ញវត្ថុ (ត)

- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់សំណងផ្នែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណ និងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់នោះ និងការរំពឹងទុកអំពីសកម្មភាពលក់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់មិនត្រូវបានគិតជាចំណាយឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទូទៅ អំពីរបៀបដែលធ្វើឱ្យសម្រេចបាននូវគោលបំណងក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ធនាគារ។

ការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់ប្រាក់ដើម និងការប្រាក់ (“SPPI”)

ចំពោះគោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ជាលើកដំបូង។ “ការប្រាក់” គឺជាតម្លៃតបស្នងមួយសម្រាប់តម្លៃពេលវេលានៃទឹកប្រាក់ និងសម្រាប់

ហានិភ័យឥណទានដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើមនៅជាប់ជំពាក់ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ហានិភ័យក្នុងកម្ចីនិងចំណាយជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសាច់ប្រាក់ងាយស្រួល និងចំណាយរដ្ឋបាល) រួមទាំងកម្រិតប្រាក់ចំណេញ។

ដើម្បីវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់ប្រាក់ដើម និងការប្រាក់ ធនាគារត្រូវពិចារណាលក្ខខណ្ឌ កិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ រួមបញ្ចូលការវាយតម្លៃថាតើ ទ្រព្យសកម្មហិរញ្ញវត្ថុមានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលមិនអាចបំពេញលក្ខខណ្ឌនេះ។

ក្នុងការវាយតម្លៃ ធនាគារពិចារណាលើ៖

- ព្រឹត្តិការណ៍ជាយថាភាពដែលអាចផ្លាស់ប្តូរចំនួន និងរយៈពេលនៃលំហូរសាច់ប្រាក់
- លក្ខខណ្ឌអានុភាព
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិតធនាគារ ក្នុងការទាមទារមកវិញនូវសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់ (ដូចជាឥណទានដែលមិនអាចប្រមូលមកវិញបាន) និង

- លក្ខណៈពិសេសដែលកែប្រែតម្លៃតបស្នងអំពីតម្លៃពេលវេលានៃសាច់ប្រាក់ (ឧទាហរណ៍៖ ការកំណត់អត្រាការប្រាក់ឡើងវិញតាមកាលកំណត់)។

ឥណទានដែលមានទ្រព្យដាក់បញ្ចាំជាក់លាក់

ក្នុងករណីខ្លះ ឥណទានដែលផ្តល់ដោយធនាគារ ដែលត្រូវបានធានាដោយទ្រព្យសកម្មរបស់អតិថិជនដាក់កំហិតធនាគារក្នុងការ ទាមទារសាច់ប្រាក់មកវិញដែរ (ឥណទានដែលមានទ្រព្យដាក់បញ្ចាំជាក់លាក់)។ ក្នុងករណីនេះ ធនាគារធ្វើ ការវិនិច្ឆ័យក្នុងការវាយតម្លៃថា តើឥណទាននោះអាចបំពេញលក្ខខណ្ឌ SPPI ដែរទេ។

3. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

3.1 ឧបករណ៍ហិរញ្ញវត្ថុ (ត)

ជាទូទៅធនាគារពិចារណាលើព័ត៌មានខាងក្រោមក្នុង ការវិនិច្ឆ័យ៖

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃការបង់សងឥណទានដែរ ឬទេ
- តម្លៃសមស្របនៃទ្រព្យបញ្ចាំពាក់ព័ន្ធនឹងចំនួននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- សមត្ថភាពនិងឆន្ទៈរបស់អតិថិជនក្នុងការទូទាត់សងតាមកិច្ចសន្យាទោះបីមានឱនភាពនៃតម្លៃទ្រព្យបញ្ចាំក៏ដោយ
- ថាតើអតិថិជនគឺជារូបវន្តបុគ្គល ឬជាអង្គភាពប្រតិបត្តិការសំខាន់ ឬជាអង្គភាពដែលមានគោលបំណងពិសេស
- ហានិភ័យរបស់ធនាគារក្នុងការបាត់បង់ទ្រព្យសកម្ម ទាក់ទងនឹងឥណទានដែលមិនមានទ្រព្យបញ្ចាំ
- ថាតើទ្រព្យដាក់ធានាគឺជាទ្រព្យទាំងអស់ដែលអតិថិជនមាន ឬជាផ្នែកមួយនៃទ្រព្យសកម្មផ្សេងៗទៀតរបស់អតិថិជន និង
- ថាតើធនាគារទទួលបានអត្ថប្រយោជន៍ពីទ្រព្យសកម្មនេះ ឬទេ។

ការធ្វើចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ បន្ទាប់ពីការទទួលស្គាល់តម្លៃដំបូងឡើយ លើកលែងតែក្នុងអំឡុងពេល ដែលធនាគារផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

(គ) ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលលំហូរសាច់ប្រាក់

ពីទ្រព្យសកម្មហិរញ្ញវត្ថុ ផុតកំណត់ ឬការផ្ទេរសិទ្ធិទទួលលំហូរសាច់ប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលហានិភ័យទាំងអស់ និងអត្ថប្រយោជន៍នៃភាពជាម្ចាស់កម្មសិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែលធនាគារមិនផ្ទេរ ឬមិនរក្សាទុកនូវហានិភ័យ និងភាពជាម្ចាស់សិទ្ធិហើយវាមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

ចំពោះការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពខុសគ្នារវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលជាចំណែកនៃ ទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងតម្លៃតបស្ម័ងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលបានសន្មត់)និងចំណេញ ឬខាតដែលបានទទួលស្គាល់ក្នុង OCI ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញនិងខាត។

បំណុលហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្រោមកិច្ចសន្យាត្រូវបានរំលាយ ឬលុបចោល ឬផុតកំណត់។

3. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

3.1 ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ឃ) ការកែប្រែឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះធនាគារវាយតម្លៃថាតើលំហូរសាច់ប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះមានភាពខុសគ្នាខ្លាំង ឬទេ។

ប្រសិនបើលំហូរសាច់ប្រាក់មានភាពខុសគ្នាខ្លាំងនោះ សិទ្ធិតាមកិច្ចសន្យាចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវបាន ចាត់ទុកថាផុតកំណត់។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើមត្រូវឈប់ទទួលស្គាល់(សូមមើល(គ)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្របបូកនឹងថ្លៃចំណាយប្រតិបត្តិការ។

ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានរាប់បញ្ចូលដូចខាងក្រោម៖

- ថ្លៃសេវា ដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងថ្លៃសេវាដែលទទួលបានមកវិញលើថ្លៃចំណាយប្រតិបត្តិការដែលកើតឡើង ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្ម និង

- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងរបាយការណ៍ចំណេញ និងខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើទ្រព្យសកម្ម ដែលឈប់ទទួលស្គាល់។

ប្រសិនបើលំហូរសាច់ប្រាក់ត្រូវបានកែប្រែនៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកវិញជាអតិបរមាលើលក្ខខណ្ឌនៃកិច្ចសន្យាដើម ជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង។ ប្រសិនបើធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយដែលអាចនាំឱ្យមានការលើកលែងចំពោះលំហូរសាច់ប្រាក់ ទ្រព្យសកម្មនោះ ត្រូវបានយកមកពិចារណាជាមុន ថាតើផ្នែកមួយនៃទ្រព្យសកម្មត្រូវបានលុបចេញពីបញ្ជីមុនពេលធ្វើការកែប្រែ ឬទេ (សូមមើលខាងក្រោមសម្រាប់គោលនយោបាយ ការលុបចេញពីបញ្ជី)។ វិធីសាស្ត្រនេះ ជះឥទ្ធិពលដល់លទ្ធផលនៃការវាយតម្លៃបរិមាណ ហើយក្នុងករណីនេះមានន័យថា លក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ទ្រព្យ ជាទូទៅមិនអាចអនុវត្តបាននោះទេ។

ប្រសិនបើការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម មិនបណ្តាលឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុនោះ នោះធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុនដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែតម្រូវ ជាចំណេញ ឬខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាចេរអត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ ឬថ្លៃសេវាដែលកើតឡើង និងថ្លៃសេវាទទួលបាន ដែលជាផ្នែកមួយនៃការកែតម្រូវទាក់ទងនឹងតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានធ្វើការកែតម្រូវ ត្រូវបានរំលស់ផ្នែកលើរយៈពេលដែលនៅសល់ នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវនោះ។

3. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

3.1 ឧបករណ៍ហិរញ្ញវត្ថុ (ត)

ប្រសិនបើការកែតម្រូវនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះចំណេញ ឬខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃ។ ក្នុងករណីផ្សេងទៀត វាត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

បំណុលហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវ ហើយលំហូរសាច់ប្រាក់នៃបំណុល ដែលបានកែតម្រូវនោះមានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុថ្មីត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។ ភាពខុសគ្នារវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលមិនត្រូវបានទទួលស្គាល់ និងតម្លៃតបស្នង ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ និងខាត។ តម្លៃតបស្នងរួម

មានទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុលរួមទាំង
 បំណុលហិរញ្ញវត្ថុដែលបានកែតម្រូវថ្មី។

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះ មិនធ្វើឱ្យមានការឈប់ទទួលស្គាល់ទេ នោះរំលស់ថ្លៃដើមនៃ
 បំណុលត្រូវគណនាឡើងវិញដោយធ្វើអប្បហារលំហូរសាច់ប្រាក់ដែលបានកែប្រែតាមអត្រាការប្រាក់
 ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃការចំណេញឬខាតត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ
 និងខាត។ សម្រាប់បំណុលហិរញ្ញវត្ថុមានអត្រាការប្រាក់អណ្តែត អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើ
 ដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ននៅ
 ពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយនិងថ្លៃសេវាដែលកើតមានត្រូវបានទទួលស្គាល់ជាការកែ
 តម្រូវទៅលើតម្លៃយោងនៃបំណុល និងរំលស់តាមរយៈពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុ ដែលបាន
 កែតម្រូវដោយគណនាអត្រាការប្រាក់ប្រសិទ្ធភាពឡើងវិញលើឧបករណ៍ហិរញ្ញវត្ថុ។

(ង) ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចបានត្រូវកាត់កងគ្នា និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុង
 របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែធនាគារមានសិទ្ធិតាមបទប្បញ្ញត្តិដើម្បីធ្វើការកាត់កងគ្នាបាន
 និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួន នៅសល់សុទ្ធឬក៏ទទួលស្គាល់ទ្រព្យសកម្មនិង
 ទូទាត់បំណុលក្នុងពេលដំណាលគ្នា។

(ច) ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬតម្លៃដែលបានទូទាត់ចំពោះការ
 ផ្ទេរបំណុលនៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារ នាការលក់បរិច្ឆេទនៃការវាស់វែងនៅក្នុងទី
 ផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុត ដែលធនាគារអាចកំណត់រក
 បាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យការមិនអនុ
 វត្តការព្យកិច្ច។

3. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

3.1 ឧបករណ៍ហិរញ្ញវត្ថុ (ត)

ធនាគារវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើតម្លៃដកស្រង់នៅក្នុងទីផ្សារ សកម្ម
 របស់ឧបករណ៍នោះ ប្រសិនបើមាន។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់
 ទ្រព្យសកម្មឬបំណុល កើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មាន
 តម្លៃជារៀងទាត់។

ប្រសិនបើពុំមានសម្រង់ តម្លៃដកស្រង់នៅក្នុងទីផ្សារសកម្មទេ នោះធនាគារត្រូវប្រើបច្ចេកទេសវាយតម្លៃ
ណា ដែលអាចប្រើប្រាស់ទិន្នន័យដែល អាចអង្កេតបានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់
ទិន្នន័យដែលមិនអាចអង្កេតបាន។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើសត្រូវរួមបញ្ចូលនូវកត្តាទាំង
អស់ដែលអ្នកចូលរួមក្នុងទីផ្សារ នឹងពិចារណានៅក្នុងការកំណត់តម្លៃ។

ភស្តុតាងដ៏ល្អបំផុត សម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើក
ដំបូង ជាទូទៅគឺជាតម្លៃប្រតិបត្តិការ មានន័យថា ជាតម្លៃសមស្របនៃផលតបស្នងនៃផលតបស្នងបាន
ផ្តល់ឱ្យឬបានទទួល។ ប្រសិនបើធនាគារកំណត់ថា តម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង
ខុសពីតម្លៃប្រតិបត្តិការហើយតម្លៃសមស្របនេះ ពុំមានភស្តុតាងមកបញ្ជាក់តាមរយៈសម្រង់តម្លៃក្នុងទី
ផ្សារសកម្ម ចំពោះទ្រព្យសកម្ម ឬបំណុលដែលស្រដៀងគ្នា ឬក៏តាមរយៈបច្ចេកទេសវាយតម្លៃ ដែលក្នុង
នោះទិន្នន័យដែលមិនអាចអង្កេតបានពាក់ព័ន្ធនឹងការវាស់វែងត្រូវបានសន្មតថាមិនសារវន្ត ដូច្នេះឧបករណ៍
ហិរញ្ញវត្ថុត្រូវវាស់វែងជាលើកដំបូងតាមតម្លៃសមស្របដោយកែតម្រូវតាមរយៈការពន្យាររន្ធភាពខុសគ្នា
រវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង និងតម្លៃប្រតិបត្តិការ។ បន្ទាប់មកទៀតភាពខុស
គ្នានោះគឺត្រូវទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាតផ្នែកលើអាយុកាលរបស់ឧបករណ៍នោះ
ក៏ប៉ុន្តែមិនឱ្យយូរជាងការវាយតម្លៃតាមរយៈទិន្នន័យទីផ្សារដែលអាចអង្កេតបានឬនៅពេលបញ្ចប់ប្រតិបត្តិ
ការនោះទេ។

ប្រសិនបើទ្រព្យសកម្មឬបំណុលដែលត្រូវបានវាស់វែងតាមតម្លៃសមស្របមានតម្លៃលក់ និងតម្លៃទិញនោះ
ធនាគារវាស់វែងទ្រព្យសកម្ម និងស្ថានភាពវែងតាមតម្លៃលក់ ហើយវាស់វែងបំណុល និងស្ថានភាពខ្លី
តាមតម្លៃទិញ។

សំណុំទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលមានហានិភ័យទីផ្សារ និងហានិភ័យឥណទាន
ដែលត្រូវបានចាត់ចែងដោយធនាគារ តាមមូលដ្ឋានចំនួនសុទ្ធដែលមានហានិភ័យទីផ្សារ (ឬហានិភ័យ
ឥណទាន ត្រូវបានវាស់វែងតាមមូលដ្ឋាននៃតម្លៃ ដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្មដែល
មាន ស្ថានភាពវែង ឬការទូទាត់សងក្នុងការផ្ទេរទ្រព្យសកម្មសុទ្ធដែលមានស្ថានភាពខ្លី) សម្រាប់ហានិ
ភ័យជាក់លាក់។ ការកែតម្រូវត្រឹមត្រូវសំណុំទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ មានន័យថា
ការកែតម្រូវតម្លៃលក់-ទិញ ឬការកែតម្រូវហានិភ័យឥណទាន ដែលឆ្លុះបញ្ចាំងពីការវាស់វែងតាមមូល
ដ្ឋានតម្លៃសុទ្ធ គឺត្រូវបានបែងចែកតាមទ្រព្យសកម្ម និងបំណុលនីមួយៗ តាមមូលដ្ឋានការកែតម្រូវហានិ
ភ័យដែលពាក់ព័ន្ធ នៃឧបករណ៍ហិរញ្ញវត្ថុនីមួយៗនៃទ្រព្យសកម្ម និងបំណុលនោះ នៅក្នុងសំណុំទ្រព្យ
នោះ។

3. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

3.1 ឧបករណ៍ហិរញ្ញវត្ថុ (ត)

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារសងតាមតម្រូវការ (ឧទាហរណ៍៖ ប្រាក់តម្កល់ចរន្ត) គឺមិនត្រូវតិចជាងចំនួនទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចត្រូវបានបង់។

ធនាគារទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្រប នៅចុងការិយបរិច្ឆេទរបាយការណ៍អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

(ឆ) ឱនភាពតម្លៃ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារទទួលស្គាល់សំវិធានធនលើការខាតបង់ឥណទានរំពឹងទុក ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានវាស់វែងតាម FVTPL ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាឧបករណ៍បំណុល និង
- កិច្ចសន្យាឥណទានដែលបានបោះផ្សាយ។

ពុំមានការខាតបង់លើឱនភាពតម្លៃត្រូវបានទទួលស្គាល់នៅក្នុងការវិនិយោគមូលធនឡើយ។

ធនាគារវាស់វែងសំវិធានធនលើការខាតបង់ តាមចំនួនដែលស្មើនឹង ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល លើកលែង គណនីខាងក្រោមដែលត្រូវវាស់វែងតាម ការខាតបង់ឥណទានរំពឹងទុក រយៈពេល 12 ខែ៖

- ការវិនិយោគលើមូលបត្របំណុលដែលត្រូវបានកំណត់ថា មានហានិភ័យឥណទានទាប នាកាលបរិច្ឆេទរបាយការណ៍ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (ក្រៅពីភតិសន្យាត្រូវទទួល) ដែលហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។

ការខាតបង់ឥណទានរំពឹងទុក 12 ខែ គឺជាផ្នែកនៃ ការរំពឹងទុកលើការខាតបង់ឥណទាន ដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេល 12 ខែ បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី១”។

ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល (Life time ECL) គឺជាការខាតបង់ឥណទានរំពឹងទុក ដែលអាចបណ្តាល មកពីព្រឹត្តិការណ៍ខកខានសងប្រាក់ ក្នុងរយៈពេលនៃអាយុកាលរំពឹងទុក នៃឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមការខាតបង់ឥណទានរំពឹងទុក

ពេញមួយអាយុកាល ប៉ុន្តែមិនមែនជាឥណទានដែលមានឱនភាពតម្លៃ ត្រូវបានចាត់ទុកជា“ឧបករណ៍ហិរញ្ញវត្ថុស្ថិតនៅក្នុងដំណាក់កាលទី ២”។

3. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

3.1 ឧបករណ៍ហិរញ្ញវត្ថុ (ត)

នៅកាលបរិច្ឆេទរាយការណ៍ ធនាគារវាយតម្លៃថាតើហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុ បានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។ នៅពេលហានិភ័យឥណទានកើនឡើងជាសារវន្ត តាំងពីពេលទទួលស្គាល់ដំបូង សំវិធានធននៃការខាតបង់ ត្រូវបានវាស់វែងស្មើនឹង ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល។

ពេលកំណត់ថាតើហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងនៅពេលប៉ាន់ស្មានលើការខាតបង់ឥណទានរំពឹងទុកនោះធនាគារពិចារណាលើព័ត៌មានដែលសមហេតុសមផល និងព័ត៌មានគាំទ្រ ដែលពាក់ព័ន្ធ និងអាចរកបាន ដោយមិនចាំបាច់ចំណាយ ឬប្រើប្រាស់ប្រែប្រួលខ្ពស់។ ព័ត៌មានទាំងនេះរួមបញ្ចូលព័ត៌មានបរិមាណ និងព័ត៌មានគុណភាព និងការវិភាគ ដោយផ្អែកលើបទពិសោធន៍របស់ធនាគារនិងការវាយតម្លៃឥណទានដែលមានស្រាប់ព្រមទាំងរួមបញ្ចូលនូវព័ត៌មានពេលអនាគត។

ប្រសិនបើហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើគុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុមានភាពប្រសើរឡើង ដែលបណ្តាលឱ្យគ្មានការកើនឡើងជាសារវន្តនៃហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការបាត់បង់ត្រូវបានវាស់វែងតាមតម្លៃស្មើនឹងការខាតបង់ឥណទានរំពឹងទុករយៈពេល 12 ខែ។

រយៈពេលអតិបរមាដែលត្រូវយកមកពិចារណា ពេលធ្វើការប៉ាន់ស្មានលើការខាតបង់ឥណទានរំពឹងទុកគឺជារយៈពេលកិច្ចសន្យាអតិបរមាដែលធនាគារប្រឈមនឹងហានិភ័យឥណទាន។

ការកំណត់ថាតើហានិភ័យឥណទានបានកើនឡើងជាសារវន្តដែរ ឬទេ

ធនាគារវាយតម្លៃថាតើហានិភ័យឥណទានបានកើនឡើងជាសារវន្ត ឬទេ ចាប់តាំងពីការទទួលស្គាល់លើកដំបូងនៅកាលបរិច្ឆេទរាយការណ៍។ ការកំណត់ពីការកើនឡើងនៃហានិភ័យឥណទានផ្អែកជាសំខាន់លើចរិតលក្ខណៈនៃឧបករណ៍ហិរញ្ញវត្ថុ និងអតិថិជន និងតំបន់ភូមិសាស្ត្រ។

ធនាគារពិចារណាថាការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត បានកើនឡើងជាសារវន្តនៅពេលទ្រព្យសកម្មនោះមានការយឺតយ៉ាវក្នុងការសងមិនតិចជាងរយៈពេល 30 ថ្ងៃ។ ចំនួនថ្ងៃយឺតយ៉ាវក្នុងការសងត្រូវបានកំណត់ដោយរាប់ចាប់តាំងពីកាលបរិច្ឆេទផុតកំណត់ដំបូងបង្អស់ នៅពេលដែលការទូទាត់ទាំងស្រុងនៅមិនទាន់បានទទួលដោយធនាគារនៅឡើយ។ កាលបរិច្ឆេទផុតកំណត់សង ត្រូវបាន

កំណត់ដោយមិនពិចារណាទៅលើរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់អតិថិជននោះ
 ឡើយ។

ប្រសិនបើ មានភស្តុតាងបញ្ជាក់ថាមិនមានការកើនឡើងលើហានិភ័យឥណទានជាសារវន្ត ទាក់ទងនឹង
 ការទទួលស្គាល់លើកដំបូងនោះសំវិធានធននៃការបាត់បង់លើឧបករណ៍ហិរញ្ញវត្ថុនឹងត្រូវវាស់វែងតាម
 ការខាតបង់ឥណទានរំពឹងទុក 12ខែ។

3. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

3.1 ឧបករណ៍ហិរញ្ញវត្ថុ (ត)

និយមន័យនៃការខកខានសង

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខកខានសងនៅពេលដែល៖

- អ្នកខ្ចីមិនមានលទ្ធភាពសងចំពោះកាតព្វកិច្ចឥណទានរបស់ខ្លួនទាំងស្រុង ដោយមិនពឹងផ្អែកទៅ
 លើការលក់ទ្រព្យដាក់ធានាដើម្បីទូទាត់សង (ប្រសិនបើមានទ្រព្យដាក់ធានា) ឬ
- អ្នកខ្ចីមានថ្ងៃដែលហួសការកំណត់សងលើសពី ឬស្មើនឹង 90 ថ្ងៃ សម្រាប់កម្ចីរយៈពេលវែង ឬមាន
 ថ្ងៃដែលហួសកាល កំណត់សងលើសពី ឬស្មើនឹង 31 ថ្ងៃ សម្រាប់កម្ចីរយៈពេលខ្លីទៅលើកាតព្វកិច្ច
 ជាសារវន្តណាមួយចំពោះធនាគារ ឬ
- នៅពេលអ្នកខ្ចីនិងរៀបចំឡើងវិញនូវទ្រព្យសកម្ម ដែលជាលទ្ធផលនៃការក្ស័យធន ដោយសារតែអ
 សមត្ថភាពសងក្នុងកាតព្វកិច្ចឥណទាន។

ការវាស់វែងការខាតបង់ឥណទានរំពឹងទុក

ការខាតបង់ឥណទានរំពឹងទុកគឺជាការប៉ាន់ស្មានប្រូបាប៊ីលីតេមធ្យមនៃការបាត់បង់ឥណទាន។ ការខាត
 បង់ឥណទានរំពឹងទុកត្រូវបានវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពតម្លៃនាការលបរិច្ឆេទរាយការណ៍៖ ជាតម្លៃ
 បច្ចុប្បន្ននៃកង្វះសាច់ប្រាក់ទាំងអស់ (ឧទាហរណ៍៖ គឺភាពខុសគ្នារវាងលំហូរសាច់ប្រាក់ដែលជំពាក់
 ធនាគារស្របតាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលធនាគារ រំពឹងទុកថានឹងទទួលបាន)
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពតម្លៃនាការលបរិច្ឆេទរាយការណ៍៖ ជាភាពខុសគ្នារវាងតម្លៃ
 យោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ដែលរំពឹងទុកនាពេលអនាគត
- កិច្ចសន្យាឥណទានដែលនៅសល់៖ ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ច
 សន្យាដែលជំពាក់ ធនាគារ ប្រសិនបើអ្នកកាន់កាប់កិច្ចសន្យាឥណទានបានដកឥណទានប្រើ និងលំ
 ហូរសាច់ប្រាក់ដែលធនាគារ រំពឹងទុកថានឹងទទួលបាន។

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ

សមាសធាតុសំខាន់ៗ ក្នុងការវាស់វែងលើការខាតបង់ឥណទានរំពឹងទុកគឺបានមកពីអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃឥណទានខូច (“PD”);
- ការខាតបង់ដែលបានកើតមាន (“LGD”) និង
- ទំហំនៃការខាតបង់ពេលឥណទានខូច (“EAD”)

3. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

3.1 ឧបករណ៍ហិរញ្ញវត្ថុ (ត)

ECL សម្រាប់សមតុល្យក្នុងដំណាក់កាលទី 1 ត្រូវបានគណនាដោយផលគុណនៃ PD 12 ខែ ដោយ LGD និង EAD។ ECL ពេញមួយអាយុកាល ត្រូវបានគណនាដោយផលគុណនៃ PD ពេញមួយអាយុកាលដោយ LGD និង EAD។

គំរូស្ថិតិត្រូវបានប្រើប្រាស់ដើម្បីវិភាគទិន្នន័យប្រមូលបាន រួចបង្កើតនូវការប៉ាន់ស្មាន PD ពេញមួយអាយុកាល ដែលនៅសល់ និងថាតើសមតុល្យទាំងនោះរំពឹងថាប្រែប្រួលយ៉ាងណាលើរយៈពេលនោះ។

LGD គឺជាឥរិយាបថនៃភាពអាចបាត់បង់ ប្រសិនបើមានការខកខានសង។ ធនាគារប៉ាន់ស្មានលក្ខខណ្ឌ LGD យោងតាមប្រវត្តិនៃអត្រាការប្រមូលត្រឡប់ ពីអតិថិជនខកខានសង។ គំរូ LGD ត្រូវបានពិចារណាលើចនាសម្ព័ន្ធអាទិភាពនៃការទាមទារសំណងវិស័យដែលអតិថិជនស្ថិតនៅ ចំណាយលើការប្រមូលពីទ្រព្យបញ្ចាំ ដែលជាផ្នែកមួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ សម្រាប់ឥណទាន ដែលការពារដោយទ្រព្យអនុបាតឥណទានរៀបរៀងតម្លៃទ្រព្យបញ្ចាំ (“LTV”) គឺជាលក្ខខណ្ឌមួយក្នុងការកំណត់ LGD។ ការប៉ាន់ស្មាន LGD ត្រូវបានវាស់វែងសម្រាប់វិស័យផ្សេងៗគ្នា ហើយសម្រាប់ឥណទានគេហដ្ឋាន គឺអាស្រ័យលើការប្រែប្រួលតម្លៃអចលនទ្រព្យ។ តម្លៃទាំងនោះនឹងត្រូវបានគណនាដោយអប្បបរមា ដោយផ្អែកលើអត្រាការប្រាក់ប្រសិទ្ធភាព។

EAD តំណាងឱ្យតម្លៃសមតុល្យនៅពេលមានការខកខានសង។ ធនាគារទាញយក EAD ពីសមតុល្យបច្ចុប្បន្នរបស់អតិថិជន និងភាពអាច ប្រែប្រួលលើសមតុល្យបច្ចុប្បន្នពីការបង់សង ដែលអនុញ្ញាតតាមកិច្ចសន្យា និងកើតចេញពីការបង់រំលស់។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺតម្លៃយោងដុលនៅពេលមានការខកខានសង។ សម្រាប់កាតព្វកិច្ចឱ្យខ្ចី EAD គឺសមតុល្យអនាគតដែលអាចដកប្រើប្រាស់តាមកិច្ចសន្យា ដែលត្រូវបានប៉ាន់ស្មានតាមការសង្កេតពីប្រវត្តិ និងការព្យាករណ៍នាពេលខាងមុខ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុខ្លះ EAD ត្រូវបានកំណត់ដោយគំរូនៃសមតុល្យដែលអាចកើតឡើងនៅពេលវេលាផ្សេងគ្នាដោយប្រើបច្ចេកទេសស្ថិតិ។

ដូចការរៀបរាប់ខាងលើ ដោយផ្អែកលើការប្រើប្រាស់ PD 12 ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី១ ធនាគារវាស់វែងការ រំពឹងទុកលើការខាតបង់ឥណទាន ដោយពិចារណាលើហានិភ័យនៃការខូចខាតលើរយៈពេលពេញលេញនៃកិច្ចសន្យា (រួមបញ្ចូលទាំង រយៈពេលពន្យារប្រសិនបើមាន) ដែលមានហានិភ័យលើឥណទានទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ ធនាគារពិចារណាលើរយៈពេលដែលវែងជាងរយៈពេលដែលវែងបំផុត គឺគិតត្រឹមថ្ងៃ ដែលធនាគារមានសិទ្ធិដើម្បីទាមទារការសងត្រឡប់នៃឥណទាន ឬបញ្ចប់កិច្ចសន្យាផ្តល់ឥណទាន ឬការធានា។

3. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

3.1 ឧបករណ៍ហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬកែតម្រូវ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយ ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជននោះការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថា តើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវតែត្រូវបានរៀបចំទទួលស្គាល់ ឬទេ ហើយ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញ មិននាំឱ្យឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះលំហូរសាច់ប្រាក់ដែល រំពឹងទុកថាទុកជាទុកមានពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវ ត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។
- ប្រសិនបើការរៀបចំឡើងវិញ នាំឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរសាច់ប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ននៅពេលដែលឈប់ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ដែលត្រូវបានធ្វើអប្បបរមាពីកាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ទៅកាលបរិច្ឆេទរាយការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន។

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានចេញសារាចរណែនាំលេខ ធ៧-០២១-២៣១៤ ស្តីពីការធ្វើចំណាត់ថ្នាក់ និងការធ្វើសំវិធានធនឥណទានស្តារឡើងវិញ។ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សិក្ខាសាលាមួយរវាងធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ ("BFIs") ត្រូវបានប្រារព្ធឡើងក្រោមសមាគមធនាគារនៅកម្ពុជា និងធនាគារជាតិនៃកម្ពុជា ដើម្បីជួយដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ ក្នុងការអនុវត្តសារាចររបស់ពួកគេ និងដើម្បីពិភាក្សាអំពីបញ្ហាជាក់ស្តែងពាក់ព័ន្ធផ្សេងទៀត។ បន្ទាប់ពីសិក្ខាសាលានេះ ធនាគារជាតិនៃកម្ពុជាបានជូនដំណឹងដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ តាមរយៈលិខិតលេខ ធ៧-០២២-១៦៧។ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្តីពីការពន្យារពេលនៃការបញ្ជូនរបាយការណ៍ ប្រចាំខែរហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ និងការផ្លាស់ប្តូរទិន្នន័យហិរញ្ញវត្ថុដែលត្រូវប្រើនៅ ខែមករា ឆ្នាំ២០២២ ក្នុងចំណោមផ្សេងទៀត។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពតម្លៃ

នៅកាលបរិច្ឆេទនៃរបាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមថ្លៃដើមបានរំលស់ និងបំណុលទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានកត់ត្រាតាម FVOCI មានឱនភាពឥណទាន (សំដៅដល់ "កម្រិតទី ៣")។ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពតម្លៃ នៅពេល

ព្រឹត្តិការណ៍មួយឬច្រើន មានផលប៉ះពាល់យ៉ាងខ្លាំងលើលំហូរសាច់ប្រាក់នាពេលអនាគតរបស់ទ្រព្យសកម្ម ហិរញ្ញវត្ថុបានកើតឡើង។

3. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

3.1 ឧបករណ៍ហិរញ្ញវត្ថុ (ត)

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពតម្លៃ រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានសង ឬហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃការផ្តល់ឥណទានដល់អតិថិជន ដែលធនាគារមិនយល់ព្រម
- អតិថិជនទំនងនឹងក្ស័យធន ឬត្រូវរៀបចំហិរញ្ញវត្ថុឡើងវិញជាថ្មី
- ការបាត់បង់ទីផ្សារសកម្មសម្រាប់មូលបត្រដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែភាពមិនប្រក្រតីនៅក្នុងលក្ខខណ្ឌរបស់អតិថិជន ត្រូវបានចាត់ទុកជាឥណទាន មានឱនភាពតម្លៃ លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានការចង្អុលបង្ហាញផ្សេងទៀតដែលនាំឱ្យមានឱនភាពតម្លៃ។ បន្ថែមលើនេះ ឥណទានដែលហួសកាលកំណត់សង 90 ថ្ងៃ ឬលើសពីនេះ ត្រូវបានចាត់ទុកជាឥណទានមានឱនភាពតម្លៃ ទោះ បីជានិយមន័យនៃការហួសកាលកំណត់សងដែលច្បាប់ បានកំណត់ផ្សេងគ្នាក៏ដោយ។

ការបង្ហាញសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធនការខាតបង់ឥណទានរំពឹងទុក ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើមដោយធ្វើការកាត់កងពីតម្លៃយោងដុលនៃទ្រព្យសកម្ម។

ការលុបចោល

ទ្រព្យសកម្មហិរញ្ញវត្ថុ

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនត្រូវបានលុបចេញពីបញ្ជី (មួយផ្នែក ឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថាអាចប្រមូល បានមកវិញនូវ ទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង។ ករណីនេះមានជាទូទៅ នៅពេលធនាគារកំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែលអាចបង្កើតបាននូវលំ

ហូរសាច់ប្រាក់គ្រប់គ្រាន់ ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី។ ការវាយតម្លៃនេះ ត្រូវធ្វើឡើងតាមកម្រិតទ្រព្យសកម្មនីមួយៗ។

ទឹកប្រាក់ប្រមូលបានមកវិញលើចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលទៅក្នុង “ការខាតបង់ពីឱនភាពតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ ចំណេញ ឬ ខាត និងលទ្ធផលលម្អិតផ្សេងៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជីនៅតែតម្រូវឱ្យមានសកម្មភាពទាមទារសងមកវិញ ដើម្បីអនុលោមតាមនីតិវិធីរបស់ធនាគារក្នុងការប្រមូលទឹកប្រាក់ដែលនៅជំពាក់។

3. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

3.2 សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណងនៃការបង្ហាញ ក្នុងរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន សាច់ប្រាក់នៅក្នុងដៃ សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុនិងសមតុល្យនៅធនាគារជាតិនៃកម្ពុជា និងការវិនិយោគរយៈពេលខ្លីមានសន្ទនីយភាពខ្ពស់ ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ និងត្រូវបានទិញក្នុងកំឡុងពេល បីខែនៃកាលកំណត់។

3.3 ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗត្រូវបានកត់ត្រាតាមតម្លៃដើម ដកឱនភាពតម្លៃ ប្រសិនបើមាន។

3.4 ប្រាក់តម្កល់តាមបទប្បញ្ញត្តិ

ប្រាក់តម្កល់តាមបទប្បញ្ញត្តិ តំណាងឱ្យទុនបម្រុងកាតព្វកិច្ច និងសាច់ប្រាក់ ដែលត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ស្របតាមបទប្បញ្ញត្តិស្តីពីស្ថាប័នធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា

("LBFI") និងមិនត្រូវបានប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារ ដូច្នេះវាមិនត្រូវបានចាត់ទុកជាចំណែកនៃ សាច់ប្រាក់ និងសាច់ប្រាក់សមមូល សម្រាប់គោលបំណងក្នុងរបាយការណ៍លំហូរសាច់ប្រាក់នោះទេ។

3.5 ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលរួមមានថ្លៃដើមអាជ្ញាប័ណ្ណកុំព្យូទ័រដែលបានទិញ និងថ្លៃដើមពាក់ព័ន្ធផ្សេងទៀត ត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គរ និងការខាតបង់លើឱនភាពតម្លៃបង្គរ ប្រសិនបើមាន។ អាជ្ញាប័ណ្ណកុំព្យូទ័រដែលបានទិញត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើម ដែលបានកើតឡើងក្នុងការ

ទិញកម្មវិធីកុំព្យូទ័រជាក់លាក់នោះមកប្រើប្រាស់។

ទ្រព្យសកម្មអរូបីត្រូវបានធ្វើការរំលស់លើអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់វារយៈពេល 10ឆ្នាំ ដោយប្រើប្រាស់វិធីសាស្ត្ររំលស់ថេរ។

ថ្លៃដើមពាក់ព័ន្ធនឹងការបង្កើត ឬថែទាំកម្មវិធីកុំព្យូទ័រសូហ្វវែរ ត្រូវបានទទួលស្គាល់ជាចំណាយ ក្នុងរបាយការណ៍ចំណេញ ឬខាត នៅពេលកើតឡើង។

3.6 ទ្រព្យសម្បត្តិ និងបរិក្ខារ

គ្រប់សមាសធាតុរបស់ទ្រព្យ និងបរិក្ខារត្រូវបានទទួលស្គាល់ដំបូង តាមតម្លៃដើម និងបន្ទាប់មកតាម តម្លៃដើម ដករំលស់បង្គរ និងឱនភាពតម្លៃបង្គរ។ ថ្លៃដើមរបស់ទ្រព្យសម្បត្តិ និងបរិក្ខារដែលត្រូវបានទទួលស្គាល់ដំបូងរួមបញ្ចូលទាំងតម្លៃទិញចូលនៃទ្រព្យសម្បត្តិ និងថ្លៃដើមពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការនាំយកទ្រព្យសកម្មទៅកាន់ទីតាំង និងលក្ខខណ្ឌសមស្របក្នុងការធ្វើប្រតិបត្តិការអាជីវកម្មតាមការកំណត់របស់គណៈគ្រប់គ្រង។

3. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

3.6 ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

ទ្រព្យសកម្មមិនទាន់បញ្ចប់ការសាងសង់ ដែលរួមបញ្ចូលទៅក្នុងទ្រព្យសម្បត្តិ និងបរិក្ខារ មិនត្រូវបានធ្វើរំលស់ឡើយ ព្រោះទ្រព្យសកម្មទាំងនេះ មិនទាន់អាចប្រើប្រាស់បាន។

ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានធ្វើការរំលស់តាមវិធីសាស្ត្ររំលស់ថេរ ដោយធ្វើការបែងចែកតាមតម្លៃដែលអាចរំលស់បានលើអាយុកាលប្រើប្រាស់ប៉ាន់ស្មានដែលនៅសល់ ដូចខាងក្រោម៖

	អាយុកាលប្រើប្រាស់ (ឆ្នាំ)
ការកែលម្អទ្រព្យជួល	20 ឆ្នាំ
ម៉ាស៊ីនដំណើរការស្វ័យប្រវត្តិ	8 ឆ្នាំ
យានយន្ត	4 ឆ្នាំ
បរិក្ខារការិយាល័យ និងបរិក្ខារបំពាក់	4 ឆ្នាំ
កុំព្យូទ័រ និងបរិក្ខារព័ត៌មានវិទ្យា	4 ឆ្នាំ

តម្លៃដែលនៅសល់ អាយុកាលប្រើប្រាស់ និងវិធីសាស្ត្ររំលស់ទ្រព្យ និងបរិក្ខារ ត្រូវបានត្រួតពិនិត្យឡើងវិញ និងធ្វើនិយ័តកម្មតាមការសម្របសម្រួល នៅរៀងរាល់ចុងកាលបរិច្ឆេទរបាយការណ៍នីមួយៗ។ ផលប៉ះពាល់នៃការកែតម្រូវ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាតនៅពេលការផ្លាស់ប្តូរបានកើតមានឡើង។

3.7 ឱនភាពតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មដែលបានរំលស់ត្រូវបានកំណត់ឡើងវិញ នៅចុងបញ្ចប់នៃកាលបរិច្ឆេទរបាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានការចង្អុលបង្ហាញពីឱនភាពតម្លៃដែរ ឬទេ។ ប្រសិនបើមានការ ចង្អុលបង្ហាញបែបនេះ ទ្រព្យសកម្មត្រូវបានធ្វើឱនភាពតម្លៃ និងតម្លៃយោងនៃទ្រព្យសកម្ម (ឬអង្គភាពបង្កើតសាច់ប្រាក់ “CGU” ដែលទ្រព្យសកម្មត្រូវបានបែងចែក) ត្រូវបានធ្វើតេស្តឱនភាពតម្លៃ។

ការខាតបង់លើឱនភាពតម្លៃនឹងត្រូវបានទទួលស្គាល់ ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្ម ធំជាងតម្លៃដែលអាចទទួលបានមកវិញបាន។ តម្លៃដែលអាចទទួលបានមកវិញបានគឺជាតម្លៃសមស្របដកតម្លៃដែលត្រូវលក់ និងតម្លៃដែលត្រូវប្រើប្រាស់របស់ទ្រព្យសកម្ម (ឬ“CGU”)។ សម្រាប់គោលបំណងនៃការវាយតម្លៃឱនភាពតម្លៃ ទ្រព្យសកម្ម ត្រូវបានបែងចែកជាក្រុមតូចៗបំផុត ដើម្បីកំណត់ពីលំហូរសាច់ប្រាក់របស់វានីមួយៗ។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ ដែលមានឱនភាពត្រូវតម្លៃបានត្រួតពិនិត្យសម្រាប់ការកត់ត្រាបញ្ជាក់ដែលអាចមាននៅការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ។

3. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

3.8 ដើមទុន

ភាគហ៊ុនធម្មតាគឺជាឧបករណ៍មូលបត្រកម្មសិទ្ធិ។ ឧបករណ៍មូលបត្រកម្មសិទ្ធិ គឺជាកិច្ចសន្យាមួយដែលបង្ហាញពីភស្តុតាងតម្លៃសេសសល់លើទ្រព្យសកម្មរបស់ធនាគារ បន្ទាប់ពីកាត់កងបំណុលទាំងអស់។ ភាគហ៊ុនធម្មតាត្រូវបានគេកត់ត្រាពេលដែលសាច់ប្រាក់ទទួលបាន ដោយដកចំណាយប្រតិបត្តិការកើតឡើងដោយផ្ទាល់។ ភាគលាភលើភាគហ៊ុនធម្មតាត្រូវបានទទួលស្គាល់នៅក្នុងមូលធនក្នុងត្រីមាសដែលបានប្រកាស។

3.9 ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតឡើងសម្រាប់ភាពខុសគ្នានៃសំវិធានធនរវាង ឱនភាពតម្លៃ នៃឥណទានដោយអនុលោមតាម ស.រ.ទ.ហ.អ.ក និងសំវិធានធនតាមបទប្បញ្ញត្តិ ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ៨៧-០១៧-៣៤៤ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសាវ័ចរណែនាំលេខ ៨៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី ចំណាត់ថ្នាក់ហានិភ័យឥណទាននិងសំវិធានធនលើឱនភាពតម្លៃសម្រាប់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុ។

យោងតាមប្រកាសនេះ ធនាគារគួរធ្វើការប្រៀបធៀបសំវិធានធនដែលបានគណនាដោយអនុលោមតាមតម្រូវការខាងលើ និង ការកត់ត្រារបស់ធនាគារស្របតាម ស.រ.ទ.ហ.អ.ក៖

- ក. ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ទាបជាងសំវិធានធនដែលគណនាតាម ស.រ.ទ.ហ.អ.កធនាគារធ្វើការកត់ត្រាសំវិធានធនដែលគណនាតាម ស.រ.ទ.ហ.អ.ក និង
- ខ. ក្នុងករណីសំវិធានធនតាមបទប្បញ្ញត្តិ ខ្ពស់ជាងសំវិធានធនដែលគណនាតាម ស.រ.ទ.ហ.អ.ក ធនាគារធ្វើការកត់ត្រាសំវិធានធនដែលគណនាតាម ស.រ.ទ.ហ.អ.ក ហើយផ្ទេរតម្លៃដែលខុសគ្នា ពីចំណេញរក្សាទុកឬ ខាតបង់ ទៅទុនបម្រុងតាមបទប្បញ្ញត្តិ នៅក្នុងគណនីមូលធនរបស់ម្ចាស់ធនាគារនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ទុនបម្រុងតាមបទប្បញ្ញត្តិមិនត្រូវបានបញ្ចូលក្នុងការគណនាមូលធនផ្ទាល់សុទ្ធរបស់ធនាគារឡើយ។

3.10 ចំណូលការប្រាក់សុទ្ធ

ចំណូល និងចំណាយការប្រាក់ទាក់ទងនឹងឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមរំលស់ត្រូវបានទទួលស្គាល់នៅក្នុងគណនីចំណេញ ឬខាតបង់ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព (EIR)។ EIR គឺជាអត្រាដែលធានានូវការបញ្ចុះតម្លៃនៃលំហូរសាច់ប្រាក់នាពេលអនាគត ដែលបានប៉ាន់ស្មានតាមរយៈអាយុកាលរំពឹងទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ ការវាស់វែង EIR គួរតែរួមបញ្ចូលថ្លៃសាវា

ធនាគារ កម្ពុជា អេស៊ី ចំការត់
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

និងកម្រៃជើងសារទាំងអស់ដែលទទួលបាន ឬចំណាយប្រសិនបើចំនួនច្រើនដែលជាផ្នែកសំខាន់នៃ
EIR នៃកិច្ចសន្យានិងថ្លៃដើមប្រតិបត្តិការ។

3. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

3.10 ចំណូលការប្រាក់សុទ្ធ (ត)

ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់ប្រសិទ្ធភាព ទៅនឹងតម្លៃយោងដុលនៃ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនឱនភាពនៃតម្លៃ (ឧទាហរណ៍៖ លើថ្លៃដើមរំលស់នៃទ្រព្យសកម្ម ហិរញ្ញវត្ថុមុនពេលធ្វើការ

កែសម្រួលលើការខាតបង់ឥណទានរំពឹងទុក) លើកលែងតែ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពតម្លៃឥណទាន ឬបានទិញ (“POCI”) ដែល EIR កែតម្រូវ ឥណទានត្រូវបានអនុវត្តចំពោះការរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជា POCI ប៉ុន្តែក្រោយមកមានឱនភាពតម្លៃ (ឬដំណាក់កាលទី 3) ដែលចំណូលការប្រាក់ត្រូវ បានគណនាដោយអនុវត្ត EIR ចំពោះការរំលស់របស់ពួកគេ (ឧទាហរណ៍៖ តម្លៃយោងដុលជាការបាត់បង់ឥណទានរំពឹងទុក)។

ចំណាយការប្រាក់ ត្រូវបានទទួលស្គាល់ដោយអនុវត្តអត្រាការប្រាក់ ប្រសិទ្ធភាពទៅនឹងតម្លៃយោងដុល នៃបំណុលហិរញ្ញវត្ថុ។

3.11 សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមាន កាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុត ទៅ ហើយវាមានលទ្ធភាពដែលតម្រូវឱ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវ កាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយការ ធ្វើអប្បហារលើលំហូរសាច់ប្រាក់ ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មាននៃតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ ចំពោះបំណុលទាំងនោះ។ អប្បហារដែលនៅសល់ត្រូវបានទទួលស្គាល់ជាចំណាយហិរញ្ញប្បទាន។

3.12 កិច្ចសន្យាឥណទានផ្សេងៗ

នៅក្នុងដំណើរការអាជីវកម្មធម្មតា ធនាគារបានចុះកិច្ចសន្យាឥណទានផ្សេងៗរួមមានកិច្ចសន្យាឥណ ទាន លិខិតឥណទាន និងការធានា។ គោលការណ៍គណនេយ្យនិងសំវិធានធនតាមបទប្បញ្ញត្តិត្រូវបាន អនុវត្តតាមប្រកាសលេខ ធ៧-០១៧-៣៤៤ របស់ធនាគារជាតិនៃកម្ពុជា និងសារាចរលេខ ធ៧-០១៨-០០១ នៃ កំណត់សម្គាល់ 3.9 ខាងលើ។

4. ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ គណនេយ្យសំខាន់ៗ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាម ស.វ.ទ.ហ.អ.ក តម្រូវឱ្យប្រើការប៉ាន់ស្មាន និងការសន្មត គណនេយ្យជាក់លាក់មួយចំនួន ដែលជះឥទ្ធិពលដល់ចំនួនទឹកប្រាក់ដែលត្រូវបានរាយការណ៍នៃទ្រព្យ សកម្ម និងបំណុល និងការបង្ហាញពីទ្រព្យសកម្ម និងបំណុលយថាហេតុនាកាលបរិច្ឆេទនៃរបាយការណ៍ ហិរញ្ញវត្ថុ និងទឹកប្រាក់ដែលត្រូវបានរាយការណ៍នៃចំណូល និងចំណាយក្នុងការិយបរិច្ឆេទរាយការណ៍។ ក្រុមប្រឹក្សាភិបាលក៏ត្រូវធ្វើការវិនិច្ឆ័យក្នុងការអនុវត្តគោលការណ៍ គណនេយ្យនេះផងដែរ។ ទោះបីជាការ ប៉ាន់ស្មាន និងការវិនិច្ឆ័យដោយផ្អែកលើចំណេះដឹង និងព្រឹត្តិការណ៍នាពេលបច្ចុប្បន្នរបស់ក្រុមប្រឹក្សាភិបាល ក៏ដោយ ក៏លទ្ធផលជាក់ស្តែងអាចនឹងមានខុសគ្នា។

ផ្នែកសំខាន់នៃការប៉ាន់ស្មាន ភាពមិនច្បាស់លាស់ និងការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្តតាមគោលការណ៍ គណនេយ្យដែលមានផលប៉ះពាល់ជាសារវន្តក្នុងការកំណត់ចំនួន ដែលបានទទួលស្គាល់ក្នុងរបាយការណ៍ ហិរញ្ញវត្ថុមានដូចខាងក្រោម៖

(ក) ការវាស់វែងពន្ធលើប្រាក់ចំណូល

ការវិនិច្ឆ័យសំខាន់គឺចាំបាច់ក្នុងការកំណត់ការប៉ាន់ស្មានពន្ធក្នុងគ្រា និងពន្ធពន្យារព្រោះបំណុលពន្ធចុង ក្រោយសម្រាប់ធនាគារ មិនមានភាពច្បាស់លាស់។ នៅពេលដែលលទ្ធផលចុងក្រោយនៃពន្ធដែលត្រូវ បានកំណត់ដោយអាជ្ញាធរពន្ធដារ ទឹកប្រាក់បង់ពន្ធនេះអាចខុសគ្នាពីការប៉ាន់ស្មានដំបូងនៃប្រាក់ពន្ធ ដែលត្រូវបង់។ ចំនួនដែលខុសគ្នានោះអាចមានផលប៉ះពាល់លើពន្ធក្នុងគ្រានិងពន្ធពន្យារ និងពន្ធមិន ផ្ទាល់ក្នុងគ្រាដែលបានកំណត់។ ធនាគារ នឹងធ្វើនិយ័តកម្មពន្ធក្នុងគ្រា ឬពន្ធពន្យារដែលពាក់ព័ន្ធនឹងឆ្នាំ មុនក្នុងគ្រាបច្ចុប្បន្នលើភាពខុសគ្នាទាំងនោះ។

ចំណាយពន្ធលើប្រាក់ចំណូលរបស់ធនាគារ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ 16 នៃរបាយការណ៍ ហិរញ្ញវត្ថុ។

(ខ) ការខាតបង់ឥណទានរំពឹងទុកលើទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមរំលស់

ការខាតបង់ឥណទានរំពឹងទុក សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមថ្លៃដើមរំលស់តម្រូវ ឱ្យមានការប្រើប្រាស់គំរូស្មុគស្មាញនិងការសន្មតសំខាន់ៗអំពីស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត និង លក្ខណៈឥណទាន (ឧទាហរណ៍៖ លទ្ធភាពអតិថិជននៃការខកខានបង់និងការខាតបង់ជាលទ្ធផល)។

ការវិនិច្ឆ័យសំខាន់មួយចំនួន ក៏ត្រូវបានតម្រូវនៅក្នុងការអនុវត្តតម្រូវការគណនេយ្យសម្រាប់ការវាស់វែង ECL ផងដែរ ដូចជា៖

- ការកំណត់លក្ខណៈវិនិច្ឆ័យចំពោះកំណើនហានិភ័យឥណទានជាសារវន្ត
- ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការវាស់វែង ECL

ធនាគារ កម្ពុជា អេស៊ី បំភាន់
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

- ការបង្កើតចំនួនសេណារីយ៉ូ និងការថ្លឹងពាក់ព័ន្ធសម្រាប់ពេលអនាគត ចំពោះប្រភេទនៃផលិតផល/ទីផ្សារនីមួយៗ និង ECL ដែលពាក់ព័ន្ធ
- ការបង្កើតក្រុមទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈស្រដៀងគ្នា ក្នុងគោលបំណងដើម្បីវាស់វែង ECL ។

ផលប៉ះពាល់ទៅលើសំវិធានធនទៅលើឥណទានរបស់ធនាគារផ្តល់ដល់អតិថិជន ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ៨។

5. សាច់ប្រាក់ក្នុងដៃ

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដុល្លារអាមេរិក	53,046,417	216,694,613	71,415,748	294,018,635
ប្រាក់រៀល	577,057	2,357,278	555,993	2,289,023
ផ្សេងៗ	268,708	1,097,672	150,932	621,387
	<u>53,892,182</u>	<u>220,149,563</u>	<u>72,122,673</u>	<u>296,929,045</u>

6. សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក (រួមបានចាត់ថ្នាក់ឡើងវិញកំណត់សម្គាល់ 33)	ពាន់រៀល
ក្នុងព្រះរាជាណាចក្រកម្ពុជា៖				
បញ្ញើមានកាលកំណត់	36,422,853	148,787,355	26,274,395	108,171,684
គណនីចរន្ត	12,901,058	52,700,822	1,244,344	5,122,964
គណនីសន្សំ	241,017	984,554	227,673	937,331
	<u>49,564,928</u>	<u>202,472,731</u>	<u>27,746,412</u>	<u>114,231,979</u>
ក្រៅព្រះរាជាណាចក្រកម្ពុជា៖				
គណនីចរន្ត	1,543,040	6,303,319	2,439,283	10,042,528
សមតុល្យដុលនៅស្ថាប័នហិរញ្ញវត្ថុ	<u>51,107,968</u>	<u>208,776,050</u>	<u>30,185,695</u>	<u>124,274,507</u>
បូក៖ បង្គរការប្រាក់ដែលត្រូវទទួលបាន សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុវាស់វែង តាមតម្លៃដើមរំលស់	<u>787,660</u>	<u>3,217,591</u>	<u>907,078</u>	<u>3,734,440</u>
	<u>51,895,628</u>	<u>211,993,641</u>	<u>31,092,773</u>	<u>128,008,947</u>
ដក៖ សំវិធានធនសម្រាប់ការខាតបង់ ឱនភាពតម្លៃ	<u>(2,130)</u>	<u>(8,702)</u>	<u>(1,013)</u>	<u>(4,171)</u>
	<u>51,893,498</u>	<u>211,984,939</u>	<u>31,091,760</u>	<u>128,004,776</u>

ធនាគារ កម្ពុជា អេស៊ី បំភាន់
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

6. សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ (ត)

បម្រែបម្រួលនៃសំវិធានធនសម្រាប់ការខាតបង់ឱនភាពតម្លៃមានដូចខាងក្រោម៖

	ECL រយៈពេល 12 ខែ (ដំណាក់កាលទី១)	
	ដុល្លារអាមេរិក	ពាន់រៀល
ក្នុងព្រះរាជាណាចក្រកម្ពុជា៖		
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	(2,725)	(11,102)
ការវាស់វែងឡើងវិញនៃសំវិធានធនសុទ្ធ (កំណត់សម្គាល់ 26)	1,712	6,997
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(66)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២/ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	(1,013)	(4,171)
ការវាស់វែងឡើងវិញនៃសំវិធានធនសុទ្ធ (កំណត់សម្គាល់ 26)	(1,117)	(4,590)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	59
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	(2,130)	(8,702)

សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុត្រូវបានវិភាគដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក. តាមកាលកំណត់៖				
ក្នុងកំឡុងពេល 1ខែ	26,685,115	109,008,695	8,911,300	36,687,822
លើសពី 1ខែទៅ 3ខែ	2,060,000	8,415,101	11,349,119	46,724,323
លើសពី 3ខែទៅ 12ខែ	22,362,853	91,352,254	9,925,276	40,862,362
	51,107,968	208,776,050	30,185,695	124,274,507
ខ. តាមរូបិយប័ណ្ណ៖				
ប្រាក់ដុល្លារអាមេរិក	47,824,683	195,363,830	29,395,869	121,022,793
ប្រាក់រៀល	3,065,160	12,521,179	245,918	1,012,444
ផ្សេងៗ	218,125	891,041	543,908	2,239,270
	51,107,968	208,776,050	30,185,695	124,274,507
គ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖				
គណនីសន្សំ	0% to 1%		0% to 1%	
បញ្ញើមានកាលកំណត់	1.5% to 8%		1.5% to 6.35%	

ធនាគារ កម្ពុជា អេស៊ី បំភាន់
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

7. សមតុល្យនៅធនាគារជាតិនៃកម្ពុជា (“NBC”)

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត	5,406,591	22,085,924	4,890,516	20,134,254
មូលបត្រអាចជួញដូរបាន (“NCD”)	1,073,439	4,384,998	-	-
បង្គរការប្រាក់ដែលត្រូវទទួលបាន	952	3,889	-	-
	<u>6,480,982</u>	<u>26,474,811</u>	<u>4,890,516</u>	<u>20,134,254</u>

នៅក្នុងអំឡុងការិយបរិច្ឆេទ ធនាគារបានដាក់មូលបត្រអាចជួញដូរបាន ដែលមានទឹកប្រាក់ចំនួន 1,073,439 ដុល្លារអាមេរិក ជាមួយធនាគារជាតិនៃកម្ពុជា ជាទ្រព្យបញ្ចាំសម្រាប់ ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (“LPCO”)។ មូលបត្រអាចជួញដូរបានមានកាលកំណត់រយៈពេល ៣ខែ និងទទួលបានការប្រាក់ក្នុងអត្រាចាប់ពី 0.52% ទៅ 1.33% ក្នុងមួយឆ្នាំ។

8. ឥណទានផ្តល់ដល់អតិថិជន

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ដំណាក់កាលទី 1	77,797,978	317,804,740	76,307,567	314,158,253
ដំណាក់កាលទី 2	2,262,936	9,244,094	696,107	2,865,873
ដំណាក់កាលទី 3	3,724,475	15,214,480	1,759,675	7,244,582
ឥណទានដុល្តូរដល់អតិថិជន	<u>83,785,389</u>	<u>342,263,314</u>	<u>78,763,349</u>	<u>324,268,708</u>
បូក: បង្គរការប្រាក់ដែលត្រូវទទួលបាន	580,494	2,371,318	547,553	2,254,276
ឥណទានផ្តល់ដល់អតិថិជនវាស់វែងតាមថ្លៃដើមរំលស់	<u>84,365,883</u>	<u>344,634,632</u>	<u>79,310,902</u>	<u>326,522,984</u>
ដក: សំវិធានធនសម្រាប់ការខាតបង់ឱនភាពតម្លៃ	(2,691,392)	(10,994,336)	(2,065,654)	(8,504,298)
ឥណទានផ្តល់ដល់អតិថិជនសុទ្ធ	<u>81,674,491</u>	<u>333,640,296</u>	<u>77,245,248</u>	<u>318,018,686</u>

ការផ្ទៀងផ្ទាត់បង្គរការប្រាក់ដែលត្រូវទទួលទទួលបាន៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា	547,553	2,254,276	549,963	2,240,549
បូក: ចំណូលការប្រាក់ (កំណត់សម្គាល់ 20)	7,295,931	29,986,276	6,601,213	26,979,158
ដក: ការប្រាក់ដែលទទួលបាន	(7,262,990)	(29,850,889)	(6,603,623)	(26,989,007)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(18,345)	-	23,576
នាថ្ងៃទី៣១ ខែធ្នូ	<u>580,494</u>	<u>2,371,318</u>	<u>547,553</u>	<u>2,254,276</u>

ធនាគារ កម្ពុជា អេស៊ី បំភាគ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

8. ឥណទានផ្តល់ដល់អតិថិជន (ត)

បម្រែបម្រួលនៃសិទ្ធិធនសម្រាប់ការខាតខ្វិនភាពតម្លៃនៃឥណទានផ្តល់ដល់អតិថិជនមានដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី១ ខែមករា	2,065,654	8,504,298	1,935,465	7,885,084
សិទ្ធិធនប្រចាំឆ្នាំ (កំណត់សម្គាល់ 26)	625,738	2,571,784	130,189	532,082
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(81,746)	-	87,132
នៅថ្ងៃទី៣១ ខែធ្នូ	2,691,392	10,994,336	2,065,654	8,504,298

ឥណទានដុល្លារផ្តល់ដល់អតិថិជនត្រូវបានវិភាគដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក. តាមសម្ព័ន្ធភាព៖				
អតិថិជនខាងក្រៅ	83,014,732	339,115,180	78,232,379	322,082,704
ឥណទានបុគ្គលិក	770,657	3,148,134	530,970	2,186,004
	83,785,389	342,263,314	78,763,349	324,268,708
ខ. តាមកាលកំណត់៖				
1 ទៅ 3 ខែ	16,786,399	68,572,440	14,419,836	59,366,465
3 ទៅ 6 ខែ	3,315,481	13,543,740	1,822,920	7,504,962
6 ទៅ 12 ខែ	20,324,116	83,024,014	9,456,336	38,931,735
1 ទៅ 3 ឆ្នាំ	14,410,153	58,865,475	17,536,528	72,197,886
3 ទៅ 5 ឆ្នាំ	2,796,560	11,423,948	4,385,089	18,053,411
លើសពី 5 ឆ្នាំ	26,152,680	106,833,697	31,142,640	128,214,249
	83,785,389	342,263,314	78,763,349	324,268,708
គ. តាមស្ថានភាពឥណទាន៖				
ដំណើរការធម្មតា	76,260,833	311,525,503	75,768,970	311,940,849
ក្រោមដំណើរការ	2,306,099	9,420,414	497,366	2,047,656
មិនដំណើរការ	5,218,457	21,317,397	2,497,013	10,280,203
	83,785,389	342,263,314	78,763,349	324,268,708

	2023		2022	
	ដុល្លារអាមេរិក	ភាគរយ	ដុល្លារអាមេរិក	ភាគរយ
ឃ. តាមឥណទានមានការធានា				
មានការធានា	83,525,442	99.69	78,756,622	99.99
មិនមានការធានា	259,947	0.31	6,727	0.01
	83,785,389	100	78,763,349	100

ឥណទានមានការធានា ត្រូវបានទ្រព្យបញ្ចាំដោយទ្រព្យសម្បត្តិពិត ដូចជាដី អគារដែលមានប្លង់រឹង ឬប្លង់ទុន។ ប្លង់ទុនមិនត្រូវបានចេញដោយក្រសួងដែនដីនោះទេ។

សម្រាប់ការវិភាគបន្ថែមពីឥណទានផ្តល់ដល់អតិថិជន សូមមើលកំណត់សម្គាល់ 29 (ខ)។

ធនាគារ កម្ពុជា អេស៊ី បំភាន់
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

9. ការវិនិយោគ

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	1,800,000	7,353,000	1,800,000	7,410,600
ការវិនិយោគក្នុងមូលបត្រកម្ពុជា	25,588	104,527	25,588	105,346
	1,825,588	7,457,527	1,825,588	7,515,946

ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធនេះគឺតំណាងឱ្យ 100% នៃការវិនិយោគមូលធននៅក្នុងក្រុមហ៊ុន ខេប ស៊ីឃ្យូរីធី លីមីតធីត ដែលសកម្មភាពអាជីវកម្មចម្បង របស់ក្រុមហ៊ុនគឺទាក់ទងទៅនឹងអាជីវកម្មឈ្នួលរ៉ែដែកសារមូលបត្រ។ ក្រុមហ៊ុន ខេប ស៊ីឃ្យូរីធី លីមីតធីត គឺជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ទទួលបានអាជ្ញាប័ណ្ណនិយ័តកម្មមូលបត្រនៃកម្ពុជា។

ការវិនិយោគក្នុងមូលបត្រកម្ពុជានេះគឺតំណាងឱ្យ 1% នៃ ការវិនិយោគមូលធននៅក្នុងក្រុមហ៊ុន ក្រេឌីតប្រូ (ខេមបូឌា) ខូអិលធីឌី ដើម្បីបង្កើតការិយាល័យឥណទានឯកជននៅកម្ពុជា។ ធនាគារចាត់ទុកការវិនិយោគនេះតាមមូលបត្រភាគហ៊ុនដោយតម្លៃសមស្របតាមលទ្ធផលលម្អិតផ្សេងៗ។

10. ទ្រព្យសកម្មផ្សេងៗ

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក (ផ្តល់បានចាត់ថ្នាក់ឡើងវិញកំណត់សម្គាល់ 33)	ពាន់រៀល
គណនីកាត់ឥណទានត្រូវទទួល	1,396,823	5,706,022	674,058	2,775,097
បុរេប្រទានទូទាត់	1,096,254	4,478,198	712,894	2,934,985
ប្រាក់តម្កល់សម្រាប់ការជួល	388,520	1,587,104	390,820	1,609,006
ចំណាយបង់មុន	370,372	1,512,970	261,360	1,076,019
វេស្ទីនយូញៀន	252,079	1,029,743	149,946	617,328
គណនីត្រូវទទួលផ្សេងៗ	302,307	1,234,923	126,707	521,652
	3,806,355	15,548,960	2,315,785	9,534,087

11. ប្រាក់តម្កល់តាមបណ្ណាគី

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បម្រុងកាតព្វកិច្ចជាប្រាក់ដុល្លារអាមេរិក	11,000,000	44,935,000	9,253,400	38,096,247
ប្រាក់តម្កល់ធានាដើមទុន	7,500,000	30,637,500	7,500,000	30,877,500
ប្រាក់បម្រុងកាតព្វកិច្ចជាប្រាក់រៀល	50,673	206,999	50,279	206,999
បង្គរការប្រាក់ដែលត្រូវទទួលបាន	50,285	205,414	-	-
	18,600,958	75,984,913	16,803,679	69,180,746

11. ប្រាក់តម្កល់តាមបទប្បញ្ញត្តិ (ត)

ប្រាក់បម្រុងកាតព្វកិច្ច ត្រូវបានតម្រូវដោយ NBC យោងតាមប្រកាស លេខ ធ៧-០២៣-០០៥ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ដែលធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា ត្រូវរក្សាប្រាក់បម្រុងកាតព្វកិច្ច តាមកាលបរិច្ឆេទ និងអត្រា ដូចខាងក្រោម៖

- ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ប្រាក់បម្រុងកាតព្វកិច្ចជាប្រភេទបណ្តុំបរទេសត្រូវរក្សាតាមអត្រា ៩%។
- ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ ប្រាក់បម្រុងកាតព្វកិច្ចជាប្រភេទបណ្តុំបរទេសត្រូវរក្សាតាមអត្រា ១២.៥%។
- គ្រប់ស្ថាប័នហិរញ្ញវត្ថុ ត្រូវរក្សាប្រាក់បម្រុងកាតព្វកិច្ចជាប្រភេទបណ្តុំជាតិតាមអត្រា ៧%។

ទោះបីជាយ៉ាងណា យោងតាមលិខិតលេខ ធ៧-០២៣-២៦២១ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ចែងថា ប្រាក់បម្រុងកាតព្វកិច្ចជាប្រភេទបណ្តុំបរទេសត្រូវប្តូរមកនៅត្រឹមអត្រា ៧% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ កន្លងមកប្រាក់បម្រុងកាតព្វកិច្ច ត្រូវបានតម្រូវដោយធនាគារជាតិនៃកម្ពុជា យោងតាមប្រកាស លេខ ធ៧-០២០-២៣០ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ដែនធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ត្រូវរក្សាប្រាក់បម្រុងកាតព្វកិច្ច តាមអត្រា ៧% សម្រាប់រូបិយវត្ថុជាតិ និងរូបិយប័ណ្ណផ្សេងទៀតនៃប្រាក់បញ្ញើពីអតិថិជននិងស្ថាប័នហិរញ្ញវត្ថុជាមធ្យមប្រចាំថ្ងៃនៅ NBC។

ប្រាក់តម្កល់ធានាដើមទុនត្រូវបានតម្រូវដោយ NBC យោងតាមប្រកាស ធ៧-០១-១៣៦ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ដែលតម្រូវឱ្យធនាគាររក្សាប្រាក់តម្កល់តាមបទប្បញ្ញត្តិស្មើនឹង ១០% នៃដើមទុនចុះបញ្ជី។ ប្រាក់តម្កល់នេះមិនមានសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ ប៉ុន្តែអាចទទួលបានវិញ នៅពេលដែលធនាគារបញ្ឈប់ប្រតិបត្តិការអាជីវកម្មដោយស្ម័គ្រចិត្ត។ ប្រាក់តម្កល់ធានាដើមទុនទទួលបានការប្រាក់ក្នុងអត្រា ០.០៨% - ១.៣៣% ក្នុងមួយឆ្នាំ។

12. ទ្រព្យសកម្មអរូបី

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា	1,490,039	6,134,491	45,000	183,330
ការទិញបន្ថែម	21,888	89,960	17,780	72,667
ការផ្ទេរពីទ្រព្យសម្បត្តិ និងបរិក្ខារ	20,280	83,351	1,427,259	5,833,208
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(48,736)	-	45,286
នាថ្ងៃទី៣១ ខែធ្នូ	1,532,207	6,259,066	1,490,039	6,134,491
រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា	186,892	769,435	45,000	183,330
រំលស់ (កំណត់សម្គាល់ 25)	146,951	603,969	141,892	579,913
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(9,655)	-	6,192
នាថ្ងៃទី៣១ ខែធ្នូ	333,843	1,363,749	186,892	769,435
តម្លៃយោង				
នាថ្ងៃទី៣១ ខែធ្នូ	1,198,364	4,895,317	1,303,147	5,365,056

ធនាគារ កម្ពុជា អេស៊ី បំភាន់
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

13. ទ្រព្យសម្បត្តិ និងបរិក្ខារ

	កុំព្យូទ័រ និង បរិក្ខារព័ត៌មានវិទ្យា ដុល្លារអាមេរិក	បរិក្ខារការិយាល័យ និង បរិក្ខារបំពាក់ ដុល្លារអាមេរិក	ម៉ាស៊ីនដំណើរការ ស្វ័យប្រវត្តិ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ការកែលម្អទ្រព្យជូស ដុល្លារអាមេរិក	ទ្រព្យសកម្មមិនទាន់ បញ្ចប់ការសាងសង់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល
ថ្លៃដើម								
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	664,932	294,015	673,984	139,250	182,415	527,384	2,481,980	10,218,312
ការទិញបន្ថែម	34,104	16,555	-	50,000	59,500	230,984	391,143	1,607,598
ការផ្ទេរ	15,730	-	-	-	87,432	(103,162)	-	-
ការផ្ទេរទៅទ្រព្យសកម្មអរូបី	-	-	-	-	-	(20,280)	(20,280)	(83,351)
ការលុបចេញពីបញ្ជី	(1,380)	-	-	-	-	-	(1,380)	(5,672)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(88,661)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	713,386	310,570	673,984	189,250	329,347	634,926	2,851,463	11,648,226
រំលស់បង្គរ								
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	291,424	208,427	409,521	107,104	9,360	-	1,025,836	4,223,367
រំលស់ (កំណត់សម្គាល់២៥)	144,716	40,563	71,468	25,989	11,303	-	294,039	1,208,500
ការលុបចេញពីបញ្ជី	(1,305)	-	-	-	-	-	(1,305)	(5,364)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(40,145)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	434,835	248,990	480,989	133,093	20,663	-	1,318,570	5,386,358
តម្លៃយោង								
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	278,551	61,580	192,995	56,157	308,684	634,926	1,532,893	6,261,868

ធនាគារ កម្ពុជា អេស៊ី បំភាន់
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

13. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

	កុំព្យូទ័រ និង បរិក្ខារព័ត៌មានវិទ្យា ដុល្លារអាមេរិក	បរិក្ខារការិយាល័យ និង បរិក្ខារបំពាក់ ដុល្លារអាមេរិក	ម៉ាស៊ីនដំណើរការ ស្វ័យប្រវត្តិ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ការកែលម្អទ្រព្យរដ្ឋស ដុល្លារអាមេរិក	ទ្រព្យសកម្មមិនទាន់ បញ្ចប់ការសាងសង់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល
ថ្លៃដើម								
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	610,371	247,503	673,984	139,250	71,474	1,731,574	3,474,156	14,153,712
ការទិញបន្ថែម	34,497	20,302	-	-	-	380,284	435,083	1,778,183
ការផ្ទេរ	20,064	26,210	-	-	110,941	(157,215)	-	-
ការផ្ទេរទៅទ្រព្យសកម្មអរូបី	-	-	-	-	-	(1,427,259)	(1,427,259)	(5,833,208)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	119,625
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	664,932	294,015	673,984	139,250	182,415	527,384	2,481,980	10,218,312
រំលស់បង្គរ								
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	144,325	157,201	329,101	79,255	2,537	-	712,419	2,092,395
រំលស់ (កំណត់សម្គាល់ 25)	147,099	51,226	80,420	27,849	6,823	-	313,417	1,280,937
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	850,035
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	291,424	208,427	409,521	107,104	9,360	-	1,025,836	4,223,367
តម្លៃយោង								
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	373,508	85,588	264,463	32,146	173,055	527,384	1,456,144	5,994,945

ធនាគារ កម្ពុជា អេស៊ី បំភាគ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

14. ប្រាក់បញ្ញើពីអតិថិជននិងស្ថាប័នហិរញ្ញវត្ថុ

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក (ដូចបានចាត់ថ្នាក់ឡើងវិញកំណត់សម្គាល់៣៣)	ពាន់រៀល
អតិថិជន៖				
គណនីចរន្ត	16,692,651	68,189,479	14,827,598	61,045,221
គណនីសន្សំ	6,499,995	26,552,480	14,632,285	60,241,117
បញ្ញើមានកាលកំណត់	73,315,049	299,491,975	65,270,852	268,720,098
	<u>96,507,695</u>	<u>394,233,934</u>	<u>94,730,735</u>	<u>390,006,436</u>
ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៖				
គណនីចរន្ត	10,009,865	40,890,299	1,700	6,999
បញ្ញើមានកាលកំណត់	21,997,577	89,860,102	22,950,000	94,485,150
	<u>32,007,442</u>	<u>130,750,401</u>	<u>22,951,700</u>	<u>94,492,149</u>
ប្រាក់បញ្ញើពីអតិថិជន និង ស្ថាប័នហិរញ្ញវត្ថុដុល	<u>128,515,137</u>	<u>524,984,335</u>	<u>117,682,435</u>	<u>484,498,585</u>
បូក៖ បង្គរការប្រាក់ដែលត្រូវបង់	<u>3,005,663</u>	<u>12,278,133</u>	<u>2,620,048</u>	<u>10,786,738</u>
ប្រាក់បញ្ញើពីអតិថិជន និង ស្ថាប័នហិរញ្ញវត្ថុសុទ្ធ	<u>131,520,800</u>	<u>537,262,468</u>	<u>120,302,483</u>	<u>495,285,323</u>

ការផ្ទៀងផ្ទាត់នៃបង្គរការប្រាក់ដែលត្រូវបង់មានដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា	2,620,048	10,786,738	1,788,162	7,284,972
បន្ថែម៖ ចំណាយការប្រាក់				
(កំណត់សម្គាល់ 21)	5,293,889	21,757,884	4,432,148	18,114,189
ដក៖ ការប្រាក់បានបង់	(4,908,274)	(20,173,006)	(3,600,262)	(14,714,271)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(93,483)	-	101,848
នាថ្ងៃទី៣១ ខែធ្នូ	<u>3,005,663</u>	<u>12,278,133</u>	<u>2,620,048</u>	<u>10,786,738</u>

ប្រាក់បញ្ញើពីអតិថិជននិងស្ថាប័នហិរញ្ញវត្ថុដុលត្រូវបានវិភាគដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក. តាមកាលកំណត់៖				
ក្នុងកំឡុងពេល 1ខែ	45,569,871	186,152,923	42,901,690	176,626,258
ពី 1ខែទៅ 3ខែ	8,557,290	34,956,530	16,624,859	68,444,545
ពី 3ខែទៅ 12ខែ	46,637,311	190,513,415	45,861,174	188,810,453
ពី 1ឆ្នាំទៅ 2ឆ្នាំ	18,308,577	74,790,538	6,722,528	27,676,648
លើសពី 2ឆ្នាំ	9,442,088	38,570,929	5,572,184	22,940,681
	<u>128,515,137</u>	<u>524,984,335</u>	<u>117,682,435</u>	<u>484,498,585</u>

ធនាគារ កម្ពុជា អេស៊ី បំភាន់
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

14. ប្រាក់បញ្ញើពីអតិថិជននិងស្ថាប័នហិរញ្ញវត្ថុ (ត)

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខ. តាមរូបិយប័ណ្ណ៖				
ប្រាក់ដុល្លារអាមេរិក	125,367,580	512,126,564	117,521,980	483,837,992
ប្រាក់រៀល	3,147,557	12,857,771	160,455	660,593
	<u>128,515,137</u>	<u>524,984,335</u>	<u>117,682,435</u>	<u>484,498,585</u>
គ. តាមសម្ព័ន្ធភាព៖				
ភាគីពាក់ព័ន្ធ	1,242,788	5,076,789	1,150,000	4,734,550
មិនមែនភាគីពាក់ព័ន្ធ	127,272,349	519,907,546	116,532,435	479,764,035
	<u>128,515,137</u>	<u>524,984,335</u>	<u>117,682,435</u>	<u>484,498,585</u>
ឃ. តាមនិវាសដ្ឋាន៖				
និវាសនជន	128,455,024	524,738,773	117,249,313	482,715,422
អនិវាសនជន	60,113	245,562	433,122	1,783,163
	<u>128,515,137</u>	<u>524,984,335</u>	<u>117,682,435</u>	<u>484,498,585</u>

15. បំណុលផ្សេងៗ

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល (ដូចបានចាត់ថ្នាក់ឡើងវិញកំណត់សម្គាល់ 33)
ប្រាក់តម្កល់ផ្សេងៗ	535,094	2,185,859	1,269,784	5,227,701
ចំណាយបង្គរ	220,412	900,383	236,386	973,201
កាតតណទានត្រូវទូទាត់	196,730	803,642	191,561	788,657
ពន្ធត្រូវទូទាត់ផ្សេងៗ	77,423	316,273	36,575	150,579
គណនីត្រូវទូទាត់ផ្សេងៗ	99,970	408,376	291,706	1,200,953
	<u>1,129,629</u>	<u>4,614,533</u>	<u>2,026,012</u>	<u>8,341,091</u>

ប្រាក់តម្កល់ផ្សេងៗ តំណាងឱ្យប្រាក់តម្កល់ធានាតម្រូវពីភ្ញៀវទេសចរណ៍ក្នុងការចូលមកកាន់ប្រទេសកម្ពុជា ក្នុងអំឡុងពេលរដ្ឋប្បវេណីកូវីដ១៩។ ប្រាក់តម្កល់នេះពុំទទួលបានការប្រាក់នោះទេ ទោះជាយ៉ាងណាក៏ដោយក៏សកម្មភាពនៃការប្រាក់នេះត្រូវបានគិតថ្លៃសេវាប្រចាំខែតាមគោលការណ៍ធនាគារ។

ធនាគារ កម្ពុជា អេស៊ី បំភាន់
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

16. ពន្ធលើប្រាក់ចំណូល

(ក) ចំណាយពន្ធលើប្រាក់ចំណូល/ពន្ធអប្បបរមា

ដោយអនុលោមតាមច្បាប់ស្តីពីសារពើពន្ធនៃប្រទេសកម្ពុជា ធនាគារមានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណូលតាមអត្រា 20% នៃប្រាក់ចំណូលដែលជាប់ពន្ធ ឬក៏ពន្ធអប្បបរមាតាមអត្រា 1% នៃចំណូលដុលដោយយកតម្លៃណាមួយដែលខ្ពស់ជាង។

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយពន្ធអប្បបរមា	148,269	609,386	-	-
ពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន	-	-	135,687	554,553
ចំណូលពន្ធពន្យារ/(ទ្រព្យសកម្ម)	189,780	779,996	(229,771)	(939,074)
ចំណាយ/(អត្ថប្រយោជន៍)ពន្ធលើប្រាក់ចំណូល	189,780	779,996	(94,084)	(384,521)

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណូលដែលត្រូវបានគណនាតាមអត្រាពន្ធផ្លូវការចំពោះចំណាយពន្ធលើប្រាក់ចំណូល ដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនបង់ពន្ធ	1,556,980	6,399,188	625,344	2,555,781
គណនាដោយប្រើប្រាស់អត្រាពន្ធ20%	311,396	1,279,838	125,069	511,157
ផលប៉ះពាល់នៃចំណាយមិនអាចកាត់កងបាន	206,368	848,172	166,572	680,780
ការទទួលស្គាល់ពន្ធពន្យារដែលមិនត្រូវបាន				
ទទួលស្គាល់ការវិយបរិច្ឆេទមុន	-	-	144,521	590,657
ការប្រើប្រាស់ខាតពន្ធយោងពីគ្រាមុន	(10,359)	(42,575)	(155,954)	(637,384)
សំវិធានធនលើសនៃពន្ធពន្យារ	(317,625)	(1,305,439)	(374,292)	(1,529,731)
ចំណាយ/(អត្ថប្រយោជន៍)ពន្ធលើប្រាក់ចំណូល	189,780	779,996	(94,084)	(384,521)

(ខ) ចំណូលពន្ធលើប្រាក់ចំណូល

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា	17,397	71,623	8,093	32,971
ចំណាយពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន	-	-	135,687	554,553
ពន្ធលើប្រាក់ចំណូលដែលបានបង់ក្នុងឆ្នាំ	(17,397)	(71,502)	(126,383)	(516,527)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(121)	-	626
នាថ្ងៃទី៣១ ខែធ្នូ	-	-	17,397	71,623

ធនាគារ កម្ពុជា អេស៊ី បំភាន់
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

16. ពន្ធលើប្រាក់ចំណេញ (ត)

(គ) (បំណុល)/ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បំណុលពន្ធពន្យារ	149,173	609,372	122,989	506,345
ទ្រព្យសកម្មពន្ធពន្យារ	(269,069)	(1,099,147)	(53,105)	(218,633)
(បំណុល)/ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ	(119,896)	(489,775)	69,884	287,712
ពន្ធពន្យាររួមមានគណនីដូចខាងក្រោម៖				
	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បំណុលពន្ធពន្យារ៖				
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម	(105,446)	(430,747)	-	-
សំវិធានធននៃការខាតបង់ឱនភាពតម្លៃ	(163,623)	(668,400)	122,989	506,345
	(269,069)	(1,099,147)	122,989	506,345
ទ្រព្យសកម្មពន្ធពន្យារ៖				
រំលស់	37,559	153,429	(53,105)	(218,633)
បំណុលកិច្ចសន្យា	111,614	455,943	-	-
	149,173	609,372	(53,105)	(218,633)
(បំណុល)/ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ	(119,896)	(489,775)	69,884	287,712
បម្រែបម្រួលនៃ (បំណុល)/ទ្រព្យសកម្មពន្ធពន្យារសុទ្ធមានដូចខាងក្រោម៖				
	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី១ ខែមករា	69,884	287,712	(159,887)	(651,380)
ទទួលស្គាល់ក្នុងរបាយការណ៍				
ចំណេញ ឬខាត	(189,780)	(779,996)	229,771	939,074
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	2,509	-	18
នៅថ្ងៃទី៣១ ខែធ្នូ	(119,896)	(489,775)	69,884	287,712

ធនាគារ កម្ពុជា អេស៊ី បំភាន់
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

17. ដើមទុន

	2023 និង 2022	
	ដុល្លារអាមេរិក	ពាន់រៀល
ភាគហ៊ុនធម្មតាបានអនុម័តចេញផ្សាយ និងទូទាត់ពេញលេញ		
នាថ្ងៃទី១ មករា/៣១ ខែធ្នូ	75,000,000	299,625,000

ព័ត៌មានលម្អិតនៃរចនាសម្ព័ន្ធរបស់ភាគទុនិកមានដូចខាងក្រោម៖

	ដើមទុនដែលបានចុះបញ្ជី និងអនុម័តចេញផ្សាយដែលមានតម្លៃចរិត		
	100 ដុល្លារអាមេរិកក្នុង១ភាគហ៊ុន		
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និង ឆ្នាំ២០២២		
	ចំនួន	ចំនួនទឹកប្រាក់	
	ភាគហ៊ុន	ដុល្លារអាមេរិក	%
ភាគទុនិក			
Selvione Limited	450,000	45,000,000	60
Quantum Symbol Sdn Bhd	300,000	30,000,000	40
	750,000	75,000,000	100

18. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិ តំណាងឱ្យភាពខុសគ្នារវាងសំវិធានធនលើឱនភាពតម្លៃស្របតាម ស.វ.ទ.ហ.អ.ក និងសំវិធានធនតាមបទប្បញ្ញត្តិធនាគារជាតិនៃកម្ពុជា។

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា	459,781	1,877,402	328,471	1,340,738
ផ្ទេរចេញពីចំណេញរក្សាទុក	1,701,129	6,991,640	131,310	536,664
នាថ្ងៃទី៣១ ខែធ្នូ	2,160,910	8,869,042	459,781	1,877,402

ការផ្ទេរចេញពីចំណេញរក្សាទុកពាក់ព័ន្ធទៅនឹងសំវិធានធនលើឱនភាពតម្លៃក្នុងឆ្នាំ នៅពេលដែលសំវិធានធនតម្រូវដោយធនាគារជាតិនៃកម្ពុជាខ្ពស់ជាង ស.វ.ទ.ហ.អ.ក។

ធនាគារ កម្ពុជា អេស៊ី បំភាត់
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

18. ទុនបម្រុងតាមបទប្បញ្ញត្តិ (ត)

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឱនភាពតម្លៃលើឥណទានតម្រូវដោយ				
ធនាគារជាតិនៃកម្ពុជា	4,852,302	19,942,961	2,525,435	10,321,453
ឱនភាពតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ				
តាម ស.វ.ទ.ហ.អ.ក (កំណត់សម្គាល់ 8)	(2,691,392)	(10,994,336)	(2,065,654)	(8,504,298)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(79,583)	-	60,247
នាថ្ងៃទី៣១ ខែធ្នូ	2,160,910	8,869,042	459,781	1,877,402
នាថ្ងៃទី១ ខែមករា	459,781	1,877,402	328,471	1,340,738
ផ្ទេរពីចំណូលរក្សាទុក	1,701,129	6,991,640	131,310	536,664

យោងតាមប្រការ 73 នៃប្រកាសលេខ ធ៧-០១៧-៣៤៤ ប្រ.ក ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើឱនភាពតម្លៃក្នុងករណីកម្រិតសំវិធានធនដែលគណនាតាមបទប្បញ្ញត្តិដូចមានចែងក្នុងប្រកាស ខ្ពស់ជាង កម្រិតសំវិធានធនដែលគណនាតាមបទប្បញ្ញត្តិនៃ ស.វ.ទ.ហ.អ.ក ធនាគារត្រូវកាត់ត្រាសំវិធានធន ដែលគណនាតាម ស.វ.ទ.ហ.អ.ក ហើយត្រូវផ្ទេរចំនួនខុសគ្នា ពីចំណេញរក្សាទុកឬខាតបង់ទៅទុនបម្រុងតាមបទប្បញ្ញត្តិនៅក្នុងមូលធននៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

19. លម្អៀងពីការប្តូររូបិយប័ណ្ណ

លម្អៀងពីការប្តូររូបិយប័ណ្ណកើតឡើងពីការបកប្រែនៃរបាយការណ៍ហិរញ្ញវត្ថុពីដុល្លារអាមេរិក ទៅជាប្រាក់រៀលយោងតាមកំណត់សម្គាល់ 2.3 នៃរបាយការណ៍ហិរញ្ញវត្ថុ។

20. ចំណូលការប្រាក់

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ដល់អតិថិជន				
(កំណត់សម្គាល់ 8)	7,295,931	29,986,276	6,601,213	26,979,158
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ	1,603,865	6,591,885	1,156,177	4,725,295
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	137,522	565,216	37,396	152,837
	9,037,318	37,143,377	7,794,786	31,857,290

21. ចំណាយការប្រាក់

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើពីអតិថិជននិងស្ថាប័នហិរញ្ញវត្ថុ				
(កំណត់សម្គាល់ 14)	5,293,889	21,757,884	4,432,148	18,114,189
ចំណូលកតិសន្យា	36,728	150,952	36,989	151,174
	5,330,617	21,908,836	4,469,137	18,265,363

ធនាគារ កម្ពុជា អេស៊ី បំភាន់
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

22. ចំណូលផ្សេងៗ

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញពីការប្តូររូបិយប័ណ្ណ	1,711,508	7,034,298	777,758	3,178,696
ការទទួលបានមកវិញពីឥណទាន				
ដែលបានលុបចោល	1,062,000	4,364,820	1,967,500	8,041,173
កម្រៃសេវានិងជើងសារ	640,369	2,631,917	874,376	3,573,575
កម្រៃ Visa and Master Card	326,728	1,342,852	152,642	623,849
កម្រៃពិន័យពីការបង់ឥណទានយឺត	158,190	650,161	161,894	661,660
កម្រៃដំណើរការឥណទាន	126,841	521,317	148,142	605,456
ចំណូលពីភាគលាភ	67,763	278,506	19,604	80,122
ចំណូលផ្សេងៗ	791,478	3,252,973	-	-
	4,884,877	20,076,844	4,101,916	16,764,531

23. ចំណាយលើបុគ្គលិក

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្សនិងប្រាក់ឈ្នួល	2,801,534	11,514,305	2,954,422	12,074,723
អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ	520,067	2,137,475	511,131	2,088,992
	3,321,601	13,651,780	3,465,553	14,163,715

24. ចំណាយប្រតិបត្តិការផ្សេងៗ

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភតិសន្យារយៈពេលខ្លី និងតម្លៃទាប	444,009	1,824,877	469,317	1,918,099
អាជ្ញាប័ណ្ណនិងថ្លៃប៉ាកង់	360,636	1,482,214	374,582	1,530,917
ចំណាយពិន័យនិងពន្ធផ្សេងៗ	285,873	1,174,938	288,565	1,179,365
ចំណាយជួសជុល និងថែទាំ	238,277	979,318	270,187	1,104,254
ចំណាយទីផ្សារ និងផ្សព្វផ្សាយ	155,158	637,699	172,931	706,769
សម្ភារៈការិយាល័យ	137,856	566,588	159,646	652,473
ចំណាយថ្លៃទឹកភ្លើង	130,563	536,614	136,807	559,130
ចំណាយទំនាក់ទំនង	91,881	377,631	96,316	393,643
ចំណាយក្រុមប្រឹក្សាភិបាល	45,996	189,044	48,502	198,228
ចំណាយសេវាវិជ្ជាជីវៈ	45,728	187,942	43,004	175,757
ចំណាយបុគ្គលិកផ្សេងៗ	42,737	175,649	82,532	337,308
ចំណាយការធ្វើដំណើរ	41,964	172,472	53,123	217,114
ចំណាយបរិច្ចាគសប្បុរសធម៌	5,000	20,550	25	102
ចំណាយផ្សេងៗ	194,388	798,934	191,842	784,060
	2,220,066	9,124,470	2,387,379	9,757,219

ធនាគារ កម្ពុជា អេស៊ី បំភាន់
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

25. ចំណាយរំលស់

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់ 13)	294,039	1,208,500	313,417	1,280,937
រំលស់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	276,817	1,137,718	365,503	1,493,808
រំលស់ទ្រព្យសកម្មអរូបី (កំណត់សម្គាល់ 12)	146,951	603,969	141,892	579,913
	<u>717,807</u>	<u>2,950,187</u>	<u>820,812</u>	<u>3,354,658</u>

26. ការខាតបង់ឱនភាពលើតម្លៃឧបករណ៍ហិរញ្ញវត្ថុ

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សំវិធានធននៃការខាតបង់ចំពោះ ECL				
ឥណទានផ្តល់ដល់អតិថិជន (កំណត់សម្គាល់ 8)	625,738	2,571,784	130,189	532,082
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ (កំណត់សម្គាល់ 6)	1,117	4,590	(1,712)	(6,997)
	<u>626,855</u>	<u>2,576,374</u>	<u>128,477</u>	<u>525,085</u>

27. ភាគីពាក់ព័ន្ធ

(ក) សមតុល្យជាមួយភាគីពាក់ព័ន្ធ

សមតុល្យជាមួយភាគីពាក់ព័ន្ធរបស់ធនាគារគឺត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ 9 និង 14។

(ខ) ប្រតិបត្តិការសំខាន់ៗជាមួយភាគីពាក់ព័ន្ធ

បន្ថែមទៅលើការបង្ហាញអំពីភាគីពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ប្រតិបត្តិការភាគីពាក់ព័ន្ធសំខាន់ៗផ្សេងៗមានដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុនបុត្រសម្ព័ន្ធ - ខេប ស៊ីឃ្យូរីធី លីមីតធីត				
ចំណូលនៃការជួល	12,000	49,320	12,300	50,270
ចំណាយការប្រាក់	<u>97,400</u>	<u>400,314</u>	<u>97,750</u>	<u>399,504</u>

ធនាគារ កម្ពុជា អេស៊ី បំភាន់
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

27. ភាគីពាក់ព័ន្ធ (ត)

(គ) អត្ថប្រយោជន៍នៃគណៈគ្រប់គ្រងសំខាន់ៗ

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្ស ប្រាក់ឈ្នួល និង អត្ថប្រយោជន៍ផ្សេងៗ	395,446	1,625,283	429,521	1,755,452

គណៈគ្រប់គ្រងសំខាន់ៗរបស់ធនាគារសម្ព័ន្ធទៅលើក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងជាន់ខ្ពស់មួយចំនួនដែលមានសិទ្ធិអំណាច
 និងការទទួលខុសត្រូវសម្រាប់ការធ្វើផែនការដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ធនាគារ ដោយផ្ទាល់ឬដោយប្រយោល។

28. ព័ត៌មានលំហូរសាច់ប្រាក់

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ (កំណត់សម្គាល់ 5)	53,892,182	220,149,563	72,122,673	296,929,045
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ (កំណត់សម្គាល់ 6)	51,107,968	208,776,050	30,185,695	124,274,507
សមតុល្យនៅ NBC (កំណត់សម្គាល់ 7)	6,480,030	26,470,922	4,890,516	20,134,254
	111,480,180	455,396,535	107,198,884	441,337,806
ដក៖ ប្រាក់បញ្ញើមានកាលកំណត់តិចជាង 3ខែ	(24,422,852)	(99,767,352)	(26,274,395)	(108,171,685)
នាថ្ងៃទី៣១ ខែធ្នូ	87,057,328	355,629,183	80,924,489	333,166,121

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ក សេចក្តីផ្តើម និងទស្សនៈទូទៅ

ធនាគារប្រឈមមុខនឹងហានិភ័យឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ និង
- ហានិភ័យសាច់ប្រាក់ងាយស្រួល

កំណត់សម្គាល់នេះ បង្ហាញពីព័ត៌មានស្តីពីហានិភ័យនីមួយៗខាងលើរបស់ធនាគារ គោលដៅ គោលការណ៍ណែនាំ និង
 វិធានការណ៍របស់ធនាគារដើម្បីវាស់វែង និងគ្រប់គ្រងនូវហានិភ័យដែលកើតឡើង និងការគ្រប់គ្រងដើមទុនរបស់ធនាគារ។

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ខ ហានិភ័យឥណទាន

ធនាគារប្រឈមនឹងហានិភ័យឥណទានដែលជាហានិភ័យដែលធ្វើឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ ដល់ ធនាគារ ប្រសិនបើអតិថិជន ឬភាគីម្ខាងទៀត មិនមានលទ្ធភាពបំពេញកាតព្វកិច្ចទៅតាមកិច្ចសន្យា។ ហានិភ័យឥណទាន គឺជាហានិភ័យដែលមានសារៈសំខាន់ជាងគេបំផុតរបស់ធនាគារ។ ភាគច្រើនហានិភ័យឥណទានកើតឡើងពីសកម្មភាពនៃការផ្តល់ឥណទានដល់អតិថិជន និងសមតុល្យនៅធនាគារផ្សេងៗ។ ឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ ក៏មានហានិភ័យឥណទានដែរដូចជា កិច្ចសន្យាឥណទាន។ ការគ្រប់គ្រងហានិភ័យឥណទានត្រូវបានធ្វើឡើងដោយគណៈកម្មាធិការឥណទានរបស់ធនាគារ។

សកម្មភាពនៃការផ្តល់ឥណទាន ត្រូវបានធ្វើឡើងដោយស្របទៅតាមគោលការណ៍ឥណទានរបស់ធនាគារ ដើម្បីធានាការសម្រេចបាននូវគោលបំណងជាទូទៅនៅក្នុងផ្នែកកម្ចី មានន័យថាត្រូវសម្រេចបាននូវ ផលប៉ុន្តែឥណទានល្អនិងរឹងមាំ ហើយអាចកាត់បន្ថយ និងគ្រប់គ្រងហានិភ័យឥណទានបាន។ គោលការណ៍ឥណទានរួមមានគោលការណ៍ក្នុងការផ្តល់ឥណទាន គោលការណ៍ស្តីពីវត្ថុបញ្ចាំ ព្រមទាំងដំណើរការ និងនីតិវិធីអនុម័តឥណទាន ដើម្បីធានានូវអនុលោមភាពតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ អតិថិជនដែលមានលើសពីមួយគណនី ត្រូវមានការត្រួតពិនិត្យ និងវាយតម្លៃហ្មត់ចត់។ ធនាគារតាមដានយ៉ាងយកចិត្តទុកដាក់អំពីការប្រមូលផ្តុំហានិភ័យឥណទាន ទៅតាមប្រភេទអាជីវកម្ម។ លក្ខណៈវិនិច្ឆ័យបន្ថែមទៀតក្នុងការអនុម័តឥណទានឱ្យអតិថិជន ក៏ត្រូវបានដាក់ឱ្យអនុវត្តចំពោះផ្នែកដែលមានហានិភ័យជាក់លាក់ផងដែរ។

(1) ការវាស់ហានិភ័យឥណទាន

ធនាគារវាយតម្លៃលទ្ធភាពនៃការខកខានមិនបានសងបំណុលរបស់អ្នកខ្ចីប្រាក់ជាកត្តាជន ដោយផ្ដោតលើការព្យាករណ៍ប្រាក់ចំណេញ និងលំហូរសាច់ប្រាក់របស់អ្នកខ្ចីប្រាក់ ។ គណៈកម្មាធិការឥណទានទទួលខុសត្រូវក្នុងការអនុម័តផ្តល់ឥណទានដល់អតិថិជន។

(2) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ

ធនាគារធ្វើប្រតិបត្តិការនិងផ្តល់ឥណទានដល់កត្តាជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រង កម្រិត និងត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាន នៅពេលដែលវាត្រូវបានរកឃើញ ។

ធនាគារប្រើប្រាស់គោលការណ៍និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោលការណ៍ដែលត្រូវបានអនុវត្តទូទៅក្នុងចំណោមគោលការណ៍ទាំងអស់នេះ គឺការធានាដោយដាក់ទ្រព្យបញ្ចាំចំពោះឥណទានអតិថិជន។ ធនាគារធ្វើការវាយតម្លៃអំពីលំហូរសាច់ប្រាក់របស់អតិថិជនម្នាក់ៗ ដើម្បីធានាបាននូវសមត្ថភាពក្នុងការសងប្រាក់របស់ពួកគេ។

(៣) ការប្រមូលផ្តុំហានិភ័យ

ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការឥណទានធនាគារ សម្រាប់ត្រួតពិនិត្យហានិភ័យឥណទាន។ នាយកដ្ឋានឥណទានដោយឡែក ត្រូវរាយការណ៍ជូនគណៈកម្មាធិការឥណទាន ដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងហានិភ័យឥណទានរួមមានដូចខាងក្រោម។

តារាងខាងក្រោមបង្ហាញពីការប្រឈមអតិបរមានលើហានិភ័យឥណទានរបស់ធនាគារ លើឧបករណ៍ហិរញ្ញវត្ថុក្នុងតារាងតុល្យការ និងក្រៅតារាងតុល្យការ ដោយមិនគិតពីទ្រព្យបញ្ចាំ ឬការពង្រឹងឥណទានដទៃទៀត។ សម្រាប់ទ្រព្យសកម្មក្នុងតារាងតុល្យការ ការប្រឈមនឹងហានិភ័យឥណទានស្មើនឹងតម្លៃយោងរបស់វា។ ចំពោះកិច្ចសន្យាឥណទាន ការប្រឈមអតិបរិមាលើហានិភ័យឥណទាន គឺចំនួនទឹកប្រាក់ទាំងស្រុងនៃឥណទានដែលមិនទាន់ដកចេញដោយអតិថិជន ។

ធនាគារ កម្ពុជា អេស៊ី បំភាន់
 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
 សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ ហានិភ័យឥណទាន (ត)

ប្រភេទនៃទំហំហានិភ័យឥណទាន	តម្លៃយោង		ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន	ផ្នែកខ្លះពីទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន	មិនមានការធានា និង គ្មានទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន
	ទំហំហានិភ័យឥណទាន	ទំហំហានិភ័យឥណទាន			
	អតិបរមា ដុល្លារអាមេរិក	អតិបរមា ពាន់រៀល	%	%	%
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣					
ធាតុនានាក្នុងតារាងតុល្យការ					
សាច់ប្រាក់ក្នុងដៃ	53,892,182	220,149,563	-	-	100
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ	51,895,628	211,993,641	-	-	100
សមតុល្យនៅ NBC	6,480,982	26,474,811	-	-	100
ឥណទានផ្តល់ដល់អតិថិជន	84,365,883	344,634,632	99.69	-	0.31
ការវិនិយោគ	25,588	104,527	-	-	100
ទ្រព្យសកម្មផ្សេងៗ	1,951,209	7,970,688	-	-	100
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	18,600,958	75,984,913	-	-	100
សរុប	217,212,430	887,312,775			
ធាតុនានាក្រៅតារាងតុល្យការ					
កិច្ចសន្យា	1,799,261	7,349,981	100	-	-

ធនាគារ កម្ពុជា អេស៊ី បំភាន់
 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
 សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ ហានិភ័យឥណទាន (ត)

	តម្លៃយោង		ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន	ផ្នែកខ្លះពីទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន	មិនមានការធានា និង គ្មានទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន
	ទំហំហានិភ័យឥណទាន	ទំហំហានិភ័យឥណទាន			
	អតិបរមា ដុល្លារអាមេរិក	អតិបរមា ពាន់រៀល	%	%	%
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២					
ធាតុនានាក្នុងតារាងតុល្យការ					
សាច់ប្រាក់នៅក្នុងដៃ	72,122,673	296,929,045	-	-	100
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ	31,092,773	128,008,947	-	-	100
សមតុល្យនៅ NBC	4,890,516	20,134,254	-	-	100
ឥណទានផ្តល់ដល់អតិថិជន	79,310,902	326,522,984	99.99	-	0.01
ការវិនិយោគ	25,588	105,346	-	-	100
ទ្រព្យសកម្មផ្សេងៗ	950,711	3,914,077	-	-	100
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	16,803,679	69,180,746	-	-	100
សរុប	205,196,842	844,795,399			
ធាតុនានាប្រកាសតារាងតុល្យការ					
កិច្ចសន្យា	1,659,798	6,833,388	100	-	-

ធនាគារ កម្ពុជា អេស៊ី បំភាន់
 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
 សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ ហានិភ័យឥណទាន (ត)

ការប្រមូលផ្តុំហានិភ័យ វិភាគតាមប្រភេទអាជីវកម្ម

ការប្រមូលផ្តុំហានិភ័យវិភាគតាមប្រភេទអាជីវកម្មត្រូវបានវិភាគដោយប្រើប្រាស់សមតុល្យដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុដូចខាងក្រោម៖

	សាច់ប្រាក់នៅក្នុងដៃ ដុល្លារអាមេរិក	សមតុល្យនៅ ស្ថាប័នហិរញ្ញវត្ថុ ដុល្លារអាមេរិក	សមតុល្យនៅ NBC ដុល្លារអាមេរិក	ប្រាក់តម្កល់ ឥណទានផ្តល់ដល់ តាមបទប្បញ្ញត្តិ ដុល្លារអាមេរិក	អតិថិជន ដុល្លារអាមេរិក	ការវិនិយោគ ដុល្លារអាមេរិក	ទ្រព្យសកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ 2023								
ពាណិជ្ជកម្មលក់រាយ	-	-	-	-	36,845,815	-	-	36,845,815
ពាណិជ្ជកម្មលក់ដុំ	-	-	-	-	14,185,220	-	-	14,185,220
សំណង់	-	-	-	-	13,893,334	-	-	13,893,334
ឥណទានឯកជន	-	-	-	-	7,964,833	-	-	7,964,833
ឥណទានគេហដ្ឋាន	-	-	-	-	4,046,618	-	-	4,046,618
ការជួល និងភតិសន្យាប្រតិបត្តិការ	-	-	-	-	1,890,742	-	-	1,890,742
អចលនទ្រព្យ	-	-	-	-	1,595,570	-	-	1,595,570
គោជនីយដ្ឋាន	-	-	-	-	1,534,417	-	-	1,534,417
ដឹកជញ្ជូន	-	-	-	-	1,084,757	-	-	1,084,757
សណ្ឋាគារ	-	-	-	-	946,652	-	-	946,652
វិស័យសង្គម សុខាភិបាល	-	-	-	-	172,087	-	-	172,087
កសិកម្ម	-	-	-	-	162,954	-	-	162,954
គ្រឿងម៉ាស៊ីន	-	-	-	-	42,884	-	-	42,884
ធនាគារ	-	51,895,628	6,480,982	18,600,958	-	-	-	76,977,568
ផ្សេងៗ	53,892,182	-	-	-	-	25,588	1,951,209	55,868,979
សរុប (ដុល្លារអាមេរិក)	53,892,182	51,895,628	6,480,982	18,600,958	84,365,883	25,588	1,951,209	217,212,430
សរុប (ពាន់រៀល)	220,149,563	211,993,641	26,474,811	75,984,913	344,634,632	104,527	7,970,688	887,312,775

ធនាគារ កម្ពុជា អេស៊ី បំភាន់
 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
 សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ ហានិភ័យឥណទាន (ត)

	សាច់ប្រាក់នៅក្នុងដៃ ដុល្លារអាមេរិក	សមតុល្យនៅ ស្ថាប័នហិរញ្ញវត្ថុ ដុល្លារអាមេរិក	សមតុល្យនៅ NBC ដុល្លារអាមេរិក	ប្រាក់តម្កល់ ឥណទានផ្តល់ដល់ តាមបទប្បញ្ញត្តិ ដុល្លារអាមេរិក	អតិថិជន ដុល្លារអាមេរិក	ការវិនិយោគ ដុល្លារអាមេរិក	ទ្រព្យសកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២								
ពាណិជ្ជកម្មលក់រាយ	-	-	-	-	37,423,077	-	-	37,423,077
សំណង់	-	-	-	-	16,140,622	-	-	16,140,622
ឥណទានឯកជន	-	-	-	-	8,451,264	-	-	8,451,264
ពាណិជ្ជកម្មលក់ដុំ	-	-	-	-	7,574,547	-	-	7,574,547
ឥណទានគេហដ្ឋាន	-	-	-	-	7,499,632	-	-	7,499,632
ភោជនីយដ្ឋាន	-	-	-	-	860,360	-	-	860,360
ការដឹកជញ្ជូន	-	-	-	-	734,264	-	-	734,264
សណ្ឋាគារ	-	-	-	-	461,249	-	-	461,249
អចលនទ្រព្យ	-	-	-	-	90,810	-	-	90,810
គ្រឿងម៉ាស៊ីន	-	-	-	-	61,325	-	-	61,325
កសិកម្ម	-	-	-	-	13,752	-	-	13,752
ធនាគារ	-	31,092,773	4,890,516	16,803,679	-	-	-	52,786,968
ផ្សេងៗ	72,122,673	-	-	-	-	25,588	950,711	73,098,972
សរុប (ដុល្លារអាមេរិក)	72,122,673	31,092,773	4,890,516	16,803,679	79,310,902	25,588	950,711	205,196,842
សរុប (ពាន់រៀល)	296,929,045	128,008,947	20,134,254	69,180,746	326,522,984	105,346	3,914,077	844,795,399

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ ហានិភ័យឥណទាន (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមរូបិយប័ណ្ណ និងសង្គ្រោះ ទំហំហានិភ័យ និងស្ថានភាពនៃឥណទានផ្តល់ដល់អតិថិជន៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តាមរូបិយប័ណ្ណ៖				
ប្រាក់ដុល្លារអាមេរិក	76,442,404	312,267,220	69,666,424	287,125,291
ប្រាក់រៀល	7,923,479	32,367,412	9,644,478	39,397,693
	<u>84,365,883</u>	<u>344,634,632</u>	<u>79,310,902</u>	<u>326,522,984</u>
តាមនិវាសដ្ឋាន៖				
និវាសនជន	<u>84,365,883</u>	<u>344,634,632</u>	<u>79,310,902</u>	<u>326,522,984</u>
តាមទំហំហានិភ័យ៖				
មិនមែនជាហានិភ័យទំហំធំៗ	<u>84,365,883</u>	<u>344,634,632</u>	<u>79,310,902</u>	<u>326,522,984</u>
វិភាគតាមស្ថានភាពឥណទាន៖				
មិនរៀបចំឡើងវិញ	76,764,685	313,583,738	75,005,615	308,798,117
រៀបចំឡើងវិញ	<u>7,601,198</u>	<u>31,050,894</u>	<u>4,305,287</u>	<u>17,724,867</u>
	<u>84,365,883</u>	<u>344,634,632</u>	<u>79,310,902</u>	<u>326,522,984</u>

រូបិយប័ណ្ណ

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ NBC បានចេញប្រកាសលេខ ធ៧-០១៦-៣៣ ស្តីពីការផ្តល់ឥណទានជារូបិយប័ណ្ណជាតិរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ដោយតម្រូវឱ្យស្ថាប័នទាំងអស់រក្សាប្រាក់កម្ចីជារូបិយប័ណ្ណជាតិ (KHR) យ៉ាងហោចណាស់ 10% នៃផលចំណូលឥណទានសរុប។

ទំហំហានិភ័យ

ហានិភ័យទំហំធំ ត្រូវបានកំណត់និយមន័យដោយប្រកាសនៃធនាគារជាតិនៃកម្ពុជាថាជាទំហំហានិភ័យសរុបនៃសមតុល្យឥណទាន និងបុរេប្រទានសរុប ជាមួយអតិថិជនតែមួយដែលមានចំនួនលើសពីដប់ភាគរយ (10%) នៃទ្រព្យសម្បត្តិសុទ្ធរបស់ធនាគារ។ ទំហំហានិភ័យគឺជាចំនួនខ្ពស់ជាងរវាងឥណទាន ឬ កិច្ចសន្យាដែលនៅសល់ និងឥណទាន ឬកិច្ចសន្យាដែលបានអនុម័ត។

(4) ទ្រព្យបញ្ចាំ

ខណៈពេលដែលការប្រឈមអតិបរមារបស់ធនាគារលើហានិភ័យឥណទាន គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬក្នុងករណីឧបករណ៍ហិរញ្ញវត្ថុនៅក្រៅតារាងតុល្យការ គឺចំនួនទឹកប្រាក់ដែលបានធានា ការសន្យាផ្តល់ឱ្យ ការទទួលយក ឬការយល់ព្រម ហានិភ័យដែលទំនងជាអាចកើតឡើងប្រហែលជាស្ថិតក្នុងកម្រិតទាបជាងមុន ដោយសារតែការកាត់កងលើទ្រព្យបញ្ចាំ ឥណទានដែលបានធានា និងសកម្មភាពផ្សេងទៀតដែលត្រូវបានធ្វើឡើង ដើម្បីកាត់បន្ថយហានិភ័យ ។

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ ហានិភ័យឥណទាន (ត)

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម។

សាច់ប្រាក់និងសាច់ប្រាក់សមមូល សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ សមតុល្យនៅ NBC ការវិនិយោគ និងទ្រព្យសកម្មផ្សេងៗ

ជាទូទៅ ការដាក់ទ្រព្យបញ្ចាំ គឺមិនចាំបាច់សម្រាប់ទ្រព្យសកម្មទាំងនេះ។

ឥណទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងកិច្ចសន្យា

ឥណទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងកិច្ចសន្យា ជាធម្មតាត្រូវមានដាក់ជាទ្រព្យបញ្ចាំក្នុងកម្រិតណាមួយ។ ជាពិសេស ហានិភ័យលើឥណទានគេហដ្ឋាន ជាទូទៅត្រូវបានធានាពេញលេញដោយទ្រព្យលំនៅដ្ឋាន។

តារាងខាងក្រោមនេះសង្ខេបអំពីការធានាលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ៖

	ហានិភ័យឥណទាន		
	មានទ្រព្យបញ្ចាំ ដុល្លារអាមេរិក	ពុំមានការធានា ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០២៣			
ឥណទានផ្តល់ដល់អតិថិជន	84,105,638	260,245	84,365,883
កិច្ចសន្យា	1,795,230	4,031	1,799,261
	85,900,868	264,276	86,165,144
នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០២២			
ឥណទានផ្តល់ដល់អតិថិជន	79,304,129	6,773	79,310,902
កិច្ចសន្យា	1,659,798	-	1,659,798
	80,963,927	6,773	80,970,700
	ហានិភ័យឥណទាន		
	មានទ្រព្យបញ្ចាំ ពាន់រៀល	ពុំមានការធានា ពាន់រៀល	សរុប ពាន់រៀល
នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០២៣			
ឥណទានផ្តល់ដល់អតិថិជន	343,571,531	1,063,101	344,634,632
កិច្ចសន្យា	7,333,513	16,468	7,349,981
	350,905,044	1,079,569	351,984,613
នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០២២			
ឥណទានផ្តល់ដល់អតិថិជន	326,495,100	27,884	326,522,984
កិច្ចសន្យា	6,833,388	-	6,833,388
	333,328,488	27,884	333,356,372

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ ហានិភ័យឥណទាន (ត)

(5) គុណភាពឥណទាននៃឥណទានផ្តល់ដល់អតិថិជន

ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧-០១៧-៣៤៤ ចំណាត់ថ្នាក់ឥណទាននីមួយៗ យោងទៅតាមគុណភាពឥណទានដូចខាងក្រោម៖

ឥណទានធម្មតា៖

ឥណទានដែលនៅសល់ ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិនជាប់សង្ស័យសម្រាប់ការទូទាត់សងនាពេលអនាគត។ ការទូទាត់សង ត្រូវបានធ្វើឡើងតាមលក្ខខណ្ឌនៃកិច្ចសន្យា ហើយអតិថិជនមិនបានបង្ហាញពីភាពទន់ខ្សោយលើលទ្ធភាពក្នុងការទូទាត់សង អាជីវកម្ម លំហូរសាច់ប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះឡើយ។

ឥណទានឃ្លាំមើល៖

ឥណទានដែលស្ថិតនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចហួសកាលកំណត់ទេ ប៉ុន្តែវាបានបង្ហាញពីភាពទន់ខ្សោយដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការទូទាត់សងរបស់អតិថិជន ក្នុងពេលអនាគត ប្រសិនបើមិនបានកែតម្រូវឱ្យបានទាន់ពេលវេលា និងការយកចិត្តទុកដាក់ពីគ្រឹះស្ថាន។

ភាពទន់ខ្សោយនេះរាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះនិន្នាការចម្ងាយនៃប្រតិបត្តិការអាជីវកម្មរបស់សមភាគី ឬស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និងស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌទីផ្សារដែលអាចប៉ះពាល់ដល់ប្រាក់ចំណេញ និងលទ្ធភាពទូទាត់សងនាពេលអនាគតរបស់ខ្លួន ឬស្ថានភាពកាន់តែយ៉ាប់បង្អស់នៃទ្រព្យបញ្ចាំ។ ចំណាត់ថ្នាក់នេះមានសនិទានភាពផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ ហើយមិនគួរប្រើជាការសម្របសម្រួលរវាងឥណទានធម្មតា និងឥណទានក្រោមស្តង់ដារទេ។

ឥណទានក្រោមស្តង់ដារ៖

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់នេះ បានបង្ហាញពីភាពទន់ខ្សោយគួរឱ្យកត់សម្គាល់ ហើយមិនត្រូវបានទ្រទ្រង់ឱ្យគ្រប់គ្រាន់ពីអាជីវកម្មបច្ចុប្បន្ន ឬស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់អតិថិជនទេ។ និយាយឱ្យចំប្រភពចំណូលចម្បងសម្រាប់សងបំណុល គឺមិនគ្រប់គ្រាន់ក្នុងការទូទាត់បំណុលនោះទេ ដោយមិនគិតពីប្រាក់ចំណូលដែលបានមកពីប្រភពបន្ទាប់បន្សំដូចជាលក់ទ្រព្យបញ្ចាំជាដើម។

កត្តាដែលនាំឱ្យមានចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដាររួមមាន៖

- អតិថិជនគ្មានលទ្ធភាពដើម្បីបំពេញតាមលក្ខខណ្ឌនៃការទូទាត់សងប្រាក់តាមកិច្ចសន្យា
- ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផល ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម និងប្រាក់ចំណេញរបស់ដៃគូភាគីនាពេលអនាគត
- ស្ថានភាពហិរញ្ញវត្ថុទន់ខ្សោយ និង/ឬ អសមត្ថភាពរបស់សមភាគីដើម្បីបង្កើតលំហូរសាច់ប្រាក់គ្រប់គ្រាន់ដើម្បីបំពេញការទូទាត់សង
- ភាពលំបាកដែលបានជួបប្រទះដោយសមភាគី ក្នុងការទូទាត់សងឥណទានផ្សេងទៀត ដែលផ្តល់ដោយគ្រឹះស្ថាន ឬដោយស្ថាប័នផ្សេងៗទៀត នៅពេលមានព័ត៌មានអាចប្រើប្រាស់បាន និង
- ការបំពានលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុដោយអតិថិជន។

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ ហានិភ័យឥណទាន (ត)

ឥណទានជាប់សង្ស័យ៖

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទាន ក្រោមស្តង់ដារដែលការប្រមូលបានមកវិញគ្រប់ចំនួន ផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់ លក្ខខណ្ឌ ឬតម្លៃនៃទ្រព្យបញ្ចាំមានការសង្ស័យខ្ពស់ ឬមិនអាចប្រមូលបានវិញ។ ការរំពឹងទុកថានឹងបាត់បង់គឺខ្ពស់ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានកំណត់សម្រាប់ពេលនេះក៏ដោយ។

ឥណទានខាតបង់៖

ឥណទានដែលត្រូវបានចាត់ថ្នាក់ថាជាការបាត់បង់ គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញ ហើយការទូទាត់សងវិញអាចមានចំនួនតិចតួច ឬប្រមូលមិនបានសោះ។

ការទទួលស្គាល់ការខាតបង់ឥណទានរំពឹងទុក

ធនាគារអនុវត្តវិធីសាស្ត្រ 3 ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង៖

វិធីសាស្ត្រ 3 ដំណាក់កាល	ដំណាក់កាលទី 1	ដំណាក់កាលទី 2	ដំណាក់កាលទី 3
	ដំណើរការ	ក្រោមដំណើរការ	មិនដំណើរការ
ការទទួលស្គាល់ការខាតបង់ឥណទានរំពឹងទុក	រំពឹងថានឹងបាត់បង់រយៈពេល 12 ខែ	រំពឹងថានឹងបាត់បង់ពេញមួយអាយុកាល	រំពឹងថានឹងបាត់បង់ពេញមួយអាយុកាល
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទាន	ហានិភ័យឥណទានបានកើនឡើងជាសារវន្ត	ឥណទានដែលមានឱនភាពតម្លៃ
មូលដ្ឋាននៃការគណនាចំណូលជាប្រាក់ចំណេញ	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងសុទ្ធ

ធនាគារ នឹងវាស់វែងលើការខាតបង់ឥណទានរំពឹងទុក ដោយប្រើវិធីសាស្ត្រទូទៅ។ វិធីសាស្ត្រទូទៅរួមមាន ការញែកអតិថិជនចេញជា 3 ដំណាក់កាលផ្សេងៗគ្នា ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យដំណាក់កាល ដោយធ្វើការវាយតម្លៃហានិភ័យឥណទាន។ ការខាតបង់ឥណទានរំពឹងទុក រយៈពេល 12 ខែនឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 1 ខណៈពេលដែលការខាតបង់ឥណទានរំពឹងទុក ពេញមួយអាយុកាលនឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 2 និងដំណាក់កាលទី 3 ។ នាការិយបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារនឹងវាយតម្លៃហានិភ័យឥណទានទៅតាមគណនីនីមួយៗ បើប្រៀបធៀបនឹងកម្រិតហានិភ័យនៅពេលផ្តល់ឱ្យ។

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ ហានិភ័យឥណទាន (ត)

ឥណទានរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សុចនាករណ៍នៃការយឺតយ៉ាវ	សំវិធានធន
1	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា	0 ដល់តូចជាង 30ថ្ងៃ	ដំណើរការ	1%
2	ហានិភ័យឥណទានបានកើតឡើងជាសារវន្ត	ឥណទានឃ្លាំមើល	30 ដល់តូចជាង 90ថ្ងៃ	ក្រោមដំណើរការ	3%
3	ឥណទានមានឱនភាពតម្លៃ	ឥណទានក្រោមស្តង់ដារ	90 ដល់តូចជាង 180ថ្ងៃ	មិនដំណើរការ	20%
		ឥណទានជាប់សង្ស័យ	180 ដល់តូចជាង 360ថ្ងៃ		50%
		ឥណទានខាតបង់	លើសពី 360 ថ្ងៃ		100%

ឥណទានរយៈពេលខ្លី (មួយឆ្នាំ ឬតិចជាង)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សុចនាករណ៍នៃការយឺតយ៉ាវ	សំវិធានធន
1	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា	0 ដល់តូចជាង 14ថ្ងៃ	ដំណើរការ	1%
2	ហានិភ័យឥណទានបានកើតឡើងជាសារវន្ត	ឥណទានឃ្លាំមើល	15 ដល់តូចជាង 30ថ្ងៃ	ក្រោមដំណើរការ	3%
3	ឥណទានមានឱនភាពតម្លៃ	ឥណទានក្រោមស្តង់ដារ	31 ដល់តូចជាង 60ថ្ងៃ	មិនដំណើរការ	20%
		ឥណទានជាប់សង្ស័យ	61 ដល់តូចជាង 90ថ្ងៃ		50%
		ឥណទានខាតបង់	លើសពី 91ថ្ងៃ		100%

ធនាគារនឹងប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង និងចំណាត់ថ្នាក់របស់ធនាគារជាតិនៃកម្ពុជា សម្រាប់លក្ខណៈវិនិច្ឆ័យក្នុងការបែងចែកដំណាក់កាល។ ដូចគ្នានេះផងដែរធនាគារនឹងបង្កើតការដាក់ពិន្ទុឥណទាន ឬធាតុដែលអាចប៉ាន់ស្មានបាននាពេលអនាគត នៅពេលមានព័ត៌មានកាន់តែងាយស្រួលរក។ នៅពេលអនុវត្តប្រព័ន្ធផ្ទៃក្នុងក្នុងការដាក់ពិន្ទុឥណទាន ប្រសិនបើកម្រិតហានិភ័យធ្លាក់ចុះទ្វេដង ឬច្រើនជាងនេះ បើប្រៀបធៀបទៅនឹងកម្រិតហានិភ័យនៅពេលផ្តល់ឱ្យ នោះគណនីនឹងតម្រូវឱ្យធ្វើចំណាត់ថ្នាក់ទៅដំណាក់កាលទី 2 ។

ជាលទ្ធផលនៃការអនុវត្ត ស.វ.ហ.អ.ក 9 ធនាគារទទួលស្គាល់ការបាត់បង់ឱនភាពតម្លៃចំពោះប្រាក់បញ្ញើជាមួយធនាគារផ្សេងទៀតដោយផ្អែកលើពិន្ទុឥណទានរបស់ធនាគារផ្សេងៗនោះ។

ធនាគារ កម្ពុជា អេស៊ី បំភាន់
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ ហានិភ័យឥណទាន (ត)

តារាងខាងក្រោមសង្ខេបពីគុណភាពឥណទាននៃហិរញ្ញប្បទានដុលរបស់ធនាគារ ដោយយោងតាមចំណាត់ថ្នាក់ខាងលើ។

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
	ចំណាត់កាលទី 1 ដុល្លារអាមេរិក	ចំណាត់កាលទី 2 ដុល្លារអាមេរិក	ចំណាត់កាលទី 3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទានផ្តល់ដល់				
អតិថិជនតាមថ្លៃដើមរំលស់				
ឥណទានធម្មតា	76,504,946	-	-	76,504,946
ឥណទានឃ្លាំមើល	510,125	1,856,858	-	2,366,983
ឥណទានក្រោមស្តង់ដារ	1,044,038	336,293	441,887	1,822,218
ឥណទានជាប់សង្ស័យ	-	136,695	461,868	598,563
ឥណទានខាតបង់	-	-	3,073,173	3,073,173
សរុប	78,059,109	2,329,846	3,976,928	84,365,883
ដក៖ សំវិធានធនលើការខាតបង់	(1,066,811)	(274,422)	(1,350,159)	(2,691,392)
តម្លៃយោង (ដុល្លារអាមេរិក)	76,992,298	2,055,424	2,626,769	81,674,491
តម្លៃយោង (ពាន់រៀល)	314,513,537	8,396,407	10,730,352	333,640,296
	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			
	ចំណាត់កាលទី 1 ដុល្លារអាមេរិក	ចំណាត់កាលទី 2 ដុល្លារអាមេរិក	ចំណាត់កាលទី 3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទានផ្តល់ដល់				
អតិថិជនតាមថ្លៃដើមរំលស់				
ឥណទានធម្មតា	76,001,629	-	-	76,001,629
ឥណទានឃ្លាំមើល	89,116	417,931	-	507,047
ឥណទានក្រោមស្តង់ដារ	461,930	211,403	123,477	796,810
ឥណទានជាប់សង្ស័យ	-	84,440	833,332	917,772
ឥណទានខាតបង់	-	-	1,087,644	1,087,644
សរុប	76,552,675	713,774	2,044,453	79,310,902
ដក៖ សំវិធានធនលើការខាតបង់	(1,131,432)	(58,126)	(876,096)	(2,065,654)
តម្លៃយោង (ដុល្លារអាមេរិក)	75,421,243	655,648	1,168,357	77,245,248
តម្លៃយោង (ពាន់រៀល)	310,509,257	2,699,303	4,810,126	318,018,686

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ ហានិភ័យឥណទាន (ត)

ការបញ្ចូលព័ត៌មានលើការប៉ាន់ស្មានអនាគត

ធនាគាររួមបញ្ចូលនូវព័ត៌មានលើការប៉ាន់ស្មានអនាគតទាំងការវាយតម្លៃ ថាតើហានិភ័យឥណទាននៃឧបករណ៍មួយបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូងរបស់ខ្លួន និងការវាស់វែងនៃ ECL។

ព័ត៌មានខាងក្រៅដែលត្រូវបានពិចារណារួមមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបោះផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុក្នុងប្រទេសដែលធនាគារដំណើរការ អង្គការជាន់ខ្ពស់ដូចជា NBC និងវិស័យឯកជននិងការសិក្សារបស់អ្នកព្យាករណ៍។

ធនាគារបានកំណត់អត្តសញ្ញាណ និងចងក្រងឯកសារកត្តាជុំវិញសំខាន់ៗនៃហានិភ័យឥណទាន និងការខាតបង់ឥណទានសម្រាប់ផលប៉ុន្តែឧបករណ៍ហិរញ្ញវត្ថុនីមួយៗ ស្របតាមប្រទេសនីមួយៗ ហើយដោយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ ដែលបានប៉ាន់ស្មានពីទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និងការខាតបង់ឥណទាន។

សំវិធានធនលើការបាត់បង់

តារាងខាងក្រោមបង្ហាញពីការផ្ទៀងផ្ទាត់សមតុល្យដើមគ្រា និងចុងគ្រារបស់សំវិធានធនលើការខាតបង់តាមថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ៖

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
ដំណាក់កាលទី 1	ដំណាក់កាលទី 2	ដំណាក់កាលទី 3	សរុប
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក

ឥណទានផ្តល់ដល់អតិថិជនតាម

ថ្លៃដើមរំលស់

នាថ្ងៃទី១ ខែមករា

ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ឬបានទិញ

នាថ្ងៃទី៣១ ខែធ្នូ (ដុល្លារអាមេរិក)

នាថ្ងៃទី៣១ ខែធ្នូ (ពាន់រៀល)

1,131,432	58,126	876,096	2,065,654
(64,621)	216,296	474,063	625,738
1,066,811	274,422	1,350,159	2,691,392
4,357,923	1,121,014	5,515,400	10,994,336

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			
ដំណាក់កាលទី 1	ដំណាក់កាលទី 2	ដំណាក់កាលទី 3	សរុប
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក

ឥណទានផ្តល់ដល់អតិថិជនតាម

ថ្លៃដើមរំលស់

នាថ្ងៃទី១ ខែមករា

ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ឬបានទិញ

នាថ្ងៃទី៣១ ខែធ្នូ (ដុល្លារអាមេរិក)

នាថ្ងៃទី៣១ ខែធ្នូ (ពាន់រៀល)

1,066,302	89,479	779,684	1,935,465
65,130	(31,353)	96,412	130,189
1,131,432	58,126	876,096	2,065,654
4,658,106	239,305	3,606,887	8,504,298

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារគឺជាហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារដូចជា អត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធន ដែលនឹងមានផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬតម្លៃនៃការកាន់កាប់ឧបករណ៍ ហិរញ្ញវត្ថុ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារតាម ប៉ារ៉ាម៉ែត្រដែលអាចទទួលយកបាន ខណៈពេលដែលមានការបង្កើននូវប្រសិទ្ធភាពក្នុងការទទួលបានចំណូលមក វិញ។

(1) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅលើការខាតបង់នូវចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកម្រិតអត្រា ការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបាន ចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ លើចំណូលនៃការបណ្តាក់ទុន តម្លៃទីផ្សារ តម្លៃដើមនៃមូលនិធិ។ សក្តានុពលនៃការធ្លាក់ចុះចំណូលការប្រាក់សុទ្ធ បណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលមិនអំណោយផល ត្រូវបានត្រួតពិនិត្យ ដោយធៀបទៅនឹងកម្រិតហានិភ័យដែលអាចទទួលយកបាន។

ធនាគារ កម្ពុជា អេស៊ី បំភាន់
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ ហានិភ័យទីផ្សារ (ត)

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយដែលកើតឡើងមុន។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 12 ខែ ដុល្លារអាមេរិក	> 1 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ %
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	53,892,182	53,892,182	-
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ	12,318,423	2,176,339	22,956,768	-	-	14,444,098	51,895,628	0 - 8
សមតុល្យនៅ NBC	6,480,982	-	-	-	-	-	6,480,982	0.52 - 1.33
ឥណទានផ្តល់ដល់អតិថិជន	2,530,445	14,449,932	23,785,066	17,353,424	26,247,016	-	84,365,883	5 - 18
ការវិនិយោគ	-	-	-	-	-	25,588	25,588	-
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	1,951,209	1,951,209	-
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	-	-	11,050,285	-	7,500,000	50,673	18,600,958	0.08 - 1.33
	21,329,850	16,626,271	57,792,119	17,353,424	33,747,016	70,363,750	217,212,430	
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើពីអតិថិជន និង								
ស្ថាប័នហិរញ្ញវត្ថុ	19,105,539	8,998,467	47,953,694	28,760,584	-	26,702,516	131,520,800	1 - 8
បំណុលផ្សេងៗ	-	-	-	-	-	1,052,206	1,052,206	-
បំណុលភតិសន្យា	20,601	38,329	149,804	349,333	-	-	558,067	6 - 8
	19,126,140	9,036,796	48,103,498	29,109,917	-	27,754,722	133,131,073	
សរុបគំណត់ការប្រាក់	2,203,710	7,589,475	9,688,621	(11,756,493)	33,747,016	42,609,028	84,081,357	
សមមូលពាន់រៀល	9,002,155	31,003,005	39,578,017	(48,025,274)	137,856,560	174,057,879	343,472,342	

ធនាគារ កម្ពុជា អេស៊ី បំភាន់
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ ហានិភ័យទីផ្សារ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	រហូតដល់ 1ខែ ដុល្លារអាមេរិក	> 1 - 3ខែ ដុល្លារអាមេរិក	> 3 - 12ខែ ដុល្លារអាមេរិក	> 1 - 5ឆ្នាំ ដុល្លារអាមេរិក	លើសពី 5ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ %
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	72,122,673	72,122,673	-
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ	5,312,618	11,910,334	10,186,194	-	-	3,683,627	31,092,773	0 - 6.35
សមតុល្យនៅ NBC	4,890,516	-	-	-	-	-	4,890,516	-
ឥណទានផ្តល់ដល់អតិថិជន	1,187,991	13,238,795	11,336,125	22,077,635	31,470,356	-	79,310,902	5 - 18
ការវិនិយោគ	-	-	-	-	-	25,588	25,588	-
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	950,711	950,711	-
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	-	-	9,253,400	-	7,500,000	50,279	16,803,679	-
	11,391,125	25,149,129	30,775,719	22,077,635	38,970,356	76,832,878	205,196,842	
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើពីអតិថិជន និង								
ស្ថាប័នហិរញ្ញវត្ថុ	28,503,720	17,292,886	46,959,057	12,717,522	-	14,829,298	120,302,483	1 - 8.5
បំណុលផ្សេងៗ	-	-	-	-	-	1,989,437	1,989,437	-
បំណុលភតិសន្យា	31,374	59,237	140,644	180,271	-	-	411,526	6 - 8
	28,535,094	17,352,123	47,099,701	12,897,793	-	16,818,735	122,703,446	
សរុបគំណត់ការប្រាក់	(17,143,969)	7,797,006	(16,323,982)	9,179,842	38,970,356	60,014,143	82,493,396	
សមមូលពាន់រៀល	(70,581,720)	32,100,274	(67,205,834)	37,793,410	160,440,956	247,078,227	339,625,311	

ធនាគារ កម្ពុជា អេស៊ី បំភាន់
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ ហានិភ័យទីផ្សារ (ត)

ការវិភាគវេទយឺតភាព

ការផ្លាស់ប្តូរអត្រាការប្រាក់ 1% នៅក្នុងត្រារាយការណ៍នឹងមានការកើនឡើង/(ថយចុះ) មូលធន និង ចំណេញ ឬខាតតាម ចំនួនដែលបានបង្ហាញខាងក្រោម។ ការវិភាគសន្មតថា ការប្រាក់ទាំងអស់ជាពិសេសអត្រារូបិយប័ណ្ណបរទេសនៅថេរ។

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ចំណេញ ឬខាត		មូលធន	
	+1%	-1%	+1%	-1%
	កើនឡើង	ថយចុះ	កើនឡើង	ថយចុះ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឧបករណ៍ហិរញ្ញវត្ថុមានការប្រាក់	414,723	(414,723)	414,723	(414,723)
សមមូលពាន់រៀល	1,694,143	(1,694,143)	1,694,143	(1,694,143)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	ចំណេញ ឬខាត		មូលធន	
	+1%	-1%	+1%	-1%
	កើនឡើង	ថយចុះ	កើនឡើង	ថយចុះ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឧបករណ៍ហិរញ្ញវត្ថុមានការប្រាក់	224,793	(224,793)	224,793	(224,793)
សមមូលពាន់រៀល	925,473	(925,473)	925,473	(925,473)

(2) ហានិភ័យការប្តូររូបិយប័ណ្ណបរទេស

ហានិភ័យការប្តូររូបិយប័ណ្ណបរទេស គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល បណ្តាលមកពីការ ប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

ធនាគារ កម្ពុជា អេស៊ី បំភាន់
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ ហានិភ័យទីផ្សារ (ត)

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ប្រភេទនៃរូបិយប័ណ្ណ សមមូលដុល្លារអាមេរិក			
	ខ្មែររៀល	ដុល្លារអាមេរិក	ផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	577,057	53,046,417	268,708	53,892,182
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ	3,195,218	48,484,415	215,995	51,895,628
សមតុល្យនៅ NBC	269,458	6,211,524	-	6,480,982
ឥណទានផ្តល់ដល់អតិថិជន	7,923,479	76,442,404	-	84,365,883
ទ្រព្យសកម្មផ្សេងៗ	180,306	1,770,903	-	1,951,209
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	50,673	18,550,285	-	18,600,958
	12,196,191	204,505,948	484,703	217,186,842
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើពីអតិថិជន និងស្ថាប័នហិរញ្ញវត្ថុ	3,264,009	128,256,791	-	131,520,800
ស្ថានភាពទ្រព្យសកម្មសុទ្ធ	8,932,182	76,249,157	484,703	85,666,042
សមមូលពាន់រៀល	36,487,963	311,477,806	1,980,012	349,945,781

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	ប្រភេទនៃរូបិយប័ណ្ណ សមមូលដុល្លារអាមេរិក			
	ខ្មែររៀល	ដុល្លារអាមេរិក	ផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	555,993	71,415,748	150,932	72,122,673
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ	245,918	30,303,960	542,895	31,092,773
សមតុល្យនៅ NBC	167,406	4,723,110	-	4,890,516
ឥណទានផ្តល់ដល់អតិថិជន	9,644,478	69,666,424	-	79,310,902
ទ្រព្យសកម្មផ្សេងៗ	114,450	836,261	-	950,711
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	50,279	16,753,400	-	16,803,679
	10,778,524	193,698,903	693,827	205,171,254
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើពីអតិថិជន និងស្ថាប័នហិរញ្ញវត្ថុ	165,162	120,137,321	-	120,302,483
បំណុលផ្សេងៗ	1,321	1,988,116	-	1,989,437
	166,483	122,125,437	-	122,291,920
ស្ថានភាពទ្រព្យសកម្មសុទ្ធ	10,612,041	71,573,466	693,827	82,879,334
សមមូលពាន់រៀល	43,689,773	294,667,960	2,856,485	341,214,218

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ត ហានិភ័យទីផ្សារ (ត)

ការវិភាគវេទយឺតភាព

សន្មតថា ហានិភ័យអចេរផ្សេងទៀតនៅតែថេរជានិច្ច ការប្រែប្រួលនៃការប្តូររូបិយប័ណ្ណបរទេសសម្រាប់ធនាគារនា កាលបរិច្ឆេទរាយការណ៍ត្រូវបានបង្ហាញជាប្រភេទប័ណ្ណដាក់លាក់របស់វានៅក្នុងតារាងខាងក្រោម៖

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	- 1%	+ 1%	- 1%	+ 1%
	ការថយចុះ ដុល្លារអាមេរិក	ការកើនឡើង ដុល្លារអាមេរិក	ការថយចុះ ដុល្លារអាមេរិក	ការកើនឡើង ដុល្លារអាមេរិក
ខ្មែររៀល	(89,322)	89,322	(106,120)	106,120
ផ្សេងៗ	(4,847)	4,847	(6,938)	6,938
	(94,169)	94,169	(113,058)	113,058
សមមូលពាន់រៀល	(384,680)	384,680	(465,460)	465,460

ឃ ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលធនាគារនឹងជួបផលលំបាកក្នុងការបំពេញកាតព្វកិច្ច ពាក់ព័ន្ធនឹង បំណុលហិរញ្ញវត្ថុរបស់ខ្លួន ដែលត្រូវបានទូទាត់តាមរយៈជាសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត។ ហានិភ័យ សាច់ប្រាក់ងាយស្រួល កើតឡើងពីភាពមិនស៊ីគ្នាទៅនឹងពេលវេលា និងចំនួនលំហូរសាច់ប្រាក់ដែលមាននៅក្នុងប្រតិបត្តិការ និងការវិនិយោគរបស់ធនាគារ។

ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

ធនាគារគ្រប់គ្រងសាច់ប្រាក់ងាយស្រួលរបស់ខ្លួនតាមរយៈគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្មនិងបំណុល ដែលទទួលខុស ត្រូវក្នុងការបង្កើតគោលការណ៍សាច់ប្រាក់ងាយស្រួល និងត្រួតពិនិត្យសាច់ប្រាក់ងាយស្រួលជាប្រចាំ។ តម្រូវការទ្រព្យសកម្ម ងាយស្រួលអប្បបរមា ត្រូវបានបង្កើតឡើងដើម្បីធានាថា អនុបាតនៃទ្រព្យសកម្មងាយស្រួល និងបំណុលដែលមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ ត្រូវទទួលបានកម្រិតអប្បបរមាគ្រប់ពេលវេលា។

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម និងបំណុលរបស់ធនាគារដោយផ្អែកលើកាលកំណត់កិច្ចសន្យាដែលនៅសល់។ លំហូរ សាច់ប្រាក់ដែលបានរំពឹងទុកលើទ្រព្យសកម្ម និងបំណុលទាំងនេះ អាចខុសជាសារវន្តពីអ្វីដែលបានបង្ហាញនៅក្នុងតារាង។

ធនាគារ កម្ពុជា អេស៊ី បំភាន់
 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
 សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

យ ហានិភ័យសាច់ប្រាក់ងាយស្រួល(ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	រហូតដល់ 1ខែ ដុល្លារអាមេរិក	> 1 - 3ខែ ដុល្លារអាមេរិក	> 3 - 12ខែ ដុល្លារអាមេរិក	> 1 - 5ឆ្នាំ ដុល្លារអាមេរិក	ពុំមានកាលកំណត់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើពីអតិថិជន និងស្ថាប័នហិរញ្ញវត្ថុ	12,604,973	8,998,467	47,953,694	28,760,584	33,203,082	131,520,800
បំណុលផ្សេងៗ	-	-	-	1,052,206	-	1,052,206
បំណុលភតិសន្យា	20,601	38,329	149,804	349,333	-	558,067
	12,625,574	9,036,796	48,103,498	30,162,123	33,203,082	133,131,073
សមមូលពាន់រៀល	51,575,470	36,915,312	196,502,789	123,212,272	135,634,590	543,840,433
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២						
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើពីអតិថិជន និងស្ថាប័នហិរញ្ញវត្ថុ	13,849,707	17,292,886	46,959,057	12,717,522	29,483,311	120,302,483
បំណុលផ្សេងៗ	-	-	-	1,989,437	-	1,989,437
បំណុលភតិសន្យា	31,374	59,237	140,644	180,271	-	411,526
	13,881,081	17,352,123	47,099,701	14,887,230	29,483,311	122,703,446
សមមូលពាន់រៀល	57,148,410	71,438,690	193,909,469	61,290,726	121,382,792	505,170,087

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ង ការគ្រប់គ្រងដើមទុន

ដើមទុនតាមបទប្បញ្ញត្តិ

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាងមូលធនដែលបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា
- ការពារលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម។

គោលការណ៍របស់ធនាគារ គឺធានាឱ្យបាននូវមូលដ្ឋានដើមទុនរឹងមាំ ដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថេរភាពនៃការអភិវឌ្ឍយូរអង្វែងរបស់អាជីវកម្ម។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភរបស់ភាគទុនិក ក៏ត្រូវបានទទួលស្គាល់ ហើយធនាគារបានទទួលស្គាល់នូវតម្រូវការ ដើម្បីធានាបាននូវតុល្យភាពរវាងភាគលាភខ្ពស់ដែលអាចនឹងកើតមានឡើងជាមួយនឹងប្រាក់បម្រុងកម្រិតខ្ពស់អត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ។

ដើមទុនតាមបទប្បញ្ញត្តិបង្ហាញខាងលើនេះ ត្រូវបានគណនាឡើងដោយផ្អែកតាមសេចក្តីណែនាំដែលចេញផ្សាយ ដោយធនាគារជាតិនៃកម្ពុជា ដែលអាចមានភាពខុសគ្នាទៅលើគោលការណ៍សំខាន់ៗ បើប្រៀបធៀបទៅនឹងគោលការណ៍ដែលបានទទួលស្គាល់ជាទូទៅ ដែលស្ថាប័នហិរញ្ញវត្ថុនៅប្រទេសដទៃបានអនុវត្ត។ ដូច្នេះ ព័ត៌មានអំពីដើមទុនតាមបទប្បញ្ញត្តិខាងលើ មិនសមស្របសម្រាប់អ្នកប្រើប្រាស់ដែលមិនបានទទួលព័ត៌មានអំពីសេចក្តីណែនាំរបស់ធនាគារជាតិ។

ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភ ដែលទទួលបានពីការបែងចែកនោះ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។

30. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ។ តម្លៃសមស្រប គឺជាតម្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬបានទូទាត់ដើម្បីផ្ទេរបំណុលទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមក្នុងទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែងចម្បង ឬប្រសិនបើអវត្តមានទីផ្សារដែលមានការរីកចម្រើនបំផុតដែលធនាគារបានទទួលនៅកាលបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ តំណាងឱ្យការប៉ាន់ស្មាននៃតម្លៃសមស្របនាកាលបរិច្ឆេទរបាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ។

30. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

តម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន ហើយអាចរកបាន ត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅពេលដែលតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន មិនអាចប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ និងការសន្មតជាច្រើនទាក់ទងទៅនឹងលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ អត្រាអប្បហារ ការប៉ាន់ស្មាននៃលំហូរសាច់ប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត។

ព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលមិនមែនហិរញ្ញវត្ថុ មិនត្រូវបានរាប់បញ្ចូលទៅពីព្រោះវាមិនស្ថិតក្នុងវិសាលភាពនៃ ស.វ.ហ.អ.ក 7 ៖ ការបង្ហាញឧបករណ៍ហិរញ្ញវត្ថុដែលទាមទារឱ្យមានការបង្ហាញព័ត៌មាននៃតម្លៃសមស្រប។ នេះរួមបញ្ចូលទាំងការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ និងទ្រព្យសម្បត្តិ និងបរិក្ខារ។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ និងសាច់ប្រាក់សមមូលសមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ សមតុល្យនៅធនាគារជាតិនៃកម្ពុជា ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗ ដែលមិនមានលក្ខណៈជាសារវន្ត ចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទីផ្សារដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានរយៈពេលកំណត់ជាក់លាក់។ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទាំងនេះ នៅកាលបរិច្ឆេទរាយការណ៍មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា។

សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ

សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុរួមមាន គណនីចរន្តដែលមិនមានការប្រាក់ និងប្រាក់បញ្ញើសន្សំ។ តម្លៃសមស្របនៃប្រាក់បញ្ញើនៅស្ថាប័នហិរញ្ញវត្ថុមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោង។

ឥណទានផ្តល់ដល់អតិថិជន

តម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយការធ្វើអប្បហារលើលំហូរសាច់ប្រាក់ដែលបានប៉ាន់ស្មាននាពេលអនាគតដោយប្រើអត្រាទីផ្សារនៃការផ្តល់ហិរញ្ញប្បទានដែលមានហានិភ័យឥណទាន និងកាលកំណត់ស្រដៀងគ្នា។

ឋានានុក្រមតម្លៃសមស្រប

ស.វ.ហ.អ.ក 7 បញ្ជាក់ពីឋានានុក្រមនៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើ ថាតើទិន្នន័យនៃបច្ចេកទេសវាយតម្លៃទាំងនោះអាចអង្កេតបាន ឬមិនអាចអង្កេតបាន។ ទិន្នន័យដែលអាចអង្កេតបានឆ្លុះបញ្ចាំងពីទិន្នន័យទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងទិន្នន័យដែលមិនអាចអង្កេតបានឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ធនាគារ។ ចំណាត់ថ្នាក់នៃតម្លៃសមស្របមានដូចខាងក្រោម៖

- កម្រិត 1 - តម្លៃដកស្រង់ (មិនទាន់មាននិយ័តកម្មកែតម្រូវ) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬបំណុលដូចគ្នា។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី និងឧបករណ៍បំណុល។
- កម្រិត 2 - ទិន្នន័យក្រៅពីតម្លៃដែលបានដកស្រង់រួមបញ្ចូលក្នុងកម្រិត 1 ដែលអាចអង្កេតបានចំពោះទ្រព្យសកម្ម ឬបំណុល ដោយផ្ទាល់ (ឧទាហរណ៍៖ ជាតម្លៃ) ឬដោយប្រយោល (ឧទាហរណ៍៖ កើតមកពីតម្លៃ)។

30. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

- កម្រិត 3 - ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន (ទិន្នន័យដែលមិនអាចអង្កេតបាន)។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុលដែលមានសមាសធាតុមិនអាចអង្កេតបានជាសាធារណៈ។

ធនាគារ មិនមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាមតម្លៃសមស្របទេ។ ដោយសារពុំតម្លៃទីផ្សារដែលអាចវាយតម្លៃបាន ដូច្នេះតម្លៃសមស្របមិនមានសម្រាប់ទ្រព្យសកម្ម និងបំណុលមួយចំណែកធំរបស់ធនាគារឡើយ។ ដូច្នេះហើយ តម្លៃសមស្រប ត្រូវបានសន្មតដោយគណៈគ្រប់គ្រងយោងតាមទម្រង់នៃទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមមតិរបស់គណៈគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលបង្ហាញក្នុងតារាងតុល្យការ គឺជាតម្លៃប៉ាន់ស្មានដ៏សមហេតុផលសម្រាប់តម្លៃសមស្រប។

31. បរិច្ចាគនៃពន្ធ

ប្រព័ន្ធពន្ធនៅក្នុងប្រទេសកម្ពុជា គឺត្រូវបានកំណត់លក្ខណៈដោយប្រភេទពន្ធជាច្រើន និងមានភាពផ្លាស់ប្តូរជាញឹកញាប់នៃបទប្បញ្ញត្តិ ដែលមានភាពមិនច្បាស់លាស់ ប្រឈមគ្នា និងទាមទារអោយមានការបកស្រាយបន្ថែម។ ជាញឹកញាប់ ការបកស្រាយខុសគ្នាកើតមានក្នុងចំណោមអាជ្ញាធរពន្ធ និងយុត្តាធិការ។ ពន្ធត្រូវតែត្រួតពិនិត្យឡើងវិញ និងស៊ើបអង្កេតដោយអាជ្ញាធរដែលអនុញ្ញាតដោយច្បាប់ក្នុងការប្រតិបត្តិការផាកពិន័យធ្ងន់ធ្ងរ ការពិន័យព្រហ្មទណ្ឌ និងការពិន័យលើការប្រាក់។ គណៈគ្រប់គ្រងជឿជាក់ថា បំណុលពន្ធត្រូវបានផ្តល់យ៉ាងគ្រប់គ្រាន់ដោយផ្អែកលើការបកស្រាយបទបញ្ញត្តិនៃពន្ធ។ ទោះបីយ៉ាងណាក៏ដោយ អាជ្ញាធរដែលពាក់ព័ន្ធអាចមានការបកស្រាយផ្សេងគ្នាហើយផលប៉ះពាល់អាចមានភាពជាសាធារណៈ។

នៅថ្ងៃទី24 ខែឧសភា ឆ្នាំ2023 អគ្គនាយកដ្ឋានពន្ធដារ (ហៅកាត់ថា “អ.ព.ដ”) បានចេញលិខិតជូនដំណឹងស្តីពីការធ្វើសវនកម្មពន្ធមានកម្រិតសម្រាប់ចន្លោះពេលគិតចាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ2022 ដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023។ គិតត្រឹមថ្ងៃនេះ ពុំទាន់មានការឆ្លើយតបជាផ្លូវការណាមួយពី អ.ព.ដ នៅឡើយទេ ហើយគណៈគ្រប់គ្រងបានចាត់ទុកថា បំណុលពន្ធដែលអាចកើតមានពីការកំណត់ពន្ធឡើងវិញគឺស្ទើរតែគ្មានហើយនឹងមិនបណ្តាលឱ្យមានការខាតបង់ជាសាធារណៈដល់ធនាគារនាពេលអនាគតនោះទេ។

32. ព្រឹត្តិការណ៍សំខាន់ៗបន្ទាប់ពីចុងការិយបរិច្ឆេទ

ពុំមានព្រឹត្តិការណ៍សំខាន់ៗបន្ទាប់ពីចុងការិយបរិច្ឆេទទេ។

33. តួលេខប្រៀបធៀប

តួលេខប្រៀបធៀបជាក់លាក់មួយចំនួននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រៀបធៀប និងការបង្ហាញកំណត់សម្គាល់ត្រូវបានចាត់ថ្នាក់ឡើងវិញដើម្បីឱ្យស្របតាមការបង្ហាញក្នុងពេលបច្ចុប្បន្ន។ គណៈគ្រប់គ្រងជឿជាក់ថា ការចាត់ថ្នាក់ឡើងវិញទាំងនេះនឹងឆ្លុះបញ្ចាំងនូវលក្ខណៈនៃព្រឹត្តិការណ៍នេះកាន់តែប្រសើរឡើង។

សេចក្តីសង្ខេបនៃការផ្លាស់ប្តូរដែលកើតឡើងពីការចាត់ថ្នាក់ឡើងវិញនេះត្រូវបានបង្ហាញដូចខាងក្រោម៖

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	ដូចដែលបាន បង្ហាញពីមុន ដុល្លារអាមេរិក	ការចាត់ថ្នាក់ ឡើងវិញ ដុល្លារអាមេរិក	ដូចដែលបាន ចាត់ថ្នាក់ឡើងវិញ ដុល្លារអាមេរិក
ឆ្នាំ 2022			
ទ្រព្យសកម្ម			
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុ	30,184,682	907,078	31,091,760
ទ្រព្យសកម្មផ្សេងៗ	3,222,863	(907,078)	2,315,785
ចំណូលហិរញ្ញវត្ថុ			
ប្រាក់បញ្ញើពីអតិថិជន និងស្ថាប័នហិរញ្ញវត្ថុ	117,682,435	2,620,048	120,302,483
ចំណូលផ្សេងៗ	4,646,060	(2,620,048)	2,026,012

របាយការណ៍លទ្ធផលសេដ្ឋកិច្ច

	ដូចដែលបាន បង្ហាញពីមុន ដុល្លារអាមេរិក	ការចាត់ថ្នាក់ ឡើងវិញ ដុល្លារអាមេរិក	ដូចដែលបាន ចាត់ថ្នាក់ឡើងវិញ ដុល្លារអាមេរិក
ឆ្នាំ 2022			
ចំណាយប្រតិបត្តិការផ្សេងៗ	(2,387,381)	2	(2,387,379)
ការខាតបង់ឱនភាពតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ	(128,475)	(2)	(128,477)

របាយការណ៍លំហូរសាច់ប្រាក់

	ដូចដែលបាន បង្ហាញពីមុន ដុល្លារអាមេរិក	ការចាត់ថ្នាក់ ឡើងវិញ ដុល្លារអាមេរិក	ដូចដែលបាន ចាត់ថ្នាក់ឡើងវិញ ដុល្លារអាមេរិក
ឆ្នាំ 2022			
និយ័តកម្មលើ៖			
ការខាតបង់ឱនភាពតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ	128,475	2	128,477
ភាគលាភលើមូលបត្រមូលធន	(19,604)	19,604	-
ចំណូលការប្រាក់	-	(7,794,786)	(7,794,786)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានឈប់ទទួលស្គាល់	(3,564)	3,564	-

បំណុលភតិសន្យាត្រូវបានឈប់ទទួលស្គាល់	3,564	(3,564)	-
ចំណាយការប្រាក់ពីបំណុលភតិសន្យា	36,989	(36,989)	-

33. តួលេខប្រៀបធៀប (ត)

របាយការណ៍លំហូរសាច់ប្រាក់ (ត)

	ដូចដែលបាន បង្ហាញពីមុន ដុល្លារអាមេរិក	ការចាត់ថ្នាក់ ឡើងវិញ ដុល្លារអាមេរិក	ដូចដែលបាន ចាត់ថ្នាក់ឡើងវិញ ដុល្លារអាមេរិក
ឆ្នាំ 2022			
បម្រែបម្រួលទុនបង្វិល៖			
ប្រាក់បញ្ញើពីអតិថិជន និងស្ថាប័នហិរញ្ញវត្ថុ	13,416,166	1,788,162	15,204,328
ឥណទានផ្តល់ដល់អតិថិជន	(3,512,100)	(2,413)	(3,514,513)
ទ្រព្យសកម្មផ្សេងៗ	337	907,078	907,415
បំណុលផ្សេងៗ	(30,598)	(1,788,162)	(1,818,760)
សាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ៖			
ចំណូលការប្រាក់បានទទួល	-	6,890,119	6,890,119
ចំណាយការប្រាក់បានបង់	(3,637,251)	36,989	(3,600,262)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ៖			
ការដក/ (ការដាក់) ប្រាក់បញ្ញើមានកាលកំណត់	(9,506,609)	(16,349,119)	(25,855,728)
ភាគលាភបានទទួល	19,604	(19,604)	-
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន៖			
ការទូទាត់បំណុលភតិសន្យា	(385,700)	(36,989)	(422,689)
ការទូទាត់ចំណាយការប្រាក់នៃបំណុលភតិសន្យា	(36,989)	36,989	-
សាច់ប្រាក់ និងសមមូលសាច់ប្រាក់នៅចុងការិយបរិច្ឆេទ (កំណត់សម្គាល់ 28)			
	97,273,608	(16,349,119)	80,924,489



ធនាគារ កម្ពុជា អាស៊ី
CAMBODIA ASIA BANK
柬埔寨亚洲银行

HEAD OFFICE #75c 036, Preah Sihanouk Boulevard, Sangkat Veal Vong,
Khan 7 Makara, Phnom Penh.

 (855) 23 980 000  www.cab.com.kh